



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ០៥

ត្រីមាសទី ០១ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 0៥-១២-២០១៦ -ព្រះរាជក្រឹត្យ នស/រកត/១២១៦/១១១០ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយ គ្មានការបង្ខិតបង្ខំ ដល់លោក **បូរ ចាន់រិទ្ធ** (BO CHANRITH) ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសសិង្ហបុរី ៤០២
- ១៦-១២-២០១៦ -ព្រះរាជក្រឹត្យ នស/រកត/១២១៦/១១៦១ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយ គ្មានការបង្ខិតបង្ខំ ដល់លោក **អ៊ុន វណ្ណៈ** (UN VANNAK) ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ៤០៣
- ១៦-១២-២០១៦ -ព្រះរាជក្រឹត្យ នស/រកត/១២១៦/១១៦២ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយ គ្មានការបង្ខិតបង្ខំ ដល់អ្នកស្រី **រ៉ត្ត ស៊ីណា** (RATH SINA) ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសហូឡង់ ៤០៤
- ១៦-១២-២០១៦ -ព្រះរាជក្រឹត្យ នស/រកត/១២១៦/១១៦៣ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយ គ្មានការបង្ខិតបង្ខំ ដល់អ្នកស្រី **តាន់ គីមឡេវ៉ាត** (TAN KIMTEAT) ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសសិង្ហបុរី ៤០៥
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥១ ស្តីពី ការផ្ទេរបញ្ចូល និងតម្លើងក្របខ័ណ្ឌ ជាករណីពិសេស ដល់ឯកឧត្តម **សរ គីមស្រ្តីន** នៃក្របខ័ណ្ឌអភិបាល មន្ត្រីរាជការនៃ ក្រុមនីតិបញ្ញត្តិ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ៤០៦
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥២ ស្តីពី ការតម្លើងថ្នាក់ក្នុងឋានន្តរស័ក្តិ ដល់លោក **ស៊ុ ធីដា** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ៤០៧
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥៣ ស្តីពី ការតម្លើងថ្នាក់ប្រចាំឆ្នាំ និងឋានន្តរស័ក្តិ ដល់ មន្ត្រីរាជការ ១៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ៤០៨
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ជាតូបការ ចំពោះ ឧកញ៉ា **ហ៊ុន ឡាន់** ៤១០

១

- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៦៣ អង្គ/រូប ៤១១
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ១៧៣ រូប ៤១៣
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **អុកាវ៉ា យូស៊ិហ៊ីរូ** (OHKAWA YOSHIHIRO) ជនជាតិជប៉ុន សញ្ជាតិជប៉ុន ៤១៩
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ស៊ូ ហ្វៀនហ្វា** (SU JIANHUA) ជនជាតិចិន សញ្ជាតិចិន ៤២០
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់កញ្ញា **ណាន់ស៊ី ប៊ូឌីបាទី កាតា** (NANCY BUDIJATI KARTA) ជនជាតិ ឥណ្ឌូនេស៊ី សញ្ជាតិឥណ្ឌូនេស៊ី ដោយប្តូរឈ្មោះជា **កាតា ណាន់ស៊ី** (KARTA NANCY) ៤២១
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **អ៊ុយ ចិន ស៊ុន** (OOI CHIN SOON) ជនជាតិចិន សញ្ជាតិម៉ាឡេស៊ី ដោយប្តូរឈ្មោះជា **អ៊ុន សុវណ្ណ** (UNG SOVAN) ៤២២
- ១៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឧបាសក ឧបាសិកា និង អស់លោក ចំនួន ១៧ អង្គ/រូប ៤២៣
- ១៩-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមអគ្គនុរាជ ពន្ធនាគារ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ចំនួន ០៣ រូប ៤២៤
- ២៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៣៥ រូប ៤២៥

គ

II- រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ២៦-០១-២០១៧ -អនុក្រឹត្យលេខ ០៨ អនក្រ.បក ស្តីពី ការកំណត់តំបន់សហគមន៍ នៃឧទ្យានជាតិ ព្រះសីហនុ «រាម» លើផ្ទៃដីទំហំ ១១២២,៨០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបត់គគីរ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង និងភូមិស្នាច់ដេង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៤២៧
- ២៧-០១-២០១៧ -អនុក្រឹត្យលេខ ០៩ អនក្រ.បក ស្តីពី ការធ្វើអនុបយោគ ៤៣៤
- ៣០-០១-២០១៧ -អនុក្រឹត្យលេខ ១០ អនក្រ.បក ស្តីពី ការកម្រិតរបបម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ ម៉ោងបន្ថែម សម្រាប់ការបង្រៀន ក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ៤៣៦
- ២៣-០១-២០១៧ -អនុក្រឹត្យលេខ ៤៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៤៦
- ២៣-០១-២០១៧ -អនុក្រឹត្យលេខ ៤៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៤៤៨
- ២៣-០១-២០១៧ -អនុក្រឹត្យលេខ ៤៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៤៤៩
- ២៣-០១-២០១៧ -អនុក្រឹត្យលេខ ៤៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៥០
- ២៣-០១-២០១៧ -អនុក្រឹត្យលេខ ៥០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៤៥១
- ២៣-០១-២០១៧ -អនុក្រឹត្យលេខ ៥១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៤៦០
- ២៣-០១-២០១៧ -អនុក្រឹត្យលេខ ៥២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៦២

២-សេចក្តីសម្រេច

-សេចក្តីសម្រេចលេខ ០៣ សសរ មិនទាន់បានទទួល

- ១៥-០១-២០១៧ -សេចក្តីសម្រេចលេខ ០៤ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល ៤៦៤
- ២៤-០១-២០១៧ -សេចក្តីសម្រេចលេខ ០៥ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ ពិធីបុណ្យទន្លេឆ្នាំ ២០១៧ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៧ នៅខេត្ត ស្ទឹងត្រែង ក្រោមប្រធានបទ៖ ទន្លេ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ និងវប្បធម៌ ៤៦៥

III- ការងារបណ្តាញសង្គម

ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ០៨-១២-២០១៦ -ប្រកាសលេខ ១៤៣៦ សហវ.ប្រក ស្តីពី ការដាក់ឱ្យប្រើប្រាស់ឯកសារ ស្តីពី ការគ្រប់គ្រង ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន ៤៧៥



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៦/ ១១១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ ៖** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំដល់លោក បូរ ចាន់រិទ្ធ BO CHANRITH ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ១៩៨៧ ទីកន្លែងកំណើត សង្កាត់លេខ៣ ក្រុងភ្នំពេញ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសសិង្ហបុរី។
- មាត្រា ២ ៖** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧. ១៦១២. ១១២៤

លេខ: ៧៣ ស.ណ

សំណៅជូនបណ្ឌិតវិទ្យាភារចេកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៦



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៦/ ១២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ ៖** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ ដល់លោក អ៊ុន វណ្ណៈ 'UN VANNAK' ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៨១ ទីកន្លែងកំណើត ភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ។
- មាត្រា ២ ៖** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១២១២. ១៧០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦

លេខ: ៧៤. ស.ណ
 សំណេរដែលមានតម្លៃជាការចែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សេង សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៦/១៦២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ ៖** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំដល់ អ្នកស្រី វ័ន្ត ស៊ីណា "RATH SINA" ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៧៨ ទីកន្លែងកំណើត ភូមិជ្រូក ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសហូឡង់។
- មាត្រា ២ ៖** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១៦១២.១៤១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦

លេខ: ន៤. ស.ណ
 សំណៅនៃលេខាតថ្ងៃជាការចែកផ្សាយ
 រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ តុលា: ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៦/ ១១៦៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ ៖** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខំតបង្ខំ ដល់អ្នកស្រី កាន់ គឺមឡៅក "TAN KIMTEAT" ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៧៨ ទីកន្លែងកំណើត ភូមិធំ ឃុំជ្រូក ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសសិង្ហបុរី។
- មាត្រា ២ ៖** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១២១៤. ១១៨៤

លេខ: ៧២ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦

សំណៅដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៥១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំលើកទី១ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការជ្រើសតាំងរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា


ត្រាស់បង្គាប់

- មាត្រា ១ :** ផ្ទេរបញ្ចូល និងតម្លើងក្របខ័ណ្ឌជាករណីពិសេស ដល់ឯកឧត្តម **សៈ ឌីឃីស៊ីន** អគ្គលេខ ០០៦៧ ពីឋានន្តរស័ក្តិនាយឧបការី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌឧបការី មកក្នុងឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌអភិបាល មន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ស. ១៧០១.០៥២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៧៧ ស.ណ
សំណៅដល់សមាជិកម្តេចជាការចែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០ ៥២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងថ្នាក់ក្នុងឋានន្តរស័ក្តិ ដល់លោក **សូ ធីដា** ពីឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២១.១១.១៧.០៥៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៥៤ ស.ណ
 សំណៅដែលមានតម្លៃជាការចែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៥៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងថ្នាក់ប្រចាំឆ្នាំ និងឋានន្តរស័ក្តិ ដល់មន្ត្រីរាជការ ១៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ៖

- ក- តម្កើងថ្នាក់ប្រចាំឆ្នាំ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី:
- | | | |
|---------------------------------|----------------------------|----------------------------|
| ១- ឯកឧត្តម សុរ ចាន់ធី | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ២- ឯកឧត្តម អ៊ុំ វ៉ាន់ស៊ី | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៣- លោក ជូន ពិសិដ្ឋ | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ឯកឧត្តម សំ ប្រជានិគ | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៤ |
| ឯកឧត្តម ឌឹម សុទ្ធិភាព | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៤ |
| ឯកឧត្តម កើត សេនាណូ | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៤ |



- ៧- ឯកឧត្តម ឃុំនឿយ ណារិន ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ខ- តម្លើងឋានន្តរស័ក្តិ ពីឋានន្តរស័ក្តិវរមន្ត្រី ទៅឋានន្តរស័ក្តិឧត្តមមន្ត្រី:
- ៨- ឯកឧត្តម អ៊ុំង សុភារិន្ទ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ៩- លោកស្រី សុរ ជានី ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១០- លោក ទិត សារឿន ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១១- លោក ស៊ី ពិសេន្ទ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១២- លោក ម៉ែង ខាត់រ៉េង ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៣- លោក ម៉ឺង សំយាន ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៤- លោក ម៉ែង សុភាព ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៥- លោក ចេង គឹមហ៊ុយ ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៦- លោក ម៉ី យានិន ពីវរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.០១.០១.០៥៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៥៤ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឃ្លោងព្រះរាជណាម

ទូប

ត្រៀមឥស្សរិយយស ជាតុបករ

ចំពោះ

ឧកញ៉ា **ហ៊ុន ឡាន**

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.១២.០១.០៥៤

លេខ: ៤៧ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

សំណៅជ្រុលហត្ថលេខាគម្លោះការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៥២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

ទូច

ក. គ្រឿងឥស្សរិយយស ជាតុបករ :

- ១-លោកជំទាវ **ជាំ ផល្គុន**
- ៣-ឯកឧត្តម **យ៉ន ព័ន្ទ**
- ៥-លោកឧត្តមសេនីយ៍ត្រី **ជាំ សុផានិត**
- ៧-លោកឧត្តមសេនីយ៍ត្រី **ហុន លី**
- ៩-លោក **គេម គុនសុផល**

- ២-ឯកឧត្តម **នង សុវណ្ណមុនី**
- ៤-លោកឧត្តមសេនីយ៍ទោ **ស៊ុន រដ្ឋា**
- ៦-លោកឧត្តមសេនីយ៍ត្រី **វ៉ុ ចំណា**
- ៨-លោកឧត្តមសេនីយ៍ត្រី **ស៊ឹម ចាន់នី**
- ១០-លោក **ឌី កុសល**

ខ. គ្រឿងឥស្សរិយយស ព្រះរាជទានាចរក្រកម្ពុជាថ្នាក់ **មហាសេរីចង្អុល** :

- ១-ព្រះតេជគុណមុនីថេរោ **គឹម ជីវន្ត**
- ៣-លោក **ម៉ែន ជាំ**
- ៥-លោកវរសេនីយ៍ទោ **ឡេង ឡារ៉ុ**
- ៧-លោកវរសេនីយ៍ទោ **ឡឹម រិទ្ធ**
- ៩-លោកវរសេនីយ៍ត្រី **សុខ ម៉ាន់**
- ១១-លោកវរសេនីយ៍ត្រី **ជឹម គិរុន**
- ១៣-លោកវរសេនីយ៍ត្រី **ត្រឹង គង់**
- ១៥-លោក **ឡេង ចំនុសុភក្តិ**
- ១៧-លោក **ទេព សម័យ**

- ២-លោក **ជាន់ សាលីន**
- ៤-លោកវរសេនីយ៍ឯក **គឹម ស៊ឹម**
- ៦-លោកវរសេនីយ៍ទោ **សុស សុធាវិទ្ធ**
- ៨-លោកវរសេនីយ៍ទោ **លី សុវណ្ណ**
- ១០-លោកវរសេនីយ៍ត្រី **ម៉ង់ ស៊ី**
- ១២-លោកវរសេនីយ៍ត្រី **ជិន ផានិត**
- ១៤-លោកអនុសេនីយ៍ឯក **ម៉ាម៉ បូឃាន**
- ១៦-លោកវេជ្ជបណ្ឌិត **លាន គឹមស្រេង**
- ១៨-លោក **ប៊ុំ ចន្ទារិទ្ធិ**



១៩-លោក ហ៊ុន លាងហេង

២០-លោក រ៉ុង សុស៊ីហា

២១-លោក ហ៊ុយ ធីត

២២-លោកស្រី ធីត ណាវី

២៣-លោក ធីត សាវ៉ាត

២៤-លោក មាស ពិសាល

២៥-លោក ហ៊ុន ចន្ទា

២៦-លោក សោម រតនៈ

ក. គ្រឿងឥស្សរិយយស សុវត្តរា ថ្នាក់ មហាសេនីឧត្តម :

១-លោកឧត្តមសេនីយ៍ត្រី ហូ គីមលី

២-លោកអនុសេនីយ៍ឯក ឈុយ សុន

៣-លោកអនុសេនីយ៍ឯក ធីត សុគន្ធី

៤-លោក ពុយ រុទ្ធី

ឃ. គ្រឿងឥស្សរិយយស មុនីសារាគីណូ ថ្នាក់ មហាសេនីឧត្តម :

១-លោកវរសេនីយ៍ទោ គា វណ្ណី

២-លោកអនុសេនីយ៍ឯក ចួន កុសល

ង. គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ ឆារីវត្ត ថ្នាក់ មហាសេនីឧត្តម :

១-លោក សរ ហ៊ុនក្ស

២-លោក ហាស ពន្លត្តន៍

៣-លោក តែ វិសាល

៤-លោកវរសេនីយ៍ឯក គង់ គីមស្រ្ទី

ច. គ្រឿងឥស្សរិយយស ព្រះរាជានាមក្រតកម្ពុជា ថ្នាក់ មហាសេនា :

១-លោក ឆិត រេនៈ

២-លោក ព្រី សារ៉ាត

៣-លោក គារ៉ង ធីតម៉េង

៤-លោក ហាយ ស៊ីម៉ា

៥-លោក ធីត វណ្ណឿន

ឆ. គ្រឿងឥស្សរិយយស មុនីសារាគីណូ ថ្នាក់ មហាសេនា :

១-លោក សែម វិសាល

២-លោក សុខ កុម្មៈ

៣-លោក ធីត សុបត្តារា

ដ. គ្រឿងឥស្សរិយយស ព្រះរាជានាមក្រតកម្ពុជា ថ្នាក់ ធិបជ្ជិន្ទ :

១-លោក គីម ឡុន

២-លោក ម៉ូ វ៉ាន់នី

៣-លោក ខាន់ វណ្ណារ៉ាត

៤-លោក ហេរ៉ូង សាន

៥-លោក ឆាន សុភ័ក្ត្រ

ឈ. គ្រឿងឥស្សរិយយស ព្រះរាជានាមក្រតកម្ពុជា ថ្នាក់ សេនា :

លោក ជួន ធី

ញ. គ្រឿងឥស្សរិយយស ព្រះរាជានាមក្រតកម្ពុជា ថ្នាក់ វេស្សប្បន្និ :

១-លោកស្រី វ៉ាន់ សុចិន្ទា

២-លោក ឡុយ វិរៈ

ដ. គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ :

លោកឧត្តមសេនីយ៍ត្រី ចាន់ ចិន្ទា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧.១៧.០១.០៥៦

លេខ: ៤៧ ស.ណ
សំណេររដ្ឋបាលនៃគណៈកម្មាធិការបើកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ២ ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៥៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ប្រោសព្រះរាជទាន

នូវ

ក. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីច្បង :

- ១-ឧត្តមសេនីយ៍ឯក **តែម ម៉ុន** អត្តលេខ០០២០៣៥
- ២-ឧត្តមសេនីយ៍ទោ **កែវ សារុណា** អត្តលេខ០០១៦៩០
- ៣-ឧត្តមសេនីយ៍ទោ **ហេង វិចិត្រ** អត្តលេខ០០៣២០១
- ៤-ឧត្តមសេនីយ៍ទោ **អ៊ុន សារ៉ុ** អត្តលេខ០០១៤៦៥
- ៥-ឧត្តមសេនីយ៍ទោ **ហែម ចាន់ធឿន** អត្តលេខ០០១៤៦០
- ៦-ឧត្តមសេនីយ៍ទោ **សិន ចី** អត្តលេខ០០១៤៥៥
- ៧-ឧត្តមសេនីយ៍ទោ **ពៅ សិរា** អត្តលេខ០០១៤៥៦
- ៨-ឧត្តមសេនីយ៍ទោ **នាយ ម៉ាន់រី** អត្តលេខ០០៣៤៧០
- ៩-ឧត្តមសេនីយ៍ត្រី **លី សុំលេន** អត្តលេខ០០៨៥៨១
- ១០-វរសេនីយ៍ឯក **យុន សុភាព** អត្តលេខ០២៥០៧២
- ១១-វរសេនីយ៍ឯក **ប៊ុន ច័ន្ទវិចិត្រ** អត្តលេខ០១១២៤២
- ១២-វរសេនីយ៍ឯក **ឡុន សារ៉ុន** អត្តលេខ០០៣១៩៨
- ១៣-វរសេនីយ៍ឯក **ឡែង សុរ** អត្តលេខ០០០៩៧៣
- ១៤-វរសេនីយ៍ឯក **ទេស កុសល** អត្តលេខ០០៨៥៨០
- ១៥-វរសេនីយ៍ឯក **ឈឹម ឥរុណា** អត្តលេខ០១១៧០១២
- ១៦-វរសេនីយ៍ឯក **ឥក សាវ** អត្តលេខ០១១៦៦៥៣
- ១៧-វរសេនីយ៍ទោ **អ៊ុយ សុគណា** អត្តលេខ០២៥៩១៤
- ១៨-វរសេនីយ៍ទោ **មិន លីហេង** អត្តលេខ០១៨០០២៥

គ. គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រយាង ព្រះស៊ីសុវត្ថមុនីច្បង
សុម្រុះនារីរិត្ត ថ្នាក់ មហាសេរីច្បង :

- ១-ឧត្តមសេនីយ៍ទោ **កង កាណាដា** អត្តលេខ០០២២២២



គ. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា :

១-ឧត្តមសេនីយ៍ទោ	ចាម ចំណាន	អត្តលេខ០០១៦៨៧
២-ឧត្តមសេនីយ៍ទោ	គម យុន	អត្តលេខ០០៨៥៤៣
៣-ឧត្តមសេនីយ៍ទោ	ស៊ុន ថន	អត្តលេខ០១៤០២៥
៤-ឧត្តមសេនីយ៍ត្រី	អ៊ុច និរត្តន៍	អត្តលេខ០០៩៩៧២
៥-ឧត្តមសេនីយ៍ត្រី	ហាស វណ្ណិ	អត្តលេខ០១៣៩៩៦
៦-វរសេនីយ៍ឯក	ហាស សុភក្ការ	អត្តលេខ០២០៨៩៩
៧-វរសេនីយ៍ឯក	ហោង មុនី	អត្តលេខ០២៥១០៨
៨-វរសេនីយ៍ឯក	កៅ ពិនន្ទ	អត្តលេខ០១៤១៣៦
៩-វរសេនីយ៍ឯក	សំរិទ្ធ ឌុឌី	អត្តលេខ០០១៧០៣
១០-វរសេនីយ៍ឯក	ម៉ុក សារិន	អត្តលេខ០០១៦៩៤
១១-វរសេនីយ៍ឯក	យុន ឡុចឌី	អត្តលេខ០០៨៥៨៧
១២-វរសេនីយ៍ឯក	ស សារិន	អត្តលេខ០១៤០៩១
១៣-វរសេនីយ៍ឯក	សេង ហុន	អត្តលេខ០០១៤៧១
១៤-វរសេនីយ៍ឯក	ចេង សុផល	អត្តលេខ០១៤០១៣
១៥-វរសេនីយ៍ឯក	អ៊ឹម សម្បត្តិ	អត្តលេខ០១៦៦២៦
១៦-វរសេនីយ៍ឯក	សុខ គុណា	អត្តលេខ០៥៧៩៥៨
១៧-វរសេនីយ៍ឯក	សុ សុវណ្ណាគ	អត្តលេខ០១៣៩៦៦
១៨-វរសេនីយ៍ឯក	រស់ ផេង	អត្តលេខ០១៤០២៤
១៩-វរសេនីយ៍ឯក	ណែម ឈុនឡាយ	អត្តលេខ០១១០៣៣
២០-វរសេនីយ៍ឯក	ស៊ី ជារី	អត្តលេខ០២៤៩២៧
២១-វរសេនីយ៍ឯក	គោគ វណ្ណិ	អត្តលេខ០២៤៩៥៥
២២-វរសេនីយ៍ឯក	ជ័យ ភាវចន្យ	អត្តលេខ០៣៣៩៨៤
២៣-វរសេនីយ៍ឯក	ម៉ក់ ច័ន្ទវរៈ	អត្តលេខ០១៦៦២៩
២៤-វរសេនីយ៍ទោ	ស្វាយ ចន្ទា	អត្តលេខ០២៤៩២៨
២៥-វរសេនីយ៍ទោ	កែន សាខន	អត្តលេខ០២៤៩៣៦
២៦-វរសេនីយ៍ទោ	អ៊ុក សំហិន	អត្តលេខ០២៤៩៣៨
២៧-វរសេនីយ៍ទោ	ស្រី ឈុនី	អត្តលេខ០១៤៣៣១

ឃ. គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រយាសី ព្រះស៊ីសុវត្ថិមុនីវរ្ម័ន

ភូសុមៈនារីរ័ត្ន ថ្នាក់ មហាសេនា :

១-ឧត្តមសេនីយ៍ទោ	កែវ វណ្ណៈ	អត្តលេខ០០២០៣៦
២-ឧត្តមសេនីយ៍ទោ	ម៉ៅ សុវចន្យ	អត្តលេខ០០៥១៥០
៣-ឧត្តមសេនីយ៍ទោ	ហាយ ចាន់ថន	អត្តលេខ០០៨៨៣៧
៤-ឧត្តមសេនីយ៍ទោ	វិន ភរម្យ	អត្តលេខ០១៦៨៤៩



ខ. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំ :

១-ឧត្តមសេនីយ៍ទោ	ស៊ី សុខា	អគ្គលេខ០២៦០៥៥
២-វរសេនីយ៍ឯក	ស្វាយ សេដ្ឋា	អគ្គលេខ០០៩៥៩៦
៣-វរសេនីយ៍ឯក	ស៊ិន ប៊ុនថន	អគ្គលេខ០១៦៧៦៩
៤-វរសេនីយ៍ឯក	ចិន សេង	អគ្គលេខ០២៦០៣៧
៥-វរសេនីយ៍ឯក	នៅ ថុល	អគ្គលេខ០១៣៩៩៩
៦-វរសេនីយ៍ឯក	ឈាន ចឿន	អគ្គលេខ០០៣១៩៦
៧-វរសេនីយ៍ឯក	ខ្មាន់ ជាន់	អគ្គលេខ០០១៧០២
៨-វរសេនីយ៍ឯក	ម៉ុំ ប៊ុនថា	អគ្គលេខ០១៤១១៥
៩-វរសេនីយ៍ឯក	ម៉ៅ សាវ	អគ្គលេខ០២៥០៧៤
១០-វរសេនីយ៍ឯក	តាំង សុភ	អគ្គលេខ០៣៦៨១៨
១១-វរសេនីយ៍ឯក	ហ៊ុន ប៊ុនឡឹក	អគ្គលេខ០០១៣៨៥
១២-វរសេនីយ៍ទោ	សេ សាវុធ	អគ្គលេខ០១៦៧៧៤
១៣-វរសេនីយ៍ទោ	ស៊ិន ប៊ុនឡើង	អគ្គលេខ០១២៥៧៨
១៤-វរសេនីយ៍ទោ	យស់ សេដ្ឋាវណ្ណ	អគ្គលេខ០០១៤៧០
១៥-វរសេនីយ៍ទោ	កុង ប៊ុនធុ	អគ្គលេខ០៧៨៩៧៤
១៦-វរសេនីយ៍ទោ	ហៀង ព្រីធី	អគ្គលេខ០៨២២២០
១៧-វរសេនីយ៍ទោ	គន ចាន់បូផល	អគ្គលេខ០២៤៩១៨
១៨-វរសេនីយ៍ទោ	នេន វ៉ាន	អគ្គលេខ០៣១៧៥៩
១៩-វរសេនីយ៍ទោ	មិន ចរៈ	អគ្គលេខ០៤៣១២៨
២០-វរសេនីយ៍ទោ	លីច័ន្ទ សុវណ្ណ	អគ្គលេខ០១៤១០៥
២១-វរសេនីយ៍ទោ	សេ រិកាយ	អគ្គលេខ០២១៧៧៤
២២-វរសេនីយ៍ទោ	ទិត្យ ស្រៀង	អគ្គលេខ០២៥០៨៥
២៣-វរសេនីយ៍ទោ	ពិល ផល	អគ្គលេខ០១០០៦៩
២៤-វរសេនីយ៍ទោ	ផូ ពិធុរ	អគ្គលេខ០១៤៤៨៤
២៥-វរសេនីយ៍ទោ	គៀង បុធុម	អគ្គលេខ០១៤០០៣
២៦-វរសេនីយ៍ទោ	ពិន សុគន្ធ	អគ្គលេខ០៥៦១៥៨
២៧-វរសេនីយ៍ទោ	ទិត ហ៊ាន	អគ្គលេខ០១៦៦៥៩

គ. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា :

១-ឧត្តមសេនីយ៍ត្រី	ហាន់ ពពួល	អគ្គលេខ០០១៩៥០
២-វរសេនីយ៍ឯក	ហាន់ លីម៉ា	អគ្គលេខ០២០៤៦៨
៣-វរសេនីយ៍ឯក	គម សុណារា	អគ្គលេខ០២៤៤២៧
៤-វរសេនីយ៍ឯក	អ៊ុំ សុខុន	អគ្គលេខ០១០១៧៨
៥-វរសេនីយ៍ឯក	កុង ណារ៉ា	អគ្គលេខ០០៨៣៦៧
៦-វរសេនីយ៍ឯក	ខាន់ ពៅ	អគ្គលេខ០០១៨២៨
៧-វរសេនីយ៍ឯក	សេវ សិរី	អគ្គលេខ០១៧២៧៦



៨-វរសេនីយឯក	សៅ ជារ៉ាតុធ	អគ្គលេខ០១៣៩៩៤
៩-វរសេនីយឯក	សៅ ស្មី	អគ្គលេខ០១៤០០៧
១០-វរសេនីយទោ	ល្បីក លន់	អគ្គលេខ០២៦០៣៥
១១-វរសេនីយទោ	ស៊ិន ឡុច	អគ្គលេខ០២២៣៨០
១២-វរសេនីយទោ	ដែក ភារៈ	អគ្គលេខ០២២៩១២
១៣-វរសេនីយទោ	កែវ ពិសិដ្ឋ	អគ្គលេខ០២២៣៧៦
១៤-វរសេនីយទោ	សយ គមសាន	អគ្គលេខ០០៤២៤២
១៥-វរសេនីយទោ	អ៊ុន សារី	អគ្គលេខ០៣១៥៧៦
១៦-វរសេនីយទោ	នុត ក្រេម	អគ្គលេខ០០៥២២៣
១៧-វរសេនីយទោ	ឌុល សំអុន	អគ្គលេខ០២៩៥១៥
១៨-វរសេនីយទោ	ឌុច ស៊ីជាវ	អគ្គលេខ០២៩៥១១
១៩-វរសេនីយទោ	ឡាយ គមអៀង	អគ្គលេខ០១៩០១២
២០-វរសេនីយទោ	យាន សុវណ្ណ	អគ្គលេខ០១៩៨០២
២១-វរសេនីយទោ	តាំង សំណាង	អគ្គលេខ០៤៧៨៧០
២២-វរសេនីយទោ	មាស ព្យាដិ	អគ្គលេខ០២៤៩៣១
២៣-វរសេនីយទោ	លី ផាត	អគ្គលេខ០៣៩១៦០
២៤-វរសេនីយទោ	អ៊ុក ជារិទ្ឋ	អគ្គលេខ០២៤៩១៦
២៥-វរសេនីយទោ	ឈឹម ស៊ុន	អគ្គលេខ០២៤៩៤៧
២៦-វរសេនីយទោ	គង់ សារឿន	អគ្គលេខ០២៤៩១១
២៧-វរសេនីយទោ	ទិព្វ ចន្ទា	អគ្គលេខ០១៣៩៩៧
២៨-វរសេនីយទោ	ឡូ ស៊ីណារ៉ូ	អគ្គលេខ០២៣២០៧៧
២៩-វរសេនីយទោ	អ៊ុន វុទ្ឋិ	អគ្គលេខ០១៤០០៨
៣០-វរសេនីយទោ	យ៉ែម សុភា	អគ្គលេខ០០១៦៥៣
៣១-វរសេនីយទោ	ចាក់ គុណបាន	អគ្គលេខ១៨៨២០១
៣២-វរសេនីយទោ	សំណាង មុនីរ័ត្ន	អគ្គលេខ០២៤៩៣៣
៣៣-វរសេនីយទោ	ចាន់ ស្នួលីន	អគ្គលេខ០២៤៩២១
៣៤-វរសេនីយទោ	ស្វាយ រតនា	អគ្គលេខ០២៤៩១៧
៣៥-វរសេនីយទោ	ចោង បូណា	អគ្គលេខ០៨៤៥០៦
៣៦-វរសេនីយទោ	កែវ សាវ	អគ្គលេខ០៤៣១៧២
៣៧-វរសេនីយទោ	កង រ៉េត	អគ្គលេខ០២៥៩៥៥
៣៨-វរសេនីយទោ	ស្នួន និម	អគ្គលេខ០១៤០១១
៣៩-វរសេនីយទោ	ហាឡូ ម៉ាក់លី	អគ្គលេខ០១៤០១៩
៤០-វរសេនីយទោ	ផាន់ សុភ	អគ្គលេខ០២៤៩២៣
៤១-វរសេនីយក្រី	កែវ សាន់ឌី	អគ្គលេខ០២០៧០៨៩
៤២-វរសេនីយក្រី	ហ្វុក រដ្ឋនា	អគ្គលេខ០៤៨៩៩៧
៤៣-វរសេនីយក្រី	សរ សម្បត្តិ	អគ្គលេខ០១៤០៣៨



៤៤-អសេនីយ៍ត្រី	ថី ម៉ុនធឿន	អគ្គលេខ០២៤៩៥៣
៤៥-អសេនីយ៍ត្រី	ស៊ី សំអូន	អគ្គលេខ០៥៧៩៧៦
៤៦-អសេនីយ៍ត្រី	ហ៊ុន ម៉ុតា	អគ្គលេខ០៨៩២០១
៣. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សមុន្និ :		
១-អសេនីយ៍ឯក	ជឿ អង្គរខត្តម	អគ្គលេខ១៤៤៩៥២
២-អសេនីយ៍ឯក	អ៊ុក ចាន់មុន្និ	អគ្គលេខ០៣១៥៩៤
៣-អសេនីយ៍ឯក	កែវ សាខន	អគ្គលេខ០១២៥៧៧
៤-អសេនីយ៍ទោ	អ៊ុន ខេមរិន្ទ	អគ្គលេខ០២៦០៣៤
៥-អសេនីយ៍ទោ	នេត វណ្ណៈ	អគ្គលេខ០២៦០៧៧
៦-អសេនីយ៍ទោ	គង់ គមអេង	អគ្គលេខ០២៦០៣៣
៧-អសេនីយ៍ទោ	អ៊ុន សំអេង	អគ្គលេខ០២៦០៧០
៨-អសេនីយ៍ទោ	ម៉ុំ រី	អគ្គលេខ០២៦០៤៦
៩-អសេនីយ៍ទោ	នង គមសុន	អគ្គលេខ០២៦០៤២
១០-អសេនីយ៍ទោ	ជឿ រដ្ឋា	អគ្គលេខ០៣៩៥៨៦
១១-អសេនីយ៍ទោ	ផែ សុខ	អគ្គលេខ០២៦០៥៤
១២-អសេនីយ៍ទោ	ម៉ែន សុភា	អគ្គលេខ០២៥១០៩
១៣-អសេនីយ៍ទោ	ពុធ ធឿយ	អគ្គលេខ០០២៩៧៤
១៤-អសេនីយ៍ទោ	យ៉ាង ទិល	អគ្គលេខ០២៩៥០៥
១៥-អសេនីយ៍ទោ	អំ រិន្ទ	អគ្គលេខ០២៤៩៤៩
១៦-អសេនីយ៍ទោ	គុល ថៃ	អគ្គលេខ០២៤៩៥៧
១៧-អសេនីយ៍ទោ	សំបូរ ស៊ីន	អគ្គលេខ០២៤៩៤៣
១៨-អសេនីយ៍ទោ	ស៊ី វណ្ណា	អគ្គលេខ០២៤៩១៤
១៩-អសេនីយ៍ទោ	សំ ធឿន	អគ្គលេខ០២៤៩៥១
២០-អសេនីយ៍ទោ	កាំង សុចិត្រា	អគ្គលេខ០២១៧៧២
២១-អសេនីយ៍ទោ	ឈិន វណ្ណ	អគ្គលេខ០២១៧៧១
២២-អសេនីយ៍ទោ	សំ វច្ឆិការ	អគ្គលេខ១៦១៧៥៩
២៣-អសេនីយ៍ទោ	ភ័ សុខសុជា	អគ្គលេខ០១៤០២២
២៤-អសេនីយ៍ទោ	យ៉ាង ស៊ីថា	អគ្គលេខ០២៤៩១៩
២៥-អសេនីយ៍ទោ	អ៊ឹម ឌុត្តា	អគ្គលេខ០១៩៧៤៦
២៦-អសេនីយ៍ត្រី	ម៉េង សុខត្រី	អគ្គលេខ០៥០២០៣
២៧-អសេនីយ៍ត្រី	ចៃត សុភាព	អគ្គលេខ០២៤៩២៥
២៨-អសេនីយ៍ត្រី	សំ មិនា	អគ្គលេខ១៦៧៧៧៧
២៩-អសេនីយ៍ត្រី	ស្រី ផុន	អគ្គលេខ០១៧១៣០
៣០-អសេនីយ៍ត្រី	ប្រាង សុដា	អគ្គលេខ០២៦១៤៧
៣១-អសេនីយ៍ត្រី	ទួន វណ្ណ	អគ្គលេខ០២៥០៤០
៣២-អសេនីយ៍ត្រី	ជឿ វចិត្រ	អគ្គលេខ០៣១១៩១



៣៣-វរសេនីយ៍ត្រី	ស៊ុន ម៉ិណសី	អត្តលេខ០៥៧៩៥៣
៣៤-វរសេនីយ៍ត្រី	ឡាយ ម៉ិនហុន	អត្តលេខ១៧៨៩៨០
៣៥-វរសេនីយ៍ត្រី	ហ៊ុន ចន្ទន្ទ្រៈ	អត្តលេខ១១៦៣២២៣
៣៦-វរសេនីយ៍ត្រី	យ៉ាន់ សុចា	អត្តលេខ០៣២៣៨៣
៣៧-វរសេនីយ៍ត្រី	អ៊ុន ចរៈរិទ្ធា	អត្តលេខ០១៣៨៩២
៣៨-វរសេនីយ៍ត្រី	ហែម សុចី	អត្តលេខ១០០៧៧២
៣៩-វរសេនីយ៍ត្រី	ចាន់ សុខុម	អត្តលេខ០៤៣១២៥
៤០-វរសេនីយ៍ត្រី	កែវ ខុក្កម	អត្តលេខ០៤៨១៣៧
៤១-វរសេនីយ៍ត្រី	ស៊ឹម ពុទ្ធិសុផល	អត្តលេខ១១២១៦៤
៤២-វរសេនីយ៍ត្រី	ស្រីន ចម្រុល	អត្តលេខ០៧៨២៩០
៤៣-វរសេនីយ៍ត្រី	ផល សុផាន់ណារ៉ា	អត្តលេខ០៥៨៩៥១

២. គ្រឿងឥស្សរិយយសសេនាជ័យសិទ្ធិ :

១-ឧត្តមសេនីយ៍ឯក	សំ ចាន់ធួន	អត្តលេខ០១៣៩៩៨
២-ឧត្តមសេនីយ៍ទោ	ហាស ឫទ្ធិ	អត្តលេខ០៥៧៩៥៥
៣-ឧត្តមសេនីយ៍ទោ	សូ សំអន	អត្តលេខ០០៨៦១៤
៤-ឧត្តមសេនីយ៍ទោ	លោម សម្បត្តិ	អត្តលេខ០២៨៨០៧
៥-ឧត្តមសេនីយ៍ទោ	ភី ម៉ិណថន	អត្តលេខ០០០២២៣
៦-ឧត្តមសេនីយ៍ទោ	គម សុចន្ទ្រ	អត្តលេខ០០១៤៧៣
៧-ឧត្តមសេនីយ៍ឯក	សោម ឡាយ	អត្តលេខ០០០៥៤៤

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.១២៧០១.០៥៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៥៧ ស.ណ
 សំណេរដែលមានតម្លៃជាការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីរបស់លោក **អូកាវ៉ា យុស៊ីហ៊ីរ៉ូ (OHKAWA YOSHIHIRO)** ជនជាតិជប៉ុន សញ្ជាតិជប៉ុន កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៥៦ នៅរដ្ឋធានីតូក្យូ ប្រទេសជប៉ុន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ស. ១៧០១.០៥៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៧ ស.ណ
 សំណៅដល់លោកអគ្គនាយករង្វង់ការបែកចែកឯកសារ
 រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរង្វង់ការបែកចែកឯកសារ



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អង្គរាជរាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបញ្ជីយកម្មដល់លោក **ស៊ី ជឿនហ៊ុន** (SU JIANHUA) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៨២ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.១១.០១.០៥៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៧ ស.ណ
 សំណៅជំនួសមានកម្រិតជាអន្តរាគមន៍
 រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់កញ្ញា **ណាន់ស៊ី ប៊ូឌីចានី កាតា** (NANCY BUDIJATI KARTA) ជនជាតិឥណ្ឌូនេស៊ី សញ្ជាតិឥណ្ឌូនេស៊ី កើតថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៦១ នៅរដ្ឋដានី ហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដោយប្តូរឈ្មោះជា **កាតា ណាន់ស៊ី** (KARTA NANCY)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១១៧.១៧១០១.០៦០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៧ ស.ណ
សំណៅជំនួយមានតម្លៃជាអន្តរាគមន៍
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៦០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **អ៊ុយ ចិន ស៊ុន** (OOI CHIN SOON) ជនជាតិចិន សញ្ជាតិម៉ាឡេស៊ី កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៣ នៅខេត្តប៉េណាង សហព័ន្ធម៉ាឡេស៊ី ដោយ ប្តូរឈ្មោះជា **អ៊ុន សុវណ្ណ** (UNG SOVAN)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧.១៧.០១.០៦១

លេខ: ៤០ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

សំណៅនៃសមាណតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីស្នើសុំរបស់ សម្តេចព្រះអភិសិរីសុភតនាមហាសង្ឃរាជាធិបតី ឬ គ្រី
សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ មហាសេរីចង្អុល :

- ១- ព្រះធម្មកវីវង្សន៍ មាននោ ៣- លោក សុវ ឆាន់
- ២- លោក ចន្ទ ម៉ុងណា ៤- លោក កោ ស៊ុនកាំង

ខ-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ មហាសេនា :

- ១- ព្រះគ្រូធម្មរាជវិយាច្ឆន ស្តេចភក្តី ៣- ព្រះគ្រូធម្មរាជវិយាច្ឆន ឆ្លូន
- ២- ព្រះគ្រូអភិវឌ្ឍន៍មុនីតេជ តារាមេឃា ៤- ព្រះតេជគុណធី សុចន្ទ

គ-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ ធិបតី :

- លោក ហង់ ហឿម

ឃ-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ អស្សុធិ :

- ១- ឧបាសក ខោម ភឿន ៥- ឧបាសក ម៉ៅ គុក
- ២- ឧបាសិកា ឈួន ចន ៦- ឧបាសិកា យ៉ែម អុន
- ៣- ឧបាសក អ៊ុន ភឿន ៧- ឧបាសក គិន រុន
- ៤- ឧបាសិកា ជា ម៉េម ៨- ឧបាសិកា ហុន សន

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧.១៧៧០១.០៦២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៧២ ស.ណ
សំណៅដៃលម្អិតជាអនុវត្តន៍ចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៦២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តម្លើងឋានន្តរស័ក្តិ ឧត្តមអគ្គនុរក្សពន្ធនាគារ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដល់មន្ត្រីពន្ធនាគារ ៣រូប ៖

- ១- ឯកឧត្តម សែម ស៊ីណង អត្តលេខ ០០៥៦ ពីឧត្តមអគ្គនុរក្សថ្នាក់លេខ២ មកឧត្តមអគ្គនុរក្សថ្នាក់លេខ១
- ២- ឯកឧត្តម កែវ សុខផាត អត្តលេខ ០០៤២ ពីឧត្តមអគ្គនុរក្សថ្នាក់លេខ៣ មកឧត្តមអគ្គនុរក្សថ្នាក់លេខ២
- ៣- ឯកឧត្តម អ៊ុង ស៊ីផាន អត្តលេខ ០១៦០ ពីអគ្គនុរក្សថ្នាក់លេខ១ មកឧត្តមអគ្គនុរក្សថ្នាក់លេខ៣។


មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាថា ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពស. ១៧/០១. ០៦៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧

លេខ: ៧០ ស.ណ
 សំណៅនៃលេខាធិការរង្វង់ការចែកចាយ
 រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរង្វង់ការចែកចាយ



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៦៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការតែងតាំង សម្របតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាកូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាកូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្រើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាកូមិន្ទ ៖

ក- ឋានន្តរស័ក្តិ ឧត្តមនាវិក ដល់ ឧត្តមនាវីទោ **យិន ច័ន្ទធី** អត្តលេខ ០០៤៩៥១

ខ- ឋានន្តរស័ក្តិ ឧត្តមនាវីទោ :

- ១-ឧត្តមនាវីត្រី **ឃៀង វ៉ាន់ឡើង** អត្តលេខ ០១៤៩៨៦
- ២-ឧត្តមនាវីត្រី **គង់ សំបូរ** អត្តលេខ ០១០២៦៤
- ៣-ឧត្តមនាវីត្រី **ហុន ម៉ុន** អត្តលេខ ០៥៥៨៩១
- ៤-ឧត្តមនាវីត្រី **វ៉ាន់ សុវណ្ណារិទ្ធ** អត្តលេខ ០០២៥០២
- ៥-ឧត្តមនាវីត្រី **វ៉ាន់ ធុនីរតន៍** អត្តលេខ ០៤២៦៨៨
- ៦-ឧត្តមនាវីត្រី **ឈៀង សុខា** អត្តលេខ ០០២៥១០
- ៧-ឧត្តមនាវីត្រី **ហោ សេងធីត** អត្តលេខ ០០២៥១៩
- ៨-ឧត្តមនាវីត្រី **អ៊ុន វ៉ាន់ច័ន្ទ** អត្តលេខ ០១០៣០៥
- ៩-ឧត្តមនាវីត្រី **រ៉ែន សុផាន់ណារ៉ែន** អត្តលេខ ០១០៣០៩
- ១០-ឧត្តមនាវីត្រី **ម៉ៅញ ឈុនធី** អត្តលេខ ០០២៨១៤
- ១១-ឧត្តមនាវីត្រី **កាន់ កៅ** អត្តលេខ ០០១៦៦៨
- ១២-ឧត្តមនាវីត្រី **ស្វាយ សុទ្ធី** អត្តលេខ ០១៥០៦២



១៣-ឧត្តមនាវីត្រី	សេវ	ចាន់	អត្តលេខ ០១០៣១៦
១៤-ឧត្តមនាវីត្រី	លី	ហួត	អត្តលេខ ០៣៧៣២៦
១៥-ឧត្តមនាវីត្រី	ឯក	សំរោន	អត្តលេខ ០៦៣០៩៦

គ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ :

១-ឧត្តមសេនីយ៍ត្រី	សេវ	សុខវិញ្ញា	អត្តលេខ ០២១២៩៩
២-ឧត្តមសេនីយ៍ត្រី	អ៊ុន	ហឿត	អត្តលេខ ០៣១៦៣១

ឃ- ឋានន្តរស័ក្តិ ឧត្តមនាវីត្រី :

១-វរនាវីឯក	ច័ន	ផល្លា	អត្តលេខ ០៣១១១៩
២-វរនាវីឯក	ពេវ	សាយ	អត្តលេខ ០១០២៥៤
៣-វរនាវីឯក	ជ័យ	ចាន់	អត្តលេខ ០៣១០៩១
៤-វរនាវីឯក	សេង	ចាសនា	អត្តលេខ ០៣១១២៨
៥-វរនាវីឯក	ត្រាំ	សំឡើង	អត្តលេខ ០៣០៩២០
៦-វរនាវីឯក	អ៊ុំ	ច័ន្ទណាត្ត	អត្តលេខ ០១៤៩៨៣
៧-វរនាវីឯក	កេង	អីស៊ាន	អត្តលេខ ០៣០៤៤៩
៨-វរនាវីឯក	ម៉េវ	សាឡើង	អត្តលេខ ០១២២៩៦
៩-វរនាវីឯក	ហួត	លីម	អត្តលេខ ០១៥០៤៣
១០-វរនាវីឯក	ម៉ាន	ច័ន	អត្តលេខ ០១៥៦១០
១១-វរនាវីឯក	គូ	ចឡុន	អត្តលេខ ០១៥៦៩១
១២-វរនាវីឯក	អ៊ុន	សុខធី	អត្តលេខ ០១០៥៦៤
១៣-វរនាវីឯក	ខឿន	ជារ៉ានី	អត្តលេខ ០១០៥៦៧
១៤-វរនាវីឯក	នុត	សារ៉ាបុម	អត្តលេខ ០១៥៦៩៥
១៥-វរនាវីឯក	សេក	សោភា	អត្តលេខ ០២៩៣៦១
១៦-វរនាវីឯក	ច័ន	ខឿន	អត្តលេខ ០៥៥៨៤៣

ង- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ វរសេនីយ៍ឯក គី មុនី អត្តលេខ ០០១៤៦៨


មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

០១៧.១៧០១.០៦៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

លេខ: ២៤ ស.ណ
 សំណៅដើម្បីឱ្យអគ្គនាយកដ្ឋានការងារកិច្ចការ
 រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា




ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ...០៧... គ.ជ.ក. បក



អនុក្រឹត្យ

ស្តីពី

ការកំណត់តំបន់សហគមន៍នៃខណ្ឌជាតិព្រះសីហនុ «រាម»

**លើផ្ទៃដីទំហំ ១១២២,៨០ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបង្កំគគីរ ភូមិអូរខេកឆ្នាំហេង
ឃុំអូរខេកឆ្នាំហេង និងភូមិស្ទាច់ដេង ឃុំរាម ស្រុកព្រៃទល់ ខេត្តព្រះសីហនុ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ
ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែល
ប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល
កម្ពុជា ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន



សម្រេច

មាត្រា ១.-

ត្រូវបានកំណត់ជាតំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុ«រាម» លើផ្ទៃដីទំហំ ១១២២,៨០ ហិកតា (មួយពាន់មួយរយម្ភៃពីរហិកតាប៉ែតសិបអា) សម្រាប់ផ្តល់ជូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិបត់គគីរ ភូមិអូរឧកញ៉ាហោង ឃុំអូរឧកញ៉ាហោង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទីតាំងកំណត់ក្នុងផែនទីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និងមានចំណុចគោលតាមនិយាមកាដូចខាងក្រោម៖

ភូមិបត់គគីរ ឃុំអូរឧកញ៉ាហោង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ ៤៣៥,៦៩ ហិកតា					
No	X	Y	No	X	Y
01	363544	1170231	11	362060	1166975
02	364698	1170714	12	361979	1167187
03	365383	1169648	13	362649	1167952
04	363516	1167719	14	363278	1168665
05	363551	1167590	15	363343	1169081
06	363462	1167431	16	363263	1169101
07	363053	1167165	17	363274	1169280
08	362629	1167253	18	363352	1169426
09	362450	1167092	19	363464	1169411
10	362160	1167079			
ភូមិអូរឧកញ៉ាហោង ឃុំអូរឧកញ៉ាហោង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ៥១,៧៩ ហិកតា					
No	X	Y	No	X	Y
1	360732	1170480	9	362649	1167952
2	363544	1170231	10	361979	1167187
3	363464	1169411	11	361838	1167234
4	363352	1169426	12	361729	1167520
5	363274	1169280	13	362002	1167917
6	363263	1169101	14	361976	1168091



7	363343	1169081	15	362063	1168187
8	363278	1168665	16	360657	1168755
ភូមិស្នប់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ៩៥,៣២ ហិកតា					
No	X	Y	No	X	Y
1	355091	1170474	14	356547	1169589
2	355322	1170438	15	356495	1170051
3	355520	1170409	16	356215	1170087
4	355970	1170353	17	355989	1170061
5	357255	1170241	18	355965	1169941
6	357230	1170081	19	355742	1169986
7	357188	1170006	20	355196	1169989
8	356956	1169938	21	355175	1169715
9	356938	1169829	22	355133	1169719
10	356861	1169806	23	355049	1169823
11	356814	1169605	24	355030	1169926
12	356699	1169556	25	354965	1170153
13	356691	1169423	26	355030	1170292

មាត្រា ២.-

តំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុ «រាម» ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិបត់គគីរ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង និងភូមិស្នប់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់គ្រប់គ្រងដែលបម្រើឱ្យការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច របស់ប្រជាជនមូលដ្ឋាន។ រាល់ការចេញប័ណ្ណសម្គាល់កម្មសិទ្ធិដី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីនៅក្នុងតំបន់នេះ ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួងបរិស្ថាន ដោយអនុលោមតាមច្បាប់ភូមិបាល។

មាត្រា ៣.-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


បានយកសេចក្តីគោរពជម្រាបជូន
**សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន**


នាយ សំរោល់

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

២





ឧបបត្តិការ៖ អនុក្រឹត្យលេខ... ចុះថ្ងៃទី... ខែ... ឆ្នាំ... ២០១៧

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី តាមលក្ខណៈស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី តាមលក្ខណៈស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

ឯកសារសម្រាប់ប្រើប្រាស់ដោយសេរី

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

Id	X	Y
1	355091	1170474
2	355322	1170438
3	355520	1170409
4	355970	1170353
5	357255	1170241
6	357290	1170081
7	357188	1170006
8	356956	1169938
9	356938	1169829
10	356861	1169806
11	356814	1169605
12	356699	1169556
13	356691	1169423
14	356547	1169589
15	356495	1170051
16	356215	1170087
17	355989	1170061
18	355965	1169941
19	355742	1169986
20	355196	1169989
21	355175	1169715
22	355133	1169719
23	355049	1169823
24	355030	1169926
25	354965	1170153
26	355030	1170292



ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

ស្ថិតិសម្រាប់ប្រើប្រាស់ដោយសេរី

Projection: Universal Transverse Mercator
Datum: WGS 1984, Zone 48 North
Unit: Meters



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧ អនក្រ.បក

**អនុក្រឹត្យ
ស្តីពី
ការធ្វើអនុបយោគ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍និងបញ្ញត្តិអន្តរកាល នៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ
- លិខិតលេខ ៦៧៨ សជណ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ៥៤២ សជណ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

មាត្រា១៖

ត្រូវបានចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីទំហំ ៦ ១០១,៩៥ ហិកតា (ប្រាំមួយពាន់ មួយរយ មួយហិកតា កៅសិបប្រាំអារ) ដែលមានទីតាំងស្ថិតនៅក្នុងឃុំភ្នំកុក ស្រុករំសែ ខេត្តរតនគិរី របស់ក្រុមហ៊ុន ហិរអាន ម៉ាងយ៉ាងខេ អភិវឌ្ឍន៍កៅស៊ូ សម្រាប់គោលដៅសម្បទានដីសេដ្ឋកិច្ច ដូចមានផែនទី និងនិយាមការ ចុះថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៦ របស់សាលាខេត្តរតនគិរី ។

មាត្រា២៖

ផ្ទៃដីដែលត្រូវបានធ្វើអនុបយោគដូចកំណត់ក្នុងមាត្រា១នៃអនុក្រឹត្យនេះ ត្រូវស្ថិតនៅក្រោមការចាត់ចែង នីតិវិធីបន្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ព្រមទាំងមានកិច្ចសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរដែនដី ស្របតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល។

មាត្រា៣៖

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៤៖

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ត្រូវអនុវត្តអនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ដូចមាត្រា៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

**ការអនុវត្តរបបម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែម
សម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សាសាធារណៈ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៦ ស្តីពីការកម្រិតបឋមម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែម



- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះមានគោលបំណងកម្រិតរបបម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមសម្រាប់សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេសផ្សេងទៀតដែលបង្រៀននិងបំពេញការងារគុកោសល្យព្រមទាំងបំពេញការងារដែលពាក់ព័ន្ធនឹងការបង្រៀន នៅក្នុងវិស័យអប់រំនិងអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការផ្តល់សេវាបង្រៀននិងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈស្របតាមអាទិភាពកំណត់ដោយរាជរដ្ឋាភិបាល និងស្របតាមលទ្ធភាពនៃថវិកា។

មាត្រា ២ .-

- អនុក្រឹត្យនេះមានគោលដៅកំណត់៖
- របបម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមជូនសាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេសផ្សេងទៀតដែលបង្រៀននិងបំពេញការងារគុកោសល្យនៅក្នុងវិស័យអប់រំនិងអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ស្របតាមអាទិភាពកំណត់ដោយរាជរដ្ឋាភិបាលនិងស្របតាមលទ្ធភាពនៃថវិកា
 - វិធានការគ្រប់គ្រងការប្រើប្រាស់ម៉ោងបន្ថែមនិងការបើកផ្តល់ប្រាក់ម៉ោងបន្ថែមដល់សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេសដែលត្រូវបានឧទ្ទេសនាមឬជ្រើសរើសឱ្យបំពេញការងារបង្រៀន ការងារគុកោសល្យ ឬការងារពាក់ព័ន្ធនឹងការបង្រៀន
 - របបនៃការទទួលខុសត្រូវនិងគណនេយ្យភាពចំពោះការគ្រប់គ្រងនិងការប្រើប្រាស់ម៉ោងបន្ថែម។

មាត្រា ៣ .-

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួង ស្ថាប័នផ្សេងទៀត អាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់របបម៉ោងបន្ថែមនិងប្រាក់ម៉ោងបន្ថែមអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះសម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទក្រសួង ស្ថាប័នសាមីនីមួយៗ ផ្អែកលើការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល បន្ទាប់ពីមានការឯកភាពពីក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៤ .-

- វាក្យសព្ទដែលប្រើនៅក្នុងអនុក្រឹត្យនេះមាននិយមន័យដូចខាងក្រោម៖
- ម៉ោងកំណត់ សំដៅដល់ចំនួនម៉ោងក្នុងមួយសប្តាហ៍ដែលសាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេស ផ្សេងទៀតមានភារកិច្ចបង្រៀននិងបំពេញការងារគុកោសល្យ ព្រមទាំងការងារពាក់ព័ន្ធនឹងការបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។



- ម៉ោងបន្ថែម សំដៅដល់ចំនួនម៉ោងដែលសាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេសបានបង្រៀននិងបំពេញការងារគុកោសល្យ ព្រមទាំងការងារពាក់ព័ន្ធនឹងការបង្រៀនលើសពីចំនួនម៉ោងកំណត់។

ជំពូកទី២
របបម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែម
ផ្នែកទី១
របបម៉ោងកំណត់

មាត្រា ៥ .-

របបម៉ោងកំណត់ប្រចាំសប្តាហ៍ចំពោះ សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេស ដែលមានមុខងារនិងឋានៈត្រូវនឹងកម្រិតសិក្សាដែលបង្រៀនមានកំណត់ក្នុងតារាងដូចខាងក្រោម៖

គ្រឹះស្ថានសិក្សាឬ ថ្នាក់បណ្តុះបណ្តាល	ចំនួនម៉ោងបង្រៀនទ្រឹស្តី ប្រចាំសប្តាហ៍	ចំនួនម៉ោងណែនាំអនុវត្ត រៀនចំការងារបង្រៀន កំណែប្រចាំសប្តាហ៍
ចំណេះដឹងទូទៅ		
- មត្តេយ្យនិងបឋមសិក្សា	២០ ម៉ោង	២០ ម៉ោង
- អនុវិទ្យាល័យ	១៨ ម៉ោង	២០ ម៉ោង
- វិទ្យាល័យ	១៦ ម៉ោង	១៨ ម៉ោង
ផ្នែកមុខជំនាញ		
- បណ្តុះបណ្តាលវិជ្ជាជីវៈ	១៦ ម៉ោង	១៨ ម៉ោង
- មធ្យមសិក្សាបច្ចេកទេស	១៤ ម៉ោង	១៨ ម៉ោង
- ឧត្តមសិក្សា	១២ ម៉ោង	១៦ ម៉ោង
- ក្រោយឧត្តមសិក្សា	១០ ម៉ោង	១៤ ម៉ោង
ថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី		
- ថ្នាក់កម្រិតពាក់កណ្តាលមធ្យម	១៦ ម៉ោង	- ១ម៉ោងទ្រឹស្តីស្មើនឹង២ម៉ោងពិភាក្សា សំណួរ ឬ អនុវត្តជាក់ស្តែង
- ថ្នាក់កម្រិតមធ្យម	១៤ ម៉ោង	- ចំនួនម៉ោងពិភាក្សាសំណួរ ឬអនុវត្តជាក់ស្តែងច្រើន បំផុតត្រឹម២៤ម៉ោង
ថ្នាក់វិក្រឹតការ		
- ថ្នាក់កម្រិតពាក់កណ្តាលមធ្យម	១៦ ម៉ោង	- ១ម៉ោងទ្រឹស្តីស្មើនឹង២ម៉ោងពិភាក្សា សំណួរ ឬ អនុវត្តជាក់ស្តែង
- ថ្នាក់កម្រិតមធ្យម	១៤ ម៉ោង	- ចំនួនម៉ោងពិភាក្សា សំណួរ ឬអនុវត្តជាក់ស្តែង ច្រើនបំផុតត្រឹម២៤ម៉ោង

មាត្រា ៦ .-

សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេសដែលមានក្របខណ្ឌខ្ពស់ ហើយកំពុងបំពេញការងារបង្រៀននៅគ្រឹះស្ថាន សិក្សាសាធារណៈស្របតាមក្របខណ្ឌរបស់ខ្លួន ប៉ុន្តែត្រូវបានជ្រើសរើសឬចាត់តាំងឱ្យបង្រៀននៅគ្រឹះស្ថានសិក្សា សាធារណៈដែលត្រូវប្រើប្រាស់ក្របខណ្ឌទាបជាងក្របខណ្ឌសាមីជន ត្រូវអនុវត្តរបបម៉ោងកំណត់ទៅតាមក្របខណ្ឌរបស់ខ្លួន។



សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេសដែលមានក្របខណ្ឌទាប ហើយត្រូវបានជ្រើសរើស ឬចាត់តាំងឱ្យទៅបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈដែលត្រូវប្រើប្រាស់ក្របខណ្ឌខ្ពស់ជាងក្របខណ្ឌសាមីជន ត្រូវអនុវត្តរបបម៉ោងកំណត់ទៅតាមកម្រិតគ្រឹះស្ថានសិក្សាដែលសាមីជនបានទៅបង្រៀន។

មាត្រា ៧ .-

ក្របខណ្ឌបច្ចេកទេស ដែលមានការកិច្ចជួយរៀបចំនិងធ្វើការនៅតាមមន្ទីរពិសោធន៍ រោងជាងសិក្សាត្រូវបំពេញ ការកិច្ចប្រចាំសប្តាហ៍តាមការកំណត់ដូចខាងក្រោម៖

- កម្មករមន្ទីរពិសោធន៍និងរោងជាងសិក្សា៣៦ម៉ោង
- បរិច្ឆេទការី ត្រូវអនុវត្តនៅមន្ទីរពិសោធន៍និងរោងជាងសិក្សា៣០ម៉ោង។

**ផ្នែកទី២
ម៉ោងបន្ថែម**

មាត្រា ៨ .-

របបម៉ោងបន្ថែមសំដៅដល់ម៉ោងបង្រៀនលើសពីម៉ោងកំណត់ដែលមានចែងក្នុងមាត្រា៥នៃអនុក្រឹត្យនេះ និងត្រូវ បានកំណត់ដូចខាងក្រោម៖

- មន្ត្រីរាជការជាគ្រូបង្រៀនប្រចាំគ្រឹះស្ថានសិក្សាសាធារណៈណាមួយអាចបង្រៀនម៉ោងបន្ថែមយ៉ាងច្រើន បំផុត៤៨ម៉ោងក្នុងមួយខែ ក្នុងគ្រឹះស្ថានសិក្សាសាធារណៈដែលសាមីជនកំពុងបំពេញការងារឬគ្រឹះស្ថាន សិក្សាសាធារណៈផ្សេងទៀត
- មន្ត្រីរាជការមិនមែនជាគ្រូបង្រៀនអាចបង្រៀនម៉ោងបន្ថែមយ៉ាងច្រើនបំផុតចំនួន៣២ម៉ោងក្នុងមួយខែ
- អ្នកឯកទេសដែលមិនមែនជាមន្ត្រីរាជការឬឥស្សរជន អាចបង្រៀនម៉ោងបន្ថែមយ៉ាងច្រើនបំផុតចំនួន ៥០ម៉ោងក្នុងមួយខែ។

មាត្រា ៩ .-

គ្រឹះស្ថានសិក្សាសាធារណៈដែលអាចអនុវត្តរបបម៉ោងបន្ថែមបានលុះត្រាតែស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- គ្រឹះស្ថានបានគ្រោងឥណទានថវិកាសម្រាប់របបម៉ោងបន្ថែម
- គ្រឹះស្ថាននោះពុំមានគ្រូបង្រៀនគ្រប់គ្រាន់ដើម្បីបង្រៀនមុខវិជ្ជាស្របតាមនិយាមកំណត់របស់ក្រសួង ស្ថាប័នសាមី
- ការប្រើប្រាស់របបម៉ោងបន្ថែមត្រូវមានការអនុញ្ញាតជាមុនពីក្រសួង ស្ថាប័នសាមី
- ការប្រើប្រាស់របបម៉ោងបន្ថែមក្នុងរង្វង់ឥណទានថវិកាដែលផ្តល់ឱ្យគ្រឹះស្ថានក្នុងឆ្នាំនីមួយៗតែ ប៉ុណ្ណោះ និង
- ត្រូវអនុវត្តបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា ១០ .-

អ្នកដែលមានសិទ្ធិបង្រៀនម៉ោងបន្ថែម ត្រូវបានកំណត់ដូចខាងក្រោម៖

ក-ក្របខណ្ឌផ្ទៃក្នុងគ្រឹះស្ថានសិក្សា

ក.១- មន្ត្រីរាជការជាគ្រូបង្រៀន

- ត្រូវតែជាមន្ត្រីរាជការជាគ្រូបង្រៀនឬសាស្ត្រាចារ្យប្រចាំគ្រឹះស្ថានសិក្សា
- ត្រូវមានលិខិតបង្គាប់ការផ្លូវការរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអនុញ្ញាតឱ្យ បង្រៀនម៉ោងបន្ថែម។ /w/



- ក.២- មន្ត្រីរាជការមិនមែនជាគ្រូបង្រៀន
 - មន្ត្រីរាជការមិនមែនជាគ្រូបង្រៀនដែលត្រូវបានជ្រើសរើសឬចាត់តាំងឱ្យបង្រៀនក្នុងគ្រឹះស្ថានសិក្សា
 - ត្រូវមានលិខិតបង្គាប់ការជាផ្លូវការរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអនុញ្ញាតឱ្យបង្រៀនម៉ោងបន្ថែម។

ខ- ក្របខណ្ឌពីខាងក្រៅគ្រឹះស្ថានសិក្សា

គ្រឹះស្ថានសិក្សាអាចប្រើប្រាស់ក្របខណ្ឌពីខាងក្រៅគ្រឹះស្ថាន ដើម្បីបង្រៀនក្នុងគ្រឹះស្ថានរបស់ខ្លួនបាន ក្នុងករណីដែលគ្រឹះស្ថានមិនអាចរកបានធនធានមនុស្សផ្ទាល់របស់គ្រឹះស្ថានសម្រាប់ការបង្រៀន។

ការប្រើប្រាស់ក្របខណ្ឌពីខាងក្រៅគ្រឹះស្ថានសិក្សា ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

ខ.១- មន្ត្រីរាជការជាគ្រូបង្រៀនឬមន្ត្រីរាជការមិនមែនជាគ្រូបង្រៀន

- ត្រូវមានលិខិតអនុញ្ញាតពីប្រធានអង្គការដើមដែលគ្រប់គ្រងផ្ទាល់សាមីជន
- ត្រូវមានលិខិតបង្គាប់ការជាផ្លូវការរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអនុញ្ញាតឱ្យបង្រៀនម៉ោងបន្ថែម។

ខ.២- អ្នកឯកទេសមិនមែនជាមន្ត្រីរាជការឬឥស្សរជន

- ត្រូវមានលិខិតបង្គាប់ការឬលិខិតអនុញ្ញាតឬលិខិតទទួលស្គាល់ជាផ្លូវការរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។

មាត្រា ១១ .-

មន្ត្រីរាជការ ត្រូវបានអនុញ្ញាតឱ្យបង្រៀនម៉ោងបន្ថែមក្នុងករណីដូចខាងក្រោម៖

- មន្ត្រីរាជការជាគ្រូបង្រៀនបានអនុវត្តពេញលេញការបង្រៀនតាមរបបម៉ោងកំណត់ដែលមានចែងក្នុងមាត្រា ៥ នៃអនុក្រឹត្យនេះ ដោយការអនុវត្តរបបម៉ោងបន្ថែមនោះជាការបង្រៀនក្នុងគ្រឹះស្ថានសិក្សាតែមួយឬជាការបង្រៀនផ្នែកតាមការចាត់តាំងឱ្យទៅបង្រៀនក្នុងគ្រឹះស្ថានសិក្សាផ្សេងដែលស្ថិតក្នុងភូមិសាស្ត្រឃុំឬសង្កាត់តែមួយ
- មន្ត្រីរាជការជាគ្រូបង្រៀនដែលពុំមានម៉ោងបង្រៀនគ្រប់តាមរបបម៉ោងកំណត់ដូចមានចែងក្នុងមាត្រា ៥ នៃអនុក្រឹត្យនេះ និងមិនអាចអនុវត្តការបង្រៀនបានតាមវាក្យខណ្ឌទី១ នៃមាត្រានេះ ប៉ុន្តែត្រូវបានជ្រើសរើសឬចាត់តាំងឱ្យទៅបង្រៀនក្នុងគ្រឹះស្ថានសិក្សាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ ឬសង្កាត់ផ្សេង ម៉ោងបង្រៀននោះ ត្រូវបានកំណត់ជាបឋមរបបម៉ោងបន្ថែម
- មន្ត្រីរាជការមិនមែនជាគ្រូបង្រៀនអាចត្រូវបានជ្រើសរើសឬចាត់តាំងឱ្យបង្រៀនម៉ោងបន្ថែមបានក្នុងករណីដែលសាមីជនបានបំពេញការងារផ្នែករដ្ឋបាលឬការងារជំនាញ យ៉ាងហោចណាស់ម៉ោងក្នុងមួយសប្តាហ៍ ១១២៨ ម៉ោងក្នុងមួយខែ ឬសាមីជនបំពេញការងារផ្នែកលើទទួលបានអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

មាត្រា ១២ .-

មន្ត្រីរាជការដែលត្រូវបានជ្រើសរើសឬចាត់តាំងឱ្យបង្រៀនក្នុងវិស្វកម្មកាល គ្រប់ម៉ោងបង្រៀនទាំងអស់ត្រូវគិតជាបឋមរបបម៉ោងបន្ថែមដែលមានចំនួនច្រើនបំផុតត្រឹម៣០ម៉ោងក្នុងមួយសប្តាហ៍។ ការរៀបចំការបង្រៀនក្នុងវិស្វកម្មកាលត្រូវបានអនុញ្ញាតក្នុងលក្ខខណ្ឌដែលការរៀបចំការបង្រៀនមិនអាចធ្វើបានក្នុងពេលធម្មតា និងការរៀបចំការបង្រៀនបណ្តាលបឋមរបបម៉ោងបន្ថែមដល់គ្រូបង្រៀនឬដល់សិស្សជាលក្ខណៈពិសេស។



**ផ្នែកទី៣
ប្រាក់ម៉ោងបន្ថែម**

មាត្រា១៣ .-

សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ ឬអ្នកឯកទេស ដែលត្រូវបានជ្រើសរើសឬចាត់តាំងឱ្យបង្រៀនម៉ោងបន្ថែម ដូចមានកំណត់ក្នុងមាត្រា៨ មាត្រា១១ និងមាត្រា១២នៃអនុក្រឹត្យនេះ ត្រូវបានផ្តល់ប្រាក់ម៉ោងបន្ថែមក្នុងមួយម៉ោងដូច មានកំណត់ក្នុងតារាងខាងក្រោម៖

គ្រឹះស្ថានសិក្សាឬកម្រិតសិក្សាដែលបង្រៀន				
សញ្ញាបត្រត្រូវនឹង ឯកទេសបង្រៀន/ ក្របខណ្ឌ	- មធ្យមសិក្សាបច្ចេកទេស - បណ្តុះបណ្តាលវិជ្ជាជីវៈ - មធ្យមសិក្សាទុតិយភូមិ - មធ្យមសិក្សាបឋមភូមិ - បឋមសិក្សា មត្តេយ្យសិក្សា	គ្រឹះស្ថាន ឧត្តមសិក្សា កម្រិតបរិញ្ញាបត្រ	គ្រឹះស្ថាន ឧត្តមសិក្សា កម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់	គ្រឹះស្ថាន ឧត្តមសិក្សា កម្រិតបណ្ឌិត
បណ្ឌិត	១៨ ៦០០(មួយម៉ឺនប្រាំបីពាន់ ប្រាំមួយរយរៀល)	២៥ ០០០(ពីរម៉ឺន ប្រាំពាន់រៀល)	៣៥ ០០០(បីម៉ឺន ប្រាំពាន់រៀល)	៤០ ០០០ (បួនម៉ឺនរៀល)
បរិញ្ញាបត្រ ជាន់ខ្ពស់	១៨ ០០០(មួយម៉ឺន ប្រាំបីពាន់រៀល)	១៨ ៦០០(មួយ ម៉ឺនប្រាំបីពាន់ ប្រាំមួយរយរៀល)	២០ ៨០០(ពីរម៉ឺន ប្រាំបីរយរៀល)	
ក្របខណ្ឌគ្រូ បង្រៀនកម្រិត ឧត្តម	១០ ៤០០(មួយម៉ឺន បួនរយរៀល)	១៥ ០០០(មួយ ម៉ឺន ប្រាំពាន់រៀល)		
ក្របខណ្ឌគ្រូ បង្រៀន កម្រិតមូលដ្ឋាន	៥ ៥០០(ប្រាំពាន់ ប្រាំរយរៀល)			
ក្របខណ្ឌគ្រូ បង្រៀន កម្រិតបឋម	៤ ៥០០(បួនពាន់ ប្រាំរយរៀល)			

ការកែសម្រួលប្រាក់ម៉ោងបន្ថែមត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់ក្រសួងមុខងារសាធារណៈនិង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

មាត្រា១៤ .-

មន្ត្រីរាជការដែលត្រូវបានជ្រើសរើសឬចាត់តាំងជាផ្លូវការឱ្យទៅបង្រៀននៅសាលាមធ្យមសិក្សាឯកទេស សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថាន ឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាផ្សេងៗរបស់រដ្ឋ ត្រូវអនុវត្តរបបម៉ោងបន្ថែម ដោយគិតប្រាក់ម៉ោងបន្ថែមទៅតាមសញ្ញាបត្រឬក្របខណ្ឌរបស់សាមីជន។

ចំពោះអ្នកឯកទេសផ្សេងៗមិនមែនជាមន្ត្រីរាជការ ដែលត្រូវអញ្ជើញឱ្យមកបង្រៀន ប្រាក់ម៉ោងបន្ថែមត្រូវគិត តាមសញ្ញាបត្រនិងកម្រិតភូមិសិក្សាដែលសាមីជនបានបង្រៀន។



មាត្រា ១៥ .-

ក្នុងករណីការបង្រៀនមុខវិជ្ជាឬជំនាញណាមួយដែលមានភាពកម្រឬពិសេស តម្រូវឱ្យមានការផ្តល់ប្រាក់កម្រៃ បង្រៀនខ្ពស់ជាងកម្រិតប្រាក់ម៉ោងបន្ថែមដែលមានកំណត់ក្នុងមាត្រា១៣នៃអនុក្រឹត្យនេះ ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងមុខងារសាធារណៈ ដើម្បីកំណត់ប្រាក់ម៉ោងបន្ថែមដោយឡែកសម្រាប់ការបង្រៀននោះ។

មាត្រា ១៦ .-

គ្រឹះស្ថានសិក្សាសាធារណៈដែលមានប្រភពចំណូលប្រចាំឆ្នាំផ្ទាល់របស់ខ្លួនពីការបង់ថ្លៃរបស់សិស្ស និងស្រីសកម្មភាពពាណិជ្ជកម្ម ឬអំណោយផ្សេងៗសរុបលើសពី៥០%នៃថវិកាប្រចាំឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យមានការផ្តល់ ប្រាក់ម៉ោងបន្ថែមពីថវិកាជាតិឡើយ។

គ្រឹះស្ថានសិក្សាសាធារណៈដែលមានប្រភពចំណូលប្រចាំឆ្នាំពីការបង់ថ្លៃរបស់សិស្ស និងស្រីសកម្មភាព ពាណិជ្ជកម្ម ឬអំណោយផ្សេងៗសរុបតិចជាង៥០%នៃថវិកាប្រចាំឆ្នាំឬពុំមានកញ្ចប់ថវិកាផ្ទាល់របស់ខ្លួន ត្រូវបាន អនុញ្ញាតឱ្យមានការអនុវត្តរបបម៉ោងបន្ថែមនិងការផ្តល់ប្រាក់ម៉ោងបន្ថែមពីថវិកាជាតិ ក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- ថ្នាក់បង្រៀនមានសិស្ស និងស្រីសកម្មភាពរូបករណ៍របស់រដ្ឋ និង
- សិស្ស និងស្រីសកម្មភាពរូបករណ៍ក្នុងថ្នាក់នោះ មានចំនួនលើសពី៥០%នៃចំនួន សិស្ស និងស្រីសកម្មភាព

គ្រឹះស្ថានសិក្សាសាធារណៈដែលមានលក្ខណៈពិសេស ហើយបច្ចុប្បន្នកំពុងអនុវត្តការផ្តល់ប្រាក់កម្រៃបង្រៀន ជូនសាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ អ្នកឯកទេស មន្ត្រីជាប់កិច្ចសន្យា ផ្នែកតាមបទដ្ឋានកំណត់របស់ រាជរដ្ឋាភិបាលហើយនោះ ត្រូវអនុវត្តតាមបទដ្ឋានកំណត់ដែលនៅជាធរមាន។

ជំពូកទី៣

ការគ្រប់គ្រងនិងការប្រើប្រាស់របបម៉ោងបន្ថែម

មាត្រា ១៧ .-

ក្រសួង ស្ថាប័ន ដែលមានតម្រូវការប្រើប្រាស់ម៉ោងបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទ របស់ខ្លួន ត្រូវរៀបចំផែនការនៃការប្រើប្រាស់ និងថវិកាសម្រាប់របបម៉ោងបន្ថែមដោយមានការពិគ្រោះយោបល់និង ឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ឱ្យបានរួចរាល់ត្រឹមខែឧសភានៃឆ្នាំនីមួយៗ ដើម្បីបញ្ជូលក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៃឆ្នាំបន្ទាប់។

បន្ទាប់ពីទទួលបានការឯកភាពពីរាជរដ្ឋាភិបាល ចំពោះការអនុញ្ញាតលើការគ្រោងថវិកាសម្រាប់របបម៉ោងបន្ថែម ក្រសួង ស្ថាប័ន ត្រូវធ្វើការបែងចែកនិងជូនដំណឹងអំពីឥណទានថវិកាគ្រោងសម្រាប់របបម៉ោងបន្ថែមដល់គ្រប់ គ្រឹះស្ថានសិក្សាក្រោមឱវាទដើម្បីចាប់ផ្តើមអនុវត្ត។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវចាត់ចែងការប្រើប្រាស់របបម៉ោងបន្ថែមនិងឥណទានថវិកា សម្រាប់ម៉ោងបន្ថែមត្រឹមកម្រិតនៃភាពចាំបាច់ និងកម្រិតឥណទានថវិកាដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយ មិនត្រូវអនុវត្តរបបម៉ោងបន្ថែមលើសពីឥណទានថវិកាកំណត់ឬអនុវត្តដោយគ្មានឥណទានថវិកាបានឡើយ។

ក្នុងពេលអនុវត្តរបបម៉ោងបន្ថែម ប្រសិនបើគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈពិនិត្យឃើញថា ឥណទានថវិកាដែលផ្តល់ជូនមិនសមស្របនឹងតម្រូវការ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈត្រូវប្រើសំណើមក ក្រសួង ស្ថាប័នសាមីតាមឋានានុក្រមដើម្បីពិនិត្យនិងសម្រេចដោយមានការពិគ្រោះយោបល់និងការអនុញ្ញាតពីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងមុខងារសាធារណៈ។



មាត្រា១៨ .-

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនីមួយៗ ត្រូវរៀបចំឱ្យបានច្បាស់លាស់នូវផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់គ្រឹះស្ថានសិក្សាសាធារណៈ ដែលរួមមានចំនួនសិស្ស និងស្រី ថ្នាក់រៀន គ្រូបង្រៀន ចំនួនមុខងារសិក្សា ចំនួនម៉ោងបង្រៀន។ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់របបម៉ោងបន្ថែមក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនឱ្យបានសមស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា១៩ .-

ការរៀបចំបើកផ្តល់ប្រាក់ម៉ោងបន្ថែមសម្រាប់សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ និងអ្នកឯកទេសផ្សេងទៀត ដែលបង្រៀនម៉ោងបន្ថែមនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវអនុវត្តតាមប្រព័ន្ធគ្រប់គ្រងប្រាក់កម្រៃតាមព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈ និងត្រូវបើកផ្តល់តាមគណនីធនាគាររបស់សាមីជនម្នាក់ៗ។

ការរៀបចំបើកផ្តល់ប្រាក់ម៉ោងបន្ថែម ត្រូវអនុវត្តតាមបែបបទដូចខាងក្រោម៖

១- គ្រឹះស្ថានសិក្សាសាធារណៈនៅថ្នាក់ជាតិ

- បន្ទាប់ពីបានអនុវត្តម៉ោងបង្រៀនបន្ថែមក្នុងខែនីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងស្ថាប័នថ្នាក់ជាតិ ត្រូវបំពេញឯកសារស្នើសុំការបើកផ្តល់ប្រាក់ម៉ោងបន្ថែមនិងបញ្ជូនឯកសារទៅនាយកដ្ឋានឬអង្គភាពទទួលបន្ទុកកិច្ចការបុគ្គលិករបស់ក្រសួង ស្ថាប័នសាមី យ៉ាងយូរក្នុងរយៈពេល៧ថ្ងៃបន្ទាប់ នៃថ្ងៃធ្វើការ
- នាយកដ្ឋានឬអង្គភាពទទួលបន្ទុកកិច្ចការបុគ្គលិករបស់ក្រសួង ស្ថាប័នសាមី ត្រូវបញ្ជូលទិន្នន័យផ្នែកតាមឯកសារដែលទទួលបានទៅក្នុងប្រព័ន្ធគ្រប់គ្រងប្រាក់កម្រៃតាមព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈឱ្យបានរួចរាល់យ៉ាងយូរត្រឹមរយៈពេល៧ថ្ងៃបន្ទាប់ ហើយបោះពុម្ពតារាងប្រាក់ម៉ោងបន្ថែមផ្តល់ទៅឱ្យគ្រឹះស្ថានសិក្សាសាមីដើម្បីរៀបចំអាណត្តិបើកប្រាក់
- ប្រាក់ម៉ោងបន្ថែម ត្រូវបើកផ្តល់ឱ្យសាមីជនតាមគណនីធនាគារ យ៉ាងយូរត្រឹមសប្តាហ៍ទី៤នៃខែបន្ទាប់ពីខែដែលផ្តល់សេវាបង្រៀន។

២- គ្រឹះស្ថានសិក្សាសាធារណៈនៅថ្នាក់ក្រោមជាតិ

- បន្ទាប់ពីបានអនុវត្តម៉ោងបង្រៀនបន្ថែមក្នុងខែនីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាថ្នាក់ក្រោមជាតិ ត្រូវបំពេញឯកសារស្នើសុំការបើកផ្តល់ប្រាក់ម៉ោងបន្ថែមនិងបញ្ជូនឯកសារទៅមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត យ៉ាងយូរក្នុងរយៈពេល៧ថ្ងៃបន្ទាប់ នៃថ្ងៃធ្វើការ
- មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ត្រូវបញ្ជូលទិន្នន័យ ផ្នែកតាមឯកសារដែលទទួលបានទៅក្នុងប្រព័ន្ធគ្រប់គ្រងប្រាក់កម្រៃតាមព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈឱ្យបានរួចរាល់យ៉ាងយូរត្រឹមរយៈពេល៧ថ្ងៃបន្ទាប់ ហើយបោះពុម្ពតារាងប្រាក់ម៉ោងបន្ថែមផ្តល់ទៅឱ្យមន្ទីរជំនាញពាក់ព័ន្ធដើម្បីរៀបចំអាណត្តិបើកប្រាក់
- ប្រាក់ម៉ោងបន្ថែម ត្រូវបើកផ្តល់ឱ្យសាមីជនតាមគណនីធនាគារ យ៉ាងយូរត្រឹមសប្តាហ៍ទី៤នៃខែបន្ទាប់ពីខែដែលផ្តល់សេវាបង្រៀន។

មាត្រា២០ .-

គ្រឹះស្ថានសិក្សាសាធារណៈនីមួយៗត្រូវរក្សាទុកឯកសាររបបម៉ោងបន្ថែមក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើអធិការកិច្ចនិងសវនកម្ម។

ក្នុងឆ្នាំសិក្សានីមួយៗ ក្រសួងមុខងារសាធារណៈនិងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត អាចចុះធ្វើអធិការកិច្ចនៅតាមគ្រឹះស្ថានសិក្សាសាធារណៈដែលអនុវត្តរបបម៉ោងបន្ថែម ផ្អែកតាមការចាំបាច់ និងមិនតម្រូវឱ្យគ្រឹះស្ថានសិក្សាសាធារណៈជាមុនឡើយ។



មាត្រា ២១ .-

ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ អាចរៀបចំសាកល្បងសេចក្តីណែនាំបន្ថែមដើម្បីធានាការអនុវត្តបទប្បញ្ញត្តិនៃ អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព។

ជំពូកទី៤

**ការទទួលខុសត្រូវចំពោះការប្រើប្រាស់របបម៉ោងបន្ថែម
នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ**

មាត្រា ២២ .-

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់របបម៉ោងបន្ថែម ក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនឱ្យបានសមស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

ក្នុងករណីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនីមួយៗ ត្រូវបានរកឃើញថាបានប្រព្រឹត្តកំហុស ពាក់ព័ន្ធនឹង៖

- ការផ្តល់ព័ត៌មានបំផ្លើសអំពីរបបម៉ោងបន្ថែមនិងប្រាក់ម៉ោងបន្ថែម
- ការផ្តល់ព័ត៌មានបំផ្លើសអំពីការប្រើប្រាស់សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ និងអ្នកឯកទេសផ្សេង ទៀតដែលបង្រៀនម៉ោងបន្ថែមនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ
- ការយុបយិតគ្នាក្នុងការប្រឌិតរបបម៉ោងបន្ថែម
- ការក្លែងបន្លំឯកសារឬការប្រឌិតព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងរបបម៉ោងបន្ថែមនិងប្រាក់ម៉ោងបន្ថែម ផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន។

មន្ត្រីរាជការនៃគ្រឹះស្ថានសិក្សាសាធារណៈនោះនឹងត្រូវផ្អាក ឱ្យឈប់ពីតំណែងភ្លាមសម្រាប់រយៈពេល៣ខែ យ៉ាងតិច ដើម្បីអនុវត្តនីតិវិធីនៃការដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី២ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

ការសម្រេចដាក់ទណ្ឌកម្មខាងវិន័យនេះ មិនទាន់រាប់បញ្ចូលការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីនិង/ឬការទទួល ខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់មន្ត្រីរាជការដែលប្រព្រឹត្តកំហុសឡើយ។

មាត្រា ២៣ .-

មន្ត្រីរាជការដែលមានកាតព្វកិច្ចត្រូវអនុវត្តមុខងារផ្នែកតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ប៉ុន្តែបានខកខានក្នុងការ បំពេញមុខងាររបស់ខ្លួនឬធ្វេសប្រហែសមិនបានបំពេញការងារដោយពេញលេញ មន្ត្រីរាជការនោះត្រូវទទួលរង ទណ្ឌកម្មខាងវិន័យដោយត្រូវលុបឈ្មោះចេញពីតារាងឡើងថ្នាក់ឬឋានន្តរស័ក្តិប្រចាំឆ្នាំ ឬត្រូវផ្លាស់ការងារដោយបង្ខំ តាមវិធានការខាងវិន័យ។ ក្នុងករណីបានប្រព្រឹត្តកំហុសខាងវិន័យធ្ងន់ធ្ងរ មន្ត្រីរាជការនោះត្រូវប្រឈមនឹងទណ្ឌកម្ម ខាងវិន័យនិងទណ្ឌកម្មផ្សេងទៀតដូចមានចែងក្នុងមាត្រា២២ខាងលើ។

ជំពូកទី៥

អន្តរាប្បញ្ញត្តិ

មាត្រា ២៤ .-

ក្នុងឆ្នាំ២០១៧ អត្រាប្រាក់ម៉ោងបន្ថែមថ្មី ដែលមានកំណត់ក្នុងមាត្រា១៣នៃអនុក្រឹត្យនេះ រាជរដ្ឋាភិបាលនៃកម្ពុជា ឲ្យអនុវត្តសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះក្នុងកម្រិតឥណទាន ថវិកាមិនលើសពីពីរដងនៃឥណទានថវិកាសរុបសម្រាប់អនុវត្តប្រាក់ម៉ោងបន្ថែមក្នុងឆ្នាំ២០១៦ ដោយប្រើប្រាស់កាតែ



ដែលបានពីការធ្វើវិចារណកម្មថវិកាផ្ទៃក្នុងក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានវិភាគដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ជាបឋម។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្តល់ភាវាងប្រើប្រាស់របបម៉ោង បន្ថែមនិងប្រាក់ម៉ោងបន្ថែមដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំចាត់ចែងអនុវត្តអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

**ជំពូកទី៦
អវសានប្បញ្ញត្តិ**

មាត្រា២៥ .-

អនុក្រឹត្យនេះត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧តទៅ។

មាត្រា២៦ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧០ ខែមេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

នេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

អូន ស៊ីនស៊ីថា

ហង់ ជួន ឆ័ន

ពេជ ម៉ែងអ៊ែង

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ជួបមាត្រា២៦
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ:.....



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងផ្តល់ជូនសប្បុរសជននៅក្នុង និងក្រៅប្រទេស ចំនួន ២៦រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង ព្រះវិហារថ្មី និង សមិទ្ធផលនានា នៅ**វត្តកែវមុនីសុខារាម** (ហៅវត្តតាគត់) ស្ថិតនៅក្នុងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែល មានរាយព្រះនាម និងនាមដូចខាងក្រោម :

ក- មេដាយមាសស្ថាបនាជាតិចំនួន ០៨ គ្រឿង ប្រភេទ និងផ្តល់ជូន :

១-ព្រះតេជគុណ ឃុត យន	ព្រះចៅអធិការវត្តកែវមុនីសុខារាម (ហៅវត្តតាគត់)
២-ឯកឧត្តម ជាំ គុចតិម្ស	សប្បុរសជននៅខេត្តបាត់ដំបង ថវិកាចំនួន ១៦.៣០០ ដុល្លារ
៣-ឧបាសិកា ព្រះ លេង្រៀង	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក ថវិកាចំនួន ១៦.០០០ ដុល្លារ
៤-ឯកឧត្តម ខាន់ ម៉ាណេរ	សប្បុរសជននៅខេត្តបាត់ដំបង ថវិកាចំនួន ១២.០០០ ដុល្លារ
៥-ឯកឧត្តម ជាំ ថុន	សប្បុរសជននៅខេត្តបាត់ដំបង ថវិកាចំនួន ១១.១០០ ដុល្លារ
៦-ឧបាសិកា ឌឹម រី	សប្បុរសជនខ្មែររស់នៅប្រទេសបារាំង ថវិកាចំនួន ១១.១០០ ដុល្លារ
៧-ឧបាសក ចន ជាន	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក ថវិកាចំនួន ១០.២០០ ដុល្លារ
៨-លោកជំទាវ សយ នី	សប្បុរសជននៅខេត្តបាត់ដំបង

ខ- មេដាយស្រាក់ស្ថាបនាជាតិចំនួន ០៧ គ្រឿង ប្រគេន និងផ្តល់ជូន :

១-ព្រះពេជ្រគុណ	យីម	ចន្ទា	គង់នៅវត្តកែវមុនីសុខារាម (ហៅវត្តតាគត់)	
២-ឧបាសក	តឿ	ត្រឹម	សប្បុរសជនខ្មែររស់នៅប្រទេសអូស្ត្រាលី	ថវិកាចំនួន ៧.៥៥០ ដុល្លារ
៣-ឧបាសិកា	អ៊ុន	ស៊ីង	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ៦.៥០០ ដុល្លារ
៤-លោក	ឃឹក	ម៉ុងឆម	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ៦.៥០០ ដុល្លារ
៥-លោក	ពិ	លី	សប្បុរសជនខ្មែររស់នៅប្រទេសបារាំង	ថវិកាចំនួន ៦.០០០ ដុល្លារ
៦-ឧបាសិកា	ចាន់	ឆាន់	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ៦.០០០ ដុល្លារ
៧-ឧបាសក	យីន	ហាន់	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ៥.៥០០ ដុល្លារ

គ- មេដាយសំរិទ្ធិស្ថាបនាជាតិចំនួន ១១ គ្រឿង ផ្តល់ជូន :

១-ឧបាសក	អ៊ុយ	សុខ	ប្រធានអាចារ្យវត្តកែវមុនីសុខារាម (ហៅវត្តតាគត់)
២-លោក	ម៉ែន	សារ៉ុម	ប្រធានគណៈកម្មការវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
៣-លោក	ឈ	សារ៉េត	អនុប្រធានគណៈកម្មការវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
៤-ឧបាសក	ចាន់	ឆយ	អនុប្រធានអាចារ្យវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
៥-ឧបាសក	ហ៊ុម	ហ្វឺត	គណៈកម្មការវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
៦-ឧបាសក	ហ៊ុម	ឆឿង	គណៈកម្មការវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
៧-ឧបាសក	អ៊ុក	ឡាន	គណៈកម្មការវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
៨-លោក	ជាំ	ឆៀម	គណៈកម្មការវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
៩-លោក	ចាន់	លី	គណៈកម្មការវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
១០-ឧបាសក	ហេង	រុន	អាចារ្យវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)
១១-ឧបាសក	ឆៀង	ស្រីម	អាចារ្យវត្តកែវមុនីសុខារាម(ហៅវត្តតាគត់)

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៤/២០១៧/០១៧



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

០១៧០៧

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ផ្តល់ជូនមន្ត្រីរាជការចំនួន ០២រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានា នៅ**វត្តល្វា** ស្ថិតនៅក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលមានរាយនាមដូចខាងក្រោម :

- ក- **មេដាយមាសការងារចំនួន ០១ គ្រឿង ផ្តល់ជូន**
លោក **ឃឿង សារេន** មេឃុំល្វា ស្រុកបវេល
- ខ- **មេដាយប្រាក់ការងារចំនួន ០១ គ្រឿង ផ្តល់ជូន**
លោក **ឃ័ន ទូ** សមាជិកក្រុមប្រឹក្សាស្រុកបវេល

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-បំពាក់ មេដាយមុនីសារភ័ណ្ណ ថ្នាក់ ធិបតី ចំនួន០២គ្រឿង ជូនសប្បុរសជននៅជប៉ុនចំនួន ០២រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងអគារថ្មី ០១ខ្នង នៅសាលាបឋមសិក្សាព្រៃចាស់សាមគ្គី ស្ថិតនៅក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចំណាយអស់ថវិកាសរុបចំនួន ៦៨.០០០ ដុល្លារអាមេរិក ដែលមានរាយនាមដូចខាងក្រោម៖

- ១-Mr. HIRATA SINGO
- ២-Mr. SATO ELJI

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចរដ្ឋមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧ អនក្រ. បក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- យោងតាមសំណើរបស់ឯកឧត្តម យូ ស៊ុនឌុំ រដ្ឋមន្ត្រីប្រតិភូអនុសាយកររដ្ឋមន្ត្រី

សង្ខេប

មាត្រា ១ .- តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការចំនួន ០៣ រូប ជាជំនួយការឯកឧត្តម **យូ ស៊ុនឌុំ** រដ្ឋមន្ត្រីប្រតិភូអនុសាយកររដ្ឋមន្ត្រី ដូចមានរាយនាមខាងក្រោម៖

- ១-លោក **កៅ ប៊ុនឈី** ជាជំនួយការ មានឋានៈស្មើអគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ២-លោក **សំ សេងឈី** ជាជំនួយការ មានឋានៈស្មើប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣-លោក **ថន សេងសារា** ជាជំនួយការ មានឋានៈស្មើប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សានយោបាយ
 - អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យរដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ:.....៥០...២០២២ ត ភី



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេចក្តី

មាត្រា ១.- បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ចំនួន ៣៣៦គ្រឿង ជូនមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៣៣៦រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចប្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជា

១-	លោក	ឆេស	មុនី	អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ
២-	លោក	ជុំ	ម៉ុំ	អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ
៣-	លោក	ទុត	សោភ័ណ	អនុប្រធាននាយកដ្ឋានការងារកុមារ
៤-	លោក	តាំង	សុភ័ក្ត្រ	អនុប្រធាននាយកដ្ឋានការងារកុមារ
៥-	លោក	ឡុង	ម៉ុំឡុង	អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល
៦-	លោក	ចាន់	សំរេន	នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
៧-	លោក	ម៉ុង	សុម៉ាច	នាយករងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស
៨-	លោកស្រី	សាស្សី	សុភាពា	នាយិការងារវិទ្យាស្ថានពហុបច្ចេកទេសគេដោសែនបាត់ដំបង
៩-	លោក	សេងយ៉ង់	ភីឌី	អនុប្រធានមហាវិទ្យាល័យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
១០-	លោក	ស្រេង	ជុំឡុង	ប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
១១-	លោក	នេវី	សាវ៉ាន់ថា	ប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
១២-	លោក	ម៉ឺន	សុខសី	ប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
១៣-	លោកស្រី	ហ៊ុន	សុគន្ធារី	ប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
១៤-	លោក	អ៊ុន	ទុន្នី	ប្រធានការិយាល័យនាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
១៥-	លោក	ហេង	ចាន់	ប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
១៦-	លោក	ឌី	សុខឡា	ប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
១៧-	លោក	ច័ន្ទ	ហ៊ុន	ប្រធានការិយាល័យនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
១៨-	លោក	កេវី	ទុឡា	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

១៩-	លោក	ទុយ	ហ៊ុយ	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
២០-	លោក	ដាវ៉ង់	សុខឃ្លីន	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
២១-	លោកស្រី	ស៊ីន	សុភាព	ប្រធានការិយាល័យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
២២-	លោក	ម៉េង	និល	ប្រធានការិយាល័យវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
២៣-	លោក	គង់	ស៊ីថា	ប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
២៤-	លោក	ម៉ីង	វិរិយា	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ
២៥-	លោក	ម៉ឺ	វិះ	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៦-	លោក	នីង	គីមនី	អនុប្រធានការិយាល័យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
២៧-	លោកស្រី	ចាន់	គីមហៀង	អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
២៨-	លោកស្រី	អ៊ុំម	មូន	អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
២៩-	លោក	ឈន	អេត	អនុប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនបាត់ដំបង
៣០-	លោក	ម៉ុ	សុត	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
៣១-	លោក	មាស	ដារ៉ា	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង
៣២-	លោក	សោម	និល	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៣៣-	លោក	ហេ	សុខសាយ	ប្រធានការិយាល័យសាខាខេត្តក្រចេះបេឡាជាតិរបបសន្តិសុខសង្គម
៣៤-	លោក	ឃីង	សុខដា	ប្រធានការិយាល័យសាខាខេត្តសៀមរាបបេឡាជាតិរបបសន្តិសុខសង្គម
៣៥-	លោក	ជ័យ	ម៉ុន	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
៣៦-	លោក	លី	ចន្ទវិទ្ធី	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
៣៧-	លោក	ចាន់	សារុដ	នាយកសាលាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
៣៨-	លោក	ថៃត	តាត	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៣៩-	លោក	ស៊ីន	សារិនិទ្ធា	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៤០-	លោក	ហាវ	ជិន	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
៤១-	លោកស្រី	អ៊ុំម	ចន្ទរ	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ
៤២-	លោក	មាស	ឃ្លីន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៤៣-	លោក	គង់	ចន្ទវិ	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៤៤-	លោក	អេង	ឈន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
ខ-មេដាយស្រាវជ្រាវ				
១-	លោក	ស៊ីម	សុភ័ក្ត្រ	អគ្គាធិការរងអគ្គាធិការដ្ឋាន
២-	លោកស្រី	ម៉ឺម	សុដានណាត	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
៣-	លោក	ឌុច	ពន្ធនាយ	អនុប្រធាននាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៤-	លោក	គុច	វិសិដ្ឋ	អនុប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
៥-	លោក	អស់	អក្ស	ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៦-	លោក	ម៉ឺម	ដូ	នាយករងវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៧-	លោក	ហាន	វិទ្ធា	នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
៨-	លោក	ស៊ីម	ចាន់ថន	នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
៩-	លោក	យស	លីដា	ប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
១០-	លោក	សៅឡ	មញ្ញា	ប្រធានការិយាល័យនាយកដ្ឋានការងារកុមារ
១១-	លោកស្រី	ម៉ឺន	ចាន់ថា	ប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
១២-	លោក	ឡិ	គីមថន	ប្រធានការិយាល័យនាយកដ្ឋានព័ត៌មានវិទ្យា
១៣-	លោកស្រី	គុន	គុរី	ប្រធានការិយាល័យនាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
១៤-	លោក	អ៊ុំអ	ស៊ីសុវត្ថា	ប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
១៥-	លោក	អ៊ុំម	អ៊ែត	ប្រធានផ្នែកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១៦-	លោក	គុន	ចន្ទី	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា

១៧-	លោក	ឌីន	ពិសិដ្ឋ	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៨-	លោក	ផែនម	វិជ្ជា	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនសៀមរាប
១៩-	លោកស្រី	ស្នួន	វ៉ានី	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
២០-	លោក	សូ	វ៉ែន	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
២១-	លោក	ឡេង	ស៊ីវ៉ា	ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនកំពត
២២-	លោក	វ៉ានី	និសេសិនឌី	ប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
២៣-	លោក	ស្នួន	ឡូត្រី	ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនសៀមរាប
២៤-	លោកស្រី	ប្លង់	តារា	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៥-	លោក	ឌី	ចន្ទឡារ៉ា	អនុប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
២៦-	លោក	គឹម	រតនា	អនុប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
២៧-	លោក	រុទ្ធី	វាសនា	អនុប្រធានការិយាល័យនាយកដ្ឋានវិភាគការងារ
២៨-	លោក	ឡូត្រី	សុត្តា	អនុប្រធានការិយាល័យនាយកដ្ឋានវិភាគការងារ
២៩-	លោក	ស្រី	ចំនួនសេន	អនុប្រធានការិយាល័យនាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
៣០-	លោក	ស្រី	វ៉ានី	អនុប្រធានការិយាល័យនាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
៣១-	លោកស្រី	សុខ	សុខា	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៣២-	លោកស្រី	សុខ	ពលករ	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៣៣-	លោកស្រី	ចាន់	សាគួន	អនុប្រធានការិយាល័យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
៣៤-	លោកស្រី	យ៉ឹម	សម្បូរ	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៣៥-	លោក	ផែន	ឈុនហាវ	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៣៦-	លោក	ហេង	ចន្ទ្រៈ	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
៣៧-	លោក	ឡេង	ចំនួន	អនុប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនបាត់ដំបង
៣៨-	លោកស្រី	ចន	កក្កដា	អនុប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនបាត់ដំបង
៣៩-	លោក	ចិន	សុត្តន	អនុប្រធានការិយាល័យវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
៤០-	លោក	ស៊ី	សម្បត្តិ	អនុប្រធានការិយាល័យសាខាខេត្តកណ្តាលបេឡាជាតិរបបសន្តិសុខសង្គម
៤១-	លោក	សូ	សុខា	អនុប្រធានការិយាល័យសាខាខេត្តកំពង់ចាមបេឡាជាតិរបបសន្តិសុខសង្គម
៤២-	លោក	វិជ្ជា	ចាន់ឡេង	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង
៤៣-	លោក	ឡេង	ផែន	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៤៤-	លោក	វិជ្ជា	ចាន់តារា	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៤៥-	លោក	សោម	សុខនាគ	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
៤៦-	លោក	តិច	ចិន្ដា	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
៤៧-	លោក	សូ	សារាវិទ្ធី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង
៤៨-	លោក	យ៉ា	សុគន្ធី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៤៩-	លោក	វីម	សំរោង	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
៥០-	លោក	ស៊ីម	សុខឡាន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
៥១-	លោក	ឡេង	ចាន់នី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
៥២-	លោក	ឡាន	សុខុន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៥៣-	លោក	ស៊ីម	សុខលីន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៥៤-	លោក	ស៊ីន	តារុន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
៥៥-	លោក	ឡេង	សារឡើង	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
៥៦-	លោកស្រី	ស៊ីន	សុវណ្ណា	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
៥៧-	លោក	ចន្ទ្រ	មេឃុន	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
៥៨-	លោក	ឡេង	គុយហេង	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៥៩-	លោក	សេន	ដារ៉ា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ



៦០-	លោក	ឃុន	ចាន់ធឿន	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៦១-	លោក	គង់	វិជ្ជា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៦២-	លោក	ម៉ុន	ជូន	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៦៣-	លោក	ហ៊ុន	គឹមហុន	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ
៦៤-	លោកស្រី	កន	បុត្រា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៦៥-	លោកស្រី	ឈើត	ដានី	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង
៦៦-	លោក	ឡេង	គឹមហុក	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
៦៧-	លោក	អ៊ុំ	ម៉ុនដេង	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
៦៨-	លោក	ហ៊ុក	សុភ័ក្ត្រ	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៦៩-	លោក	សេ	កុសល	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
៧០-	លោក	ស៊ីសុវត្ថិ	ប្លង់ដេន	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
៧១-	លោកស្រី	ហ៊ុ	ម៉ុំពិសី	នាយិការងារមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
៧២-	លោក	អ៊ុំ	គឹមភឿន	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៧៣-	លោកស្រី	ចាន់	សារ៉ុំ	មន្ត្រីនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៧៤-	លោកស្រី	ម៉ុំ	យុទ្ធី	មន្ត្រីនាយកដ្ឋានការងារកុមារ
៧៥-	លោក	ចាន់	លក្ខី	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៧៦-	លោក	យិន	ម៉ុនណា	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនកំពត
៧៧-	លោក	អ៊ុំ	ស៊ីតុត្តា	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនកំពត
៧៨-	លោក	ម៉ុំ	ចាន់	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង
៧៩-	លោក	រដ្ឋ	ចាន់ណា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៨០-	លោក	គឹម	សំបូរ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៨១-	លោក	សោ	វិសាល	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៨២-	លោក	គុយ	អូន	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៨៣-	លោក	តេ	សារុ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
៨៤-	លោក	ចេង	ស្រីសុខ	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៨៥-	លោក	តេង	ចិន្ដា	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៨៦-	លោក	ច	សុខណាត	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនតាកែវ
៨៧-	លោកស្រី	ស្រី	ស៊ី	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៨៨-	លោកស្រី	យ៉េង	រោយស្រី	គ្រូបង្រៀនកម្រិតបឋមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនតាកែវ
៨៩-	លោកស្រី	ដូង	ពុទ្ធា	គ្រូបង្រៀនកម្រិតបឋមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកេរដោសែនតាកែវ
ក-មេដាយសំរិទ្ធការងារ				
១-	លោក	ចែង	ហ៊ុនឡេង	អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ
២-	លោក	គុក	សុខាន	អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ
៣-	លោក	ហ៊ុន	សុដាន	អធិការអគ្គាធិការដ្ឋាន
៤-	លោក	សុដានី	កញ្ញាវិទ្ធី	ទីប្រឹក្សាទីភ្នាក់ងារជាតិមុខរបរ និងការងារ
៥-	លោក	ស៊ី	សុខណា	ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៦-	លោកស្រី	ឃាត	ច័ន្ទគារ	ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៧-	លោក	ម៉ុំ	ចុន្ទី	ប្រធានការិយាល័យនាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
៨-	លោក	ហ៊ុ	ចាន់ជិត	ប្រធានការិយាល័យនាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
៩-	លោក	ឧត	សារត	ប្រធានការិយាល័យនាយកដ្ឋានធានាគុណភាព
១០-	លោក	រុំ	សុបុណ្យ	ប្រធានការិយាល័យអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា បាត់កម្ពុជា នៅតាមគ្រប់មុខសញ្ញា
១១-	លោក	សំណាង	ចាន់ឡាន	ប្រធានការិយាល័យអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា បាត់កម្ពុជា នៅតាមគ្រប់មុខសញ្ញា

១២-	លោក	ឯក	សុខជា	ប្រធានការិយាល័យអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា បាតុកម្ម នៅតាមគ្រប់មុខសញ្ញា
១៣-	លោក	ជា	អាណែល	ប្រធានការិយាល័យអគ្គាធិការដ្ឋាន
១៤-	លោក	នួន	សំបូរ	នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
១៥-	លោក	ម៉ែន	ឆ័យ	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស
១៦-	លោក	ស៊ុន	សុខណា	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៧-	លោក	ស៊ុយ	អៀងស្រីន	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៨-	លោក	សេង	តុនី	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៩-	លោក	ឆេង	មុន្នីត្រៀម	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
២០-	លោក	កោះ	ធី	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
២១-	លោក	ម៉ែត	ចំនួនត្រីស្វា	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
២២-	លោកស្រី	ហៀង	ចំនួនណារី	អនុប្រធានផ្នែកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស
២៣-	លោក	គី	ម៉ារ៉ា	អនុប្រធានផ្នែកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
២៤-	លោក	គីម	សំរុន	ប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
២៥-	លោក	កែវ	សុខនាវា	ប្រធានការិយាល័យវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
២៦-	លោក	ឃុន	ម៉ែនថាត	ប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
២៧-	លោកស្រី	ឡាយ	ម៉ារីណា	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៨-	លោក	ហ៊ុន	ចន្ទី	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៩-	លោក	ចត	សុខណា	អនុប្រធានការិយាល័យនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៣០-	លោក	ចែង	គន្ធី	អនុប្រធានការិយាល័យនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៣១-	លោក	ចៅ	ជាត	អនុប្រធានការិយាល័យនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៣២-	លោកស្រី	ម៉ែ	សុខិណា	អនុប្រធានការិយាល័យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៣៣-	លោកស្រី	តាន់	មុន្នី	អនុប្រធានលេខាធិការដ្ឋានអគ្គនាយកដ្ឋានការងារ
៣៤-	លោក	លីម	សុគន្ធី	អនុប្រធានការិយាល័យនាយកដ្ឋានអធិការកិច្ចការងារ
៣៥-	លោក	លី	សុភាព	អនុប្រធាននាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៣៦-	លោក	ផែម	ម៉ែនធីន	អនុប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៣៧-	លោកស្រី	នួន	លីដា	អនុប្រធានការិយាល័យនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
៣៨-	លោក	នាង	ស៊ីតុត្តា	អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
៣៩-	លោក	ដូង	តុត្តា	អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
៤០-	លោក	មាស	ទាសនា	អនុប្រធានការិយាល័យនាយកដ្ឋានពេទ្យការងារ
៤១-	លោក	គីត	សុភាព	អនុប្រធានការិយាល័យនាយកដ្ឋានព័ត៌មានវិទ្យាការងារ
៤២-	លោក	ខាត	ព្រីសុត្តិក្រីម	អនុប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
៤៣-	លោកស្រី	ខែម	សុភាព	អនុប្រធានការិយាល័យនាយកដ្ឋានបណ្តុះបណ្តាល
៤៤-	លោក	សំណួរ	សីម៉ា	អនុប្រធានការិយាល័យនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
៤៥-	លោក	ហេង	សុខន	អនុប្រធានការិយាល័យនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
៤៦-	លោក	ជ	ម៉ែនក	អនុប្រធានការិយាល័យនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៤៧-	លោកស្រី	ដើ	សោភ័ណ	អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម
៤៨-	លោក	យ៉ាត	ចន្ទនៈ	អនុប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
៤៩-	លោកស្រី	ហួរ	ស៊ុនហ៊ាម	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៥០-	លោកស្រី	នាង	នាងឆ័យ	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៥១-	លោក	ស្រី	ស៊ុយគីម	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៥២-	លោក	កេវី	លីទាសនា	អនុប្រធានការិយាល័យវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា
៥៣-	លោកស្រី	នួន	និដ្ឋារី	អនុប្រធានការិយាល័យសាលាមធ្យមសិក្សាបច្ចេកទេស ហ្សឺ វ៉េ



៥៤-	លោក	យិន	សុខា	អនុប្រធានការិយាល័យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគពាយ័ព្យស្ថាប័នស្នូលរៀង
៥៥-	លោក	វេណាម	ខុន	ប្រធានមជ្ឈមណ្ឌលការងារខេត្តព្រៃវែងទីភ្នាក់ងារជាតិមុខរបរជាតិ និងការងារ
៥៦-	លោក	សុខ	សារីរឹម	ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ចាមទីភ្នាក់ងារជាតិមុខរបរជាតិ និងការងារ
៥៧-	លោកស្រី	ស៊ីម	ស៊ីសុវណី	អនុប្រធានមជ្ឈមណ្ឌលការងារខេត្តបាត់ដំបងទីភ្នាក់ងារជាតិមុខរបរជាតិ និងការងារ
៥៨-	លោក	តែង	ហ្លួកហ្លួង	អនុប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាបទីភ្នាក់ងារជាតិមុខរបរជាតិ និងការងារ
៥៩-	លោកស្រី	សយ	សុតា	អនុប្រធានការិយាល័យសាខាខ័ណ្ឌដង្កោបេឡាជាតិរបបសន្តិសុខសង្គម
៦០-	លោក	ខាន់	ប៊ុនសេន	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៦១-	លោក	តៅ	សុខុម	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ
៦២-	លោក	ប្រឹច	ណារី	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៦៣-	លោក	សំ	គូរ៉េ	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
៦៤-	លោក	យាន	គឹមយ៉េង	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
៦៥-	លោក	ម៉ែន	ចន្ទាច	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
៦៦-	លោក	ហ៊ុំ	ស្រី	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ
៦៧-	លោក	នាង	សុភក្តិ	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
៦៨-	លោកស្រី	ឈិន	តែងហាម	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៦៩-	លោក	សាត	សុខណ្ណវិទ្យា	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី
៧០-	លោកស្រី	លេង្រីន	សុខគីន	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ
៧១-	លោក	ជុន	ទេវិន្ទ	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៧២-	លោកស្រី	សោម	សោនឌីសោមា	នាយិការងារមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
៧៣-	លោកស្រី	គី	ធីតា	នាយិការងារមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
៧៤-	លោក	ខៀវ	វ៉ានី	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
៧៥-	លោក	កោ	គឹមរោង	នាយករងមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី
៧៦-	លោក	ស្រី	សិន	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៧៧-	លោក	គឹម	សុជាតិ	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៧៨-	លោក	ស្រី	គឹមលី	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៧៩-	លោក	ម៉ៅ	តែងខាន់	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៨០-	លោក	ជួន	ចន្ទៈ	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៨១-	លោក	សុភ	សុដី	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៨២-	លោក	ហួង	ដំឡូង	មន្ត្រីនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៨៣-	លោកស្រី	លីម	សុជាតា	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៨៤-	លោក	តាន់	ហុកស្រី	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៨៥-	លោក	តែង	ហេងជា	មន្ត្រីនាយកដ្ឋានពេទ្យការងារ
៨៦-	លោកស្រី	សុខ	លេង្រី	មន្ត្រីនាយកដ្ឋានព័ត៌មានទីផ្សារការងារ
៨៧-	លោក	យ៉ឹម	ថាវវិទ្យា	មន្ត្រីនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
៨៨-	លោក	ស្រី	គឹមជា	មន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា
៨៩-	លោកស្រី	ចាន់	សុជាតា	មន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា
៩០-	លោកស្រី	ឈយ	សម្បត្តិ	មន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា
៩១-	លោក	ចាន់	វណ្ណា	មន្ត្រីនាយកដ្ឋានសវនកម្មផ្នែកក្នុង
៩២-	លោក	ខៀវ	ណារី	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៩៣-	លោក	ចិ	វិទ្យា	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម

៤៤-	លោកស្រី	នួន	ពន្ធករកញ្ញា	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៤៥-	លោក	យ៉ាម	យុទ្ធា	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៤៦-	លោក	ម៉ែន	ស៊ីនួន	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៤៧-	លោកស្រី	ស្នួន	រដ្ឋា	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៤៨-	លោក	អន	វ៉ាត	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
៤៩-	លោកស្រី	នុត	វ៉ាវី	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
១០០-	លោកស្រី	ជ័ម	វិសី	មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម
១០១-	លោក	ស៊ីម	ចុន្ទី	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១០២-	លោក	ម៉ូ	សុដល	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
១០៣-	លោក	រ៉ុន	ធី	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
១០៤-	លោកស្រី	ម៉ុង	ចាន់ថេត	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
១០៥-	លោក	ភី	ស្នួន	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
១០៦-	លោក	មូន	សុភាព	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
១០៧-	លោក	ជំនាត	សុជា	មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
១០៨-	លោកស្រី	ភី	ស៊ីណា	មន្ត្រីវិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង
១០៩-	លោក	លីម	ជំនានន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១១០-	លោក	ម៉ុងជុន	អិរម្យ	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១១១-	លោក	វ៉ិន	ឡាវអេង	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១១២-	លោក	នុច	មញ្ញា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១១៣-	លោកស្រី	ជុំយ	ម៉ុងនា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
១១៤-	លោក	ចួន	សុដា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ
១១៥-	លោក	ចួន	និវឌ្ឍន៍	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
១១៦-	លោក	ម៉ៅ	អ៊ីសត	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១១៧-	លោក	ឡាយ	ធានី	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
១១៨-	លោក	សេង	ហាន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន
១១៩-	លោក	ជាំ	លីហេង	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន
១២០-	លោក	សាត	គីមសាន	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន
១២១-	លោកស្រី	រ៉េន្ទៀង	រំណា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
១២២-	លោក	ធីត	ចុន្ទី	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
១២៣-	លោក	សេន្ទៀង	គីមឡុត	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ
១២៤-	លោក	ម៉ែត	គា	មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
១២៥-	លោក	ចេង	ហិណមង	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១២៦-	លោក	ស័	ចន្ទ្មៈ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១២៧-	លោក	តេង	ចាយ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១២៨-	លោក	ថាម	វិថាង	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១២៩-	លោក	រុំរិ	ពៅ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១៣០-	លោក	មូន	ដាត	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១៣១-	លោក	រេនាម	សុខុម	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
១៣២-	លោក	ម៉ោង	ម៉ុងឆឿន	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១៣៣-	លោកស្រី	រ៉ុន	រុំរិសុដាវ៉ា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១៣៤-	លោក	ម៉ុង	សុដី	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១៣៥-	លោក	ចាន់	ភីធី	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១៣៦-	លោកស្រី	ពាន	មុន្នា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

១៣៧-	លោក	សួន	ចំណា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១៣៨-	លោក	ឈឹម	ចាន់ដា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១៣៩-	លោក	មិន	ឌុន្ទី	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១៤០-	លោកស្រី	អ៊ុល	ចាន់ដា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១៤១-	លោកស្រី	ឆេវ៉ា	គីរីយា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤២-	លោក	ឡាន	ត្រាហ៊ុម	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤៣-	លោក	អ៊ុន	គុណា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤៤-	លោក	រេណ	សំណាង	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤៥-	លោក	តេធី	គឹមហ្វួន	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤៦-	លោក	ដល	សុភាព	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤៧-	លោក	ហ្វេង	មេវ៉ា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤៨-	លោក	ស៊ុន	ជំនួរ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
១៤៩-	លោកស្រី	សុវណ្ណ	មីតា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១៥០-	លោកស្រី	ហ៊ុយ	ចាន់ដា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
១៥១-	លោក	ម៉េង	ម៉ុញ្សាវីស៊ី	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
១៥២-	លោក	ឃឹម	សុភត្តិ	គ្រូបង្រៀនកម្រិតខ្ពស់សាលាមធ្យមបច្ចេកទេស ហ្សឺ វ៉េ សេ
១៥៣-	លោក	សេង	ធារិ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៥៤-	លោក	សេ	សារ៉េន	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៥៥-	លោក	ជួប	សម្បត្តិ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៥៦-	លោក	គង់	ស្រី	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៥៧-	លោក	អ៊ុយ	ជុនសីហា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៥៨-	លោក	រឹម	សំរិត	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
១៥៩-	លោក	ឡូ	ហិត	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១៦០-	លោក	រ៉េន	សារិទ្ធ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១៦១-	លោកស្រី	ត្រាហ្វូ	ឌុន្ទី	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១៦២-	លោកស្រី	សែម	ជំនួរ	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
១៦៣-	លោក	គុំ	ជំនួរអិម្ស	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
១៦៤-	លោកស្រី	ម៉ុយ	ឆេវ៉ា	គ្រូបង្រៀនកម្រិតខ្ពស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
១៦៥-	លោក	គង់	សតា	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
១៦៦-	លោក	ឈឹម	អត្តិ	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១៦៧-	លោក	ម៉េង	សារ៉េន	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១៦៨-	លោក	ជួន	ស៊ីណាត	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១៦៩-	លោក	ម៉េង	សុខន	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១៧០-	លោកស្រី	ស្រី	សារ៉ាដាឈឹម	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
១៧១-	លោកស្រី	សន	សុខណា	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
១៧២-	លោក	មី	សោភ័ណ	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
១៧៣-	លោក	ចា	សុខឡេង	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
១៧៤-	លោក	ឃឹម	សេងហ៊ាន	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
១៧៥-	លោក	ឡេង	ឆេវ៉ា	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ
១៧៦-	លោក	ហ៊ុយ	គឹមស្រស់	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ
១៧៧-	លោក	គារ៉ា	មុនី	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ
១៧៨-	លោក	សោម	សុរិយា	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រុងឃ្មុំ
១៧៩-	លោក	ឡេង	ពុទ្ធវិទ្ធ	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

១៨០-	លោក	អេង	មករា	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី
១៨១-	លោក	ហាន	សេងហ៊ាន	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី
១៨២-	លោក	ដាន	សុភាព	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១៨៣-	លោកស្រី	អ៊ុំ	ឃុនធានា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
១៨៤-	លោក	ម៉េ	សុខាណី	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
១៨៥-	លោក	ប៊ូ	នី	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១៨៦-	លោក	ម៉េង	សិទ្ធិ	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១៨៧-	លោក	គឹម	ឡុងឌី	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១៨៨-	លោក	អុក	សុខិដ្ឋា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១៨៩-	លោក	អេម	សីហា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
១៩០-	លោក	ដាន	សោភ័ណ្ណ	គ្រូបង្រៀនកម្រិតមូលដ្ឋានសាលាមធ្យមសិក្សាបច្ចេកទេស ហ្សឺ វ៉េ សេ
១៩១-	លោក	តូ	លន់	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
១៩២-	លោក	ឡុយ	សាម៉ុន	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាពាក់ដំបង
១៩៣-	លោក	លីម	សុំធានា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាពាក់ដំបង
១៩៤-	លោក	ចាន់	ដា	គ្រូបង្រៀនកម្រិតមូលដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាពាក់ដំបង
១៩៥-	លោក	ឯក	ម៉ិត	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត
១៩៦-	លោក	ហង់	ជ័យ	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
១៩៧-	លោក	សំរិទ្ធ	សុវណ្ណ	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១៩៨-	លោក	អ៊ុក	សុខត្តិណ	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
១៩៩-	លោក	ចាម	ខេមរ៉ា	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
២០០-	លោក	ឌុច	សីហា	គ្រូបង្រៀនកម្រិតមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
២០១-	លោក	សុខ	ចំរើន	គ្រូបង្រៀនកម្រិតបឋមវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
២០២-	លោកស្រី	ខ្វាន់	សុខិដ្ឋា	គ្រូបង្រៀនកម្រិតបឋមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម
២០៣-	លោកស្រី	យ៉េន	ចាន់ឌី	គ្រូបង្រៀនកម្រិតខ្ពស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥១ អនក្រ.ត ត ៧



អនុក្រឹត្យ

ស្តីពីការជូនមេដាយបូជីសាវត្ថន្ត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.- បំពាក់ មេដាយបូជីសាវត្ថន្ត តាមលំដាប់ថ្នាក់ ចំនួន ៤២គ្រឿង ជូនមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៤២រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយបូជីសាវត្ថន្ត ថ្នាក់ ធិបតី

១-	ឯកឧត្តម	ជិត	គន្ធាល	អគ្គាធិការអគ្គាធិការដ្ឋាន
២-	លោក	គង់	ធានី	ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៣-	លោក	ហៀង	វាសនា	ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៤-	លោកស្រី	ដួង	វ៉ាន់ដេត	នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
៥-	លោក	ចុន	នាង	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ
៦-	លោក	ឌិត	ឡាយហ៊ាត	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
៧-	លោក	អៀង	សុភាព	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ

ខ-មេដាយបូជីសាវត្ថន្ត ថ្នាក់ សេនា

១-	លោកស្រី	ជា	សុខនី	អគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាល និងទ្រព្យសម្បត្តិ
២-	លោក	ចី	ស៊ីម៉ាណែត	ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
៣-	លោក	ឆាង	សាត់	ប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
៤-	លោក	ខុន	ណារិន្ទ	អនុប្រធាននាយកដ្ឋានពេទ្យការងារ
៥-	លោកស្រី	ទួន	សុវណា	អនុប្រធាននាយកដ្ឋានធានាគុណភាព
៦-	លោកស្រី	គាន់	ថៃវ៉ី	នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
៧-	លោក	នី	សុភា	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
៨-	លោក	ម៉ុង	សុខុមចិត្តា	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប

គ-មេដាយបូជីសាវត្ថន្ត ថ្នាក់ វេស្សប្បធិ

១-	លោកជំទាវ	ឃ្មោត	ម៉េងដុល	អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ពុជា បាត់ដំបង នៅតាមគ្រប់មុខសញ្ញា
----	----------	-------	---------	---

២-	លោក	ម៉ា	សិទ្ធា	អគ្គាធិការរងអគ្គាធិការដ្ឋាន
៣-	លោក	ឆន់	ស៊ីខឿន	នាយករងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
៤-	លោកស្រី	សៅ	សុគន្ធកេតក្សា	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យុការងារ
៥-	លោក	ជឿប	ចាន់ថន	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៦-	លោក	គឹម	កែវស្រី	ប្រធានផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ
៧-	លោក	ផុន	ឧស្សាហ៍រេនា	ប្រធានផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ
៨-	លោកស្រី	ឡុង	ឡុង	អនុប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
៩-	លោក	ឡឹក	ចិនៈ	នាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១០-	លោក	ហេង	ប៊ុនឈឿន	នាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
១១-	លោក	យ៉ុច	ខេមរា	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
១២-	លោក	យ៉ា	សុខាត	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
១៣-	លោក	សន	សុយីម	ប្រធានលេខាធិការដ្ឋានអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
១៤-	លោក	យ៉ន	ចន្ទ្រៈ	ប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
១៥-	លោក	ស៊ី	ខេមរិន្ទ	ប្រធានការិយាល័យនាយកដ្ឋានធានាគុណភាព
១៦-	លោកស្រី	កែវ	សម្បត្តិ	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
១៧-	លោក	ស្រី	ហឿន	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
១៨-	លោកស្រី	ឆន់	ចន្ទ្រនី	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
១៩-	លោក	ឈុន	សុខន	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
២០-	លោកស្រី	ប៊ុន	រៀប	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
២១-	លោក	ប៊ិន	ដានី	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ
២២-	លោក	ស្រី	សាមីន	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
២៣-	លោក	ឡុង	សារវិត	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
២៤-	លោកស្រី	ឈីម	និមល	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
២៥-	លោក	តិល	ពស់ចិត្ត	ប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់
២៦-	លោក	ផុន	ថាវរុម	អនុប្រធានការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល
២៧-	លោក	តុំ	ចាន់ថា	នាយកមជ្ឈមណ្ឌលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៥ អនក្រ. ប្រក. ៩៩ ប្រក



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ចំនួន ៣៧គ្រឿង ប្រភេទ និងជូនសប្បុរសជន ចំនួន ៣៧រូប ដែលបានបរិច្ចាគបច្ច័យ និងធនធានផ្ទាល់ខ្លួន ចូលរួមកសាងសមិទ្ធផលនានា នៅអង្គភាពកងពលតូចច្រើនជើងលេខ៥៣ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសស្ថាបនាជាតិ

- ព្រះតេជគុណ **សុខ លី** ព្រះគ្រូសូត្រឆ្លេង វត្តគិរីវិម្ស សន្តិភាព ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បច្ច័យ ១១,០០០ ដុល្លារ

ខ-មេដាយសំរិទ្ធស្ថាបនាជាតិ

- ១ លោក **វ៉ែន ឡឿ** អាចារ្យ វត្តគិរីវិម្ស សន្តិភាព ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ថវិកា ១,១០០ ដុល្លារ
- ២ លោក **ដួង ម៉ឺន** អាចារ្យ វត្តគិរីវិម្ស សន្តិភាព ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ថវិកា ១,១០០ ដុល្លារ
- ៣ លោកយាយ **ហុក ចន្ទី** អាជីវករ រាជធានីភ្នំពេញ ថវិកា ១,២០០ ដុល្លារ
- ៤ លោកស្រី **យូង ម៉េង** អាជីវករ ខេត្តពោធិសាត់ ថវិកា ១,០០០ ដុល្លារ
- ៥ លោកស្រី **ម៉ែង ម៉ីន** សប្បុរសជន ភូមិទួលជ្រៃ ថវិកា ១,០០០ ដុល្លារ
- ៦ លោកស្រី **អ៊ុន សុខារី** អាជីវករ ភូមិថ្មគោល ថវិកា ១,០០០ ដុល្លារ
- ៧ លោកស្រី **ហៀង សុខឡានរី** អាជីវករ ភូមិថ្មគោល ថវិកា ១,០០០ ដុល្លារ
- ៨ លោកស្រី **គង់ ចំរើន** អាជីវករ ភូមិស្រុកភ្នំព្រឹក ថវិកា ចំនួន ១,០០០ ដុល្លារ
- ៩ លោកស្រី **កង ឡឿម** អាជីវករ ភូមិកំប្រង ថវិកា ចំនួន ១,០០០ ដុល្លារ
- ១០ លោកស្រី **សុខ លីណា** អាជីវករ ភូមិកំប្រង ថវិកា ចំនួន ១,០០០ ដុល្លារ
- ១១ លោកស្រី **សុខ ង៉ាន់នី** អាជីវករ ភូមិកំប្រង ថវិកា ចំនួន ១,០០០ ដុល្លារ
- ១២ លោកតា **ខៀង អុន** អាជីវករ ភូមិបេងស្អាត ថវិកា ចំនួន ១,០០០ ដុល្លារ
- ១៣ លោកស្រី **ចៀត** អាជីវករ ភូមិបេងស្អាត ថវិកា ចំនួន ១,០០០ ដុល្លារ
- ១៤ លោកស្រី **គង់ ស្រីន** អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ

១៥	លោកស្រី	ហ៊ឺម	អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ
១៦	លោកស្រី	ចក់ តុដ	អាជីវករ ភូមិតគី ថវិកា ចំនួន ១,០០០ ដុល្លារ
១៧	លោកស្រី	សុខ សេន	អាជីវករ ភូមិតគី ថវិកា ចំនួន ១,០០០ ដុល្លារ
១៨	លោកស្រី	សុដានី	អាជីវករ ភូមិស្រឡៅ ថវិកា ចំនួន ១,០០០ ដុល្លារ
១៩	លោកស្រី	សេន ដា	អាជីវករ នៅស្ពានកោះធំ ថវិកា ចំនួន ១,០០០ ដុល្លារ
២០	លោក	ប៊ូ ខៀវ	អាជីវករ ភូមិភ្នំព្រឹក ថវិកា ចំនួន ១,០០០ ដុល្លារ
២១	លោក	យន់ ធីន	អាជីវករ ភូមិទួលជ្រៃ ថវិកា ចំនួន ១,០០០ ដុល្លារ
២២	លោក	គាន់ សុខ	អាជីវករ ភូមិតគី ថវិកា ចំនួន ១,០០០ ដុល្លារ
២៣	លោក	សេ ដាឌីម	អាជីវករ ភូមិតគី ថវិកា ចំនួន ១,០០០ ដុល្លារ
២៤	លោក	ប៊ូ ថៃ	អាជីវករ ភូមិតគី ថវិកា ចំនួន ១,០០០ ដុល្លារ
២៥	លោក	ម៉ៅ សុខ	អាជីវករ ភូមិបេងស្អាត ថវិកា ចំនួន ១,០០០ ដុល្លារ
២៦	លោក	ចាន់ សារ៉េត	អាជីវករ ភូមិបេងស្អាត ថវិកា ចំនួន ១,០០០ ដុល្លារ
២៧	លោក	វ៉ា សុខ	អាជីវករ ភូមិបេងស្អាត ថវិកា ចំនួន ១,០០០ ដុល្លារ
២៨	លោក	ឆៀម ឆៀម	អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ
២៩	លោក	ម៉ែន ជាន	អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ
៣០	លោក	សួន ម៉ុត	អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ
៣១	លោក	ម៉ឺន ហ៊ុន	អាជីវករ ភូមិតាវែរ ថវិកា ចំនួន ១,០០០ ដុល្លារ
៣២	លោក	តែន បូរេត	អាជីវករ ភូមិតាស្តា ថវិកា ចំនួន ១,០០០ ដុល្លារ
៣៣	លោក	ម៉ែន ជៀន	អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ
៣៤	លោក	គង់ ម៉ែនសាន	អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ
៣៥	លោក	ម៉ែន ដង់	អាជីវករ ភូមិទួលខ្ពស់ ថវិកា ចំនួន ១,០០០ ដុល្លារ
៣៦	លោក	សួន ខេត	អាជីវករ ផ្សារកាប៊ីន ថវិកា ចំនួន ១,០០០ ដុល្លារ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៤ ឆ. ៧៧

សេចក្តីសម្រេច

ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១ ៖ ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ ២០១៧ ចាប់ពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៧ នៅទីក្រុង Davos-Klosters ប្រទេសស្វីស រហូតដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី អញ្ជើញវិលនិវត្តន៍មកកាន់មាតុប្រទេសវិញ ។

ប្រការ ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាល-រាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម ស ខេង ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ...០៥...ណណ

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច
ស្តីពី**

**ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៧
ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង
ក្រោមប្រធានបទ: ទន្លេ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ និងវប្បធម៌**

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ស្តីពីការកំណត់ ពិធីបុណ្យទន្លេ
- យោងលិខិតលេខ៣៧៥ សជណ.ផក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងលិខិតលេខ៣២សជណ.ផក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ៖ **ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ និង វប្បធម៌** ដែលមានសមាសភាពដូចខាងក្រោម៖

១- ឯកឧត្តម ថោង ខុន	រដ្ឋមន្ត្រីក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម ម៉ុង សារឿន	អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង	អនុប្រធានអចិន្ត្រៃយ៍
៣- ឯកឧត្តម ស៊ី តិរិទ្ធ	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៤- ឯកឧត្តម អ៊ុក សុខាភិ	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	អនុប្រធាន
៥- ឯកឧត្តម ឈួន ជារ៉ា	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	អនុប្រធាន
៦- ឯកឧត្តម សុ ម៉ារ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៧- ឯកឧត្តម ឌិត ចន្ទា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៨- ឯកឧត្តម ជា ម៉ូរ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៩- ឯកឧត្តម ប៊ាត សុខុម	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
១០- ឯកឧត្តម លី ម៉ុងឡឿន	រដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១១- ឯកឧត្តម តែ គុយស៊ាង	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
១២- ឯកឧត្តម លីម ស៊ីវេនីន	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៣- ឯកឧត្តម សាមូ មូហ្សាន្ទា	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
១៤- ឯកឧត្តម គោស៊ី សារឿន	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥- ឯកឧត្តម ណូ សម្បុក	ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ	សមាជិក
១៦- ឯកឧត្តម ស្តេច សុខុម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៧- ឯកឧត្តម ឌិត ភារាវិទ្ធ	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៨- ឯកឧត្តម ហោ សារុន	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៩- ឯកឧត្តម នួន សុមេច	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២០- ឯកឧត្តម វ៉ាន់ ចំរើន	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២១- ឯកឧត្តម គុយ សុភ័ក	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២២- លោកជំទាវ ហ៊ុន ជានី	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២៣- ឯកឧត្តម ជា សែ	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២៤- ឯកឧត្តម សូ វិសុឌី	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២៥- ឯកឧត្តម សុខ គុនហាង	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២៦- ឯកឧត្តម សារុន វ៉ានី	ទីប្រឹក្សាអម និងជាប្រធាននាយកដ្ឋានផ្ទៃក្នុង ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៧- ឯកឧត្តម ស៊ាង ថៃ	អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២៨- ឯកឧត្តម ណេម សាមុត	អគ្គនាយកទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	សមាជិក
២៩- ឯកឧត្តម គង់ សុវណិដា	អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍	សមាជិក
៣០- ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ណារុច	អគ្គស្នងការរងនគរបាលជាតិ	សមាជិក

៣១-ឯកឧត្តមឧត្តមសេនីយ៍ឯក វង្ស ពិសេន	មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធបាល្លាលើផ្ទៃប្រទេស	សមាជិក
៣២-ឯកឧត្តមឧត្តមសេនីយ៍ឯក ឃុន សំបូរ	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ	សមាជិក
៣៣- លោក ឯង ឃិននីរៈ	អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា	សមាជិក
៣៤- លោក ថោង រដ្ឋសត្វិ	ទីប្រឹក្សាក្រសួងទេសចរណ៍	សមាជិក
៣៥- លោកជំទាវ គង់ ស៊ីផា	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	សមាជិក
៣៦- ឯកឧត្តម ឈាន ឡាន់	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	សមាជិក
៣៧- ឯកឧត្តម ជួន ពៅ	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	សមាជិក
៣៨-ឯកឧត្តម ហា ថាវរិទ្ឋ	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	សមាជិក
៣៩- ឯកឧត្តម យ៉ង់ សុវឌ្ឍនា	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	សមាជិក
៤០- ឯកឧត្តម ឆៀង សារី	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	សមាជិក
៤១- ឧត្តមសេនីយ៍ត្រី ម៉ៅ ភារា	ស្នងការនគរបាលខេត្តស្ទឹងត្រែង	សមាជិក
៤២- ឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ូន	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង	សមាជិក
៤៣- ឧត្តមសេនីយ៍ត្រី អៀង វណ្ណិ	មេបញ្ជាការកងរាជអាវុធបាល្លាខេត្តស្ទឹងត្រែង	សមាជិក
៤៤- លោក ខៀវ រិទ្ឋិយ៉ា	ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៤៥- លោក ចៅ មុន្នីរ៉ា	នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង	សមាជិក
៤៦- លោក ម៉ុន ណារី	អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង	សមាជិក
៤៧- លោក អ៊ិន ម៉ៅស្រៀន	ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង	សមាជិក
៤៨- លោក អ៊ុន សុខៀត	ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង	សមាជិក
៤៩- លោក អ៊ុន សុខា	ប្រធានស្តីទីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង	សមាជិក
៥០- លោក និន សុខស៊ី	ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តស្ទឹងត្រែង	សមាជិក
៥១- លោក សរ គឹមណាត	ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង	សមាជិក
៥២- លោក ម៉ាង ម៉េង	ប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែង	សមាជិក
៥៣- លោក ឆៀង សេង	ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង	សមាជិក
៥៤- លោក លី ឧសភា	ប្រធានមន្ទីររៀបចំ ជ.ន.ស.ស ខេត្តស្ទឹងត្រែង	សមាជិក
៥៥- លោក ផេង ណាឡៃ	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង	សមាជិក
៥៦- លោក ហ៊ាង ម៉ូលី	ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង	សមាជិក
៥៧- លោក អេង គីរុន	ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង	សមាជិក
៥៨- លោក ទូ សុវណ្ណតារា	ប្រធានមន្ទីរព័រ និងថាមពលខេត្តស្ទឹងត្រែង	សមាជិក
៥៩- លោក ស៊ា យ៉ាង	ប្រធានអង្គភាពអគ្គិសនីខេត្តស្ទឹងត្រែង	សមាជិក

គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីបុណ្យ
ទន្លេ ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ឲ្យមានប្រសិទ្ធភាព និង
ទទួលបានជោគជ័យ។

ប្រការ ២.-

ត្រូវបានបង្កើតលេខាធិការដ្ឋាន និងអនុគណៈកម្មការ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធី
បុណ្យទន្លេឆ្នាំ២០១៧ ដែលមានសមាសភាព និងភារកិច្ចដូចខាងក្រោម៖



ក.លេខាធិការដ្ឋាន

- ១- ឯកឧត្តម **គង់ សុវណ៌ីដា** អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ ប្រធាន
- ២-លោក **ផ្អុន ធឿន** អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ អនុប្រធាន
- ៣-លោក **ម៉ែន គុច** នាយករងរដ្ឋបាលសាលារៀនខេត្តស្ទឹងត្រែង អនុប្រធាន
- ៤-លោក **នឹម សុវណ៌ីដា** អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងទេសចរណ៍ សមាជិក
- ៥-លោក **អៀ តុនារ៉ា** ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ សមាជិក
- ៦-លោក **ហា ចាន់ហេង** ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងទេសចរណ៍ សមាជិក
- ៧-លោក **អៀ អិរិធី** អនុប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍នៃក្រសួងពាណិជ្ជកម្ម សមាជិក
- ៨-លោកស្រី **ឯង វ៉ាន់សារ៉ាភ័ក្តិ** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ សមាជិក
- ៩-លោក **សៅរ៍ ច័ន្ទពិសិដ្ឋ** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ សមាជិក
- ១០-លោក **ជួប សោភ័ណ** អនុប្រធាននាយកដ្ឋានទេសចរណ៍មណ្ឌលយដ្ឋាននិងវប្បធម៌ នៃក្រសួងទេសចរណ៍ សមាជិក
- ១១-លោកស្រី **សារិន កញ្ញាណា** នាយការិយាល័យរដ្ឋបាលនិងរបៀបនៃក្រសួងទេសចរណ៍ សមាជិក
- ១២-លោក **លី ជ័យាង** នាយការិយាល័យនៃនាយកដ្ឋានទេសចរណ៍មណ្ឌលយដ្ឋាននិងវប្បធម៌ សមាជិក
- ១៣-លោក **ម៉ែន សុវណ៌ីដា** នាយការិយាល័យសរុបនៃក្រសួងទេសចរណ៍ សមាជិក
- ១៤-លោកស្រី **យូ សុភន្ទារី** នាយការិយាល័យពិធីការនៃក្រសួងទេសចរណ៍ សមាជិក
- ១៥-លោក **ម៉ីន សុស្សា** នាយរងការិយាល័យ នៃក្រសួងទេសចរណ៍ សមាជិក
- ១៦-កញ្ញា **ត្រី សុខឡា** នាយរងការិយាល័យរដ្ឋបាលនៃក្រសួងទេសចរណ៍ សមាជិក
- ១៧-កញ្ញា **ជិន ផានិត** នាយរងការិយាល័យពិធីការនៃក្រសួងទេសចរណ៍ សមាជិក
- ១៨-លោក **យុក សេងពន្លឺ** មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ សមាជិក
- ១៩-លោក **អៀង សុគុណ** ជំនួយការឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍ សមាជិក
- ២០-លោក **គុច សុម៉ានី** ជំនួយការឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍ សមាជិក
- ២១-កញ្ញា **លេង សេរីចឡុនា** មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ សមាជិក
- ២២-កញ្ញា **នូ សុផានី** មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ សមាជិក
- ២៣-កញ្ញា **រ៉េត ករុណា** មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ សមាជិក
- ២៤-លោក **ជួប ចាន់ណា** មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ សមាជិក
- ២៥-លោក **សិដ្ឋ ចាន់ចារិន្ទ** មន្ត្រីនាយកដ្ឋានទេសចរណ៍មណ្ឌលយដ្ឋាននិងវប្បធម៌ សមាជិក
- ២៦-លោក **អៀង ចន្ទ្រៈ** មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ សមាជិក
- ២៧-លោក **ជួប ឆ័យ** មន្ត្រីនាយកដ្ឋានទេសចរណ៍មណ្ឌលយដ្ឋាននិងវប្បធម៌ សមាជិក
- ២៨-លោក **ខៀវ ចន្ទ្រារ៉ាភ័ក្តិ** មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ សមាជិក

លេខាធិការដ្ឋាននេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- ជាជំនួយដល់គណៈកម្មការក្នុងការដឹកនាំ ចាត់ចែង ត្រួតពិនិត្យ សម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
- រៀបចំកិច្ចប្រជុំបច្ចេកទេសនានាសម្រាប់គណៈកម្មការអន្តរក្រសួង
- រៀបចំ និងតម្លើងកម្មវិធីរួមពិធីបុណ្យទន្លេ
- រៀបចំវេទិកាគណៈអធិបតី កន្លែងអង្គុយ និងពិធីការសម្រាប់ឥស្សរជនជាតិ និងអន្តរជាតិ
- រៀបចំលិខិតអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិចូលរួមពិធីបើកពិធីបុណ្យទន្លេ
- រៀបចំបញ្ជីឈ្មោះភ្ញៀវជាតិ និងអន្តរជាតិចូលរួមពិធីបើកពិធីបុណ្យទន្លេ
- រៀបចំស្លាកពាក់សម្រាប់ភ្ញៀវជាតិ-អន្តរជាតិចូលរួមពិធីបើកពិធីបុណ្យទន្លេ
- រៀបចំប័ណ្ណចតរថយន្តសម្រាប់ភ្ញៀវជាតិ-អន្តរជាតិចូលរួមពិធីបើក និងពិធីបុណ្យទន្លេ
- រៀបចំពិធីការ និងបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
- រៀបចំការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជូនសមាជិកគណៈកម្មការ និងក្រុមការងារ
- ស្វែងរកជំនួយឧបត្ថម្ភជាសម្ភារៈ ឬថវិកាពីសប្បុរសជន និងផ្នែកឯកជនដើម្បីទ្រទ្រង់ការរៀបចំពិធីបុណ្យទន្លេ
- គ្រប់គ្រង និងចាត់ចែងការងារហិរញ្ញវត្ថុ ចំណូល ចំណាយ ដើម្បីបម្រើដល់ដំណើរការរៀបចំពិធីបុណ្យទន្លេ
- រៀបចំរបាយការណ៍បូកសរុបលទ្ធផលពិធីបុណ្យទន្លេជូនរាជរដ្ឋាភិបាល
- ទទួលភារកិច្ចផ្សេងៗទៀតដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ខ.អនុគណៈកម្មការយោសាធិប្បវេណី និងការងារសមិទ្ធផលនានា ក្រុមតម្រូវចល័ត ពេលថ្ងៃ មហោស្រពឆ្លុះរំលែង និងកុមារតែចល័តអន្តរជាតិ

១- ឯកឧត្តម សុខ គុណហាប់	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម សុ វិសុទ្ធិ	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៣- ឯកឧត្តម ស៊ិន ថៃ	អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម	អនុប្រធាន
៤- ឯកឧត្តម លោក សាមុត	អគ្គនាយកទេសចរណ៍នៃក្រសួងទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	អនុប្រធាន
៥- ឯកឧត្តម ជា ថាវរិទ្ធ	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	អនុប្រធាន
៦- ឯកឧត្តម ស្រី ភារី	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	អនុប្រធាន
៧- ឯកឧត្តម រតន សុវណ្ណវត្ត	អគ្គនាយករងទេសចរណ៍និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	សមាជិក
៨- លោក ហេង សុដានី	អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងទេសចរណ៍	សមាជិក
៩- លោកស្រី គីក សុភី	អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១០- លោក ហង់ ធីតា	អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១១- លោក សុខ ជារិទ្ធិ	ប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១២- លោក ឡា ធីតា	ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយនៃក្រសួងទេសចរណ៍	សមាជិក
១៣- លោក គីម សេរីធី	ប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក

១៤- លោក ជុត ជំនោរ	ប្រធាននាយកដ្ឋានទេសចរណ៍រមណីយដ្ឋាន និងវប្បធម៌ នៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក ម៉ែន ណារី	អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង	សមាជិក
១៦- លោក ម៉ែន គុច	នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង	អនុប្រធាន
១៧- លោក ម៉ែន យ៉ោស្មឿន	ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង	សមាជិក
១៨- លោក ម៉ែន សុខា	ប្រធានស្តីទីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង	សមាជិក
១៩- លោក និល សុខស្តី	ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តស្ទឹងត្រែង	សមាជិក
២០- លោក ឆៀង សេង	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង	សមាជិក
២១- លោក ថាង ម៉ែនថាង	អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ ក្រសួងទេសចរណ៍	សមាជិក
២២- លោក ប្រាក់ តុឌី	អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ ក្រសួងទេសចរណ៍	សមាជិក
២៣- លោក សេង គភ្នី	អនុប្រធាននាយកដ្ឋានទេសចរណ៍រមណីយដ្ឋាន និងវប្បធម៌នៃក្រសួងទេសចរណ៍	សមាជិក
២៤- លោកស្រី រ៉ែម ច័ន្ទមុនី	អនុប្រធានផ្នែក គ.អ.ឆ.ក	សមាជិក
២៥- លោក ហ៊ុន មិត	នាយការិយាល័យ នៃក្រសួងទេសចរណ៍	សមាជិក
២៦- លោក ម៉ែម ម៉ានីរដ្ឋ	នាយការិយាល័យ ក្រសួងទេសចរណ៍	សមាជិក
២៧- លោក ធន់ ចន្ទ្រៈ	នាយការិយាល័យ នៃក្រសួងទេសចរណ៍	សមាជិក
២៨- លោក ជា វិរៈ	នាយការិយាល័យ នៃក្រសួងទេសចរណ៍	សមាជិក
២៩- លោក ឃ្យូ សុខុម	នាយករងការិយាល័យសិក្សាទីផ្សារក្រសួងទេសចរណ៍	សមាជិក

- អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖**
- សហការជាមួយបណ្តាញព័ត៌មានផ្សព្វផ្សាយ និងផ្នែកឯកជន ដើម្បីធ្វើការយោសាសនាផ្សព្វផ្សាយពី ព្រឹត្តិការណ៍បុណ្យទន្លេ
 - ផលិតស្បៀតផ្សព្វផ្សាយស្តីពីបុណ្យទន្លេតាមបណ្តាញផ្សព្វផ្សាយជាតិ និងអន្តរជាតិ
 - ផលិតឯកសារ ប័ណ្ណផ្តិត និងបង្ហាញផ្សព្វផ្សាយស្តីពីបុណ្យទន្លេជាភាសាខ្មែរ និងបរទេស
 - សហការជាមួយក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីរៀបចំការតាំងពិព័រណ៍ផលិតផល ក្នុងស្រុក សមិទ្ធិផលនានា
 - សហការជាមួយអាជ្ញាធរដែនដី សមាគមឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនស្រាបៀរ ភេសជ្ជៈ និង ម្ហូបអាហារ ដើម្បីរៀបចំមហាស្រពម្ហូបអាហារ ស្រា និងភេសជ្ជៈ
 - រៀបចំកម្មវិធីប្រគល់ត្រីចល័តនៅពេលថ្ងៃក្នុងអំឡុងពេលនៃពិធីបុណ្យទន្លេ
 - រៀបចំតុបតែងកន្លែងប្រារព្ធពិធី និងសហការរៀបចំតុបតែងលម្អ និងសម្ពាធក្រុងស្ទឹងត្រែង ដើម្បី ទទួលស្វាគមន៍ពិធីបុណ្យទន្លេ
 - សហការរៀបចំការផ្សាយបន្តផ្ទាល់ និងរៀបចំបាញ់កាំជ្រួចអបអរសាទរ
 - ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

គ. អនុគណៈកម្មការរៀបចំខ្លឹមសារ និងកិច្ចប្រជុំពាក់ព័ន្ធ

១- ឯកឧត្តម ណោម សាមុត	អគ្គនាយកទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	ប្រធាន
២- ឯកឧត្តម ដួង ពៅ	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	អនុប្រធាន
៣- ឯកឧត្តម យ៉ាង សុវណ្ណនា	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	អនុប្រធាន



៤- ឯកឧត្តម ស៊ុន សុវណ្ណកែវ	អគ្គនាយករងទេសចរណ៍និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	អនុប្រធាន
៥- ឯកឧត្តម ថា ភុសល	ទីប្រឹក្សាក្រសួង និងជានាយកឧទ្ធរណ៍យរដ្ឋមន្ត្រី ក្រសួងទេសចរណ៍	អនុប្រធាន
៦- ឯកឧត្តម ជួន ជ័យសត្យា	ប្រធានក្រុមអ្នកច្បាប់ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	សមាជិក
៧- លោក កើត ពុទ្ធនិរិ	អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
៨- លោក ត្រី ឈឹម	អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
៩- លោក សុខ សុគុណ	ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១០- លោក ជុក ជំនោរ	ប្រធាននាយកដ្ឋានទេសចរណ៍មេណាយដ្ឋាន និងវប្បធម៌ នៃក្រសួងទេសចរណ៍	សមាជិក
១១- លោក មាន ចាន់ជេត	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍	សមាជិក
១២- លោក យិន ណាត	អនុប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៣- លោក ឈឹម វណ្ណហេង	អនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៤- លោកស្រី ហួត ស៊ីនួន	អនុប្រធាននាយកដ្ឋានស្ថិតិនិងព័ត៌មានទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក ស៊ុន ហឿ	នាយករិយាល័យ នៃក្រសួងទេសចរណ៍	សមាជិក
១៦- លោក ម៉ែន ការម្យ	នាយករិយាល័យទេសចរណ៍តំបន់នាយកដ្ឋាន ផែនការអភិវឌ្ឍទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៧- លោកស្រី ណុប សុវណ្ណិទ្រ	នាយករិយាល័យនៃក្រសួងទេសចរណ៍	សមាជិក
១៨- លោក ឈិន ហឿម	មន្ត្រីនាយកដ្ឋានទេសចរណ៍វប្បធម៌ និងមេណាយដ្ឋាន	សមាជិក
១៩- លោក យុត គឹមហួត	មន្ត្រីនាយកដ្ឋានឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២០- លោក ឡាវ ភិកុល	មន្ត្រីឧទ្ធរណ៍យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
២១- លោក ស៊ឹម សុភា	មន្ត្រីនាយកដ្ឋានគណនេយ្យ-ហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍	សមាជិក
២២- កញ្ញា ច័ន សុម៉ាលី	មន្ត្រីនាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក

អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំសារលិខិតស្នាគមន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា
- រៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំសម្រាប់កម្មវិធីបើកពិធីបុណ្យទន្លេ
- រៀបចំខ្លឹមសារឯកសារពាក់ព័ន្ធនានាសម្រាប់ដំណើរការរៀបចំពិធីបុណ្យទន្លេទាំងមូល
- រៀបចំបកប្រែ និងបោះពុម្ពឯកសារសំខាន់ៗ

- ជម្រុញយុទ្ធនាការចលនាប្រលងប្រណាំងទីក្រុងស្អាត មេណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ នៅតាមមេណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាទេសចរណ៍គ្រប់ប្រភេទ ដោយរៀបចំឱ្យមានការជូនរង្វាន់ ជាប័ណ្ណសរសើរ ឬការលើកទឹកចិត្តដល់ប្រតិបត្តិករ និងបុគ្គលដែលមានស្នាដៃ។
- ទទួលបានការកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ឃ. អនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បៈ

១- ឯកឧត្តម ប៉ាន់ សុខុម	រដ្ឋលេខាធិការក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម អ៊ុក សុជាតិ	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	អនុប្រធាន
៣- លោកជំទាវ គង់ ស៊ីផា	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	អនុប្រធាន
៤- ឯកឧត្តម ស៊ីម សុវណ្ណរត្ន	អគ្គនាយករងទេសចរណ៍និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	សមាជិក
៥- ឯកឧត្តម ត្រៀម ឈាន	ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៦- ឯកឧត្តម ម៉ៅ កេង	ជំនួយការផ្ទាល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៧- លោក ហ៊ុម សុភា	អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
៨- លោក ហេង សុខចំរើន	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៩- លោក យិន ស៊ីផេង	អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១០- លោក គឹម សេរីរដ្ឋ	ប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១១- លោក ខុក ជំនោរ	ប្រធាននាយកដ្ឋានទេសចរណ៍មេណីយដ្ឋាន និងវប្បធម៌នៃក្រសួងទេសចរណ៍	សមាជិក
១២- លោក ឡា ធួរ៉ា	ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ	សមាជិក
១៣- លោក ម៉ុក ចាន់ណា	ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១៤- លោក ផេង ណារឿន	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង	សមាជិក
១៥- លោក ស៊ីម មុនី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
១៦- លោក កែន សុភី	អនុប្រធាននាយកដ្ឋានទេសចរណ៍មេណីយដ្ឋាន និងវប្បធម៌នៃក្រសួងទេសចរណ៍	សមាជិក
១៧- លោក សុខ ស៊ីណារិន្ទ	អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយនៃក្រសួងទេសចរណ៍	សមាជិក
១៨- លោក ឈុន មករា	អនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៩- លោក សុខ សំរោត	នាយការិយាល័យផលិតកម្មនៃក្រសួងទេសចរណ៍	សមាជិក
២០- លោក ភាត វិសុទ្ធមុនី	នាយការិយាល័យផ្សព្វផ្សាយនៃក្រសួងទេសចរណ៍	សមាជិក
២១- លោក ខ្មៅ កុសល	នាយករងការិយាល័យនាយកដ្ឋានទេសចរណ៍មេណីយដ្ឋាន និងវប្បធម៌ ក្រសួងទេសចរណ៍	សមាជិក
២២- លោក មាន ម៉ុន្នារ៉ា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
២៣- លោក កាំង សុខចំរើន	មន្ត្រីនាយកដ្ឋានអប់រំបណ្តុះបណ្តាលនៃក្រសួងទេសចរណ៍	សមាជិក
២៤- លោក ស្រី សំនិត	មន្ត្រីនាយកដ្ឋានអប់រំបណ្តុះបណ្តាលនៃក្រសួងទេសចរណ៍	សមាជិក

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- សហការជាមួយអនុគណៈកម្មការនានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំទស្សនីយភាពសិល្បៈសម្រាប់ពិធីបើក ការប្រគំតន្ត្រី កម្មវិធីសិល្បៈកម្សាន្តនានា ក្នុងឱកាសពិធីបុណ្យទន្លេ
- ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ខ.អនុគណៈកម្មការរៀបចំកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ទន្លេ

- ១- ឯកឧត្តម **វ៉ាន់ ចំរើន** អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធាន
- ២- លោកជំទាវ **គង់ ស៊ីផា** អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង អនុប្រធាន
- ៣- លោក **ថោង រដ្ឋសក្ខី** ទីប្រឹក្សាក្រសួងទេសចរណ៍ អនុប្រធាន
- ៤- លោក **ចៅ មុន្នីវ៉ា** នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង សមាជិក
- ៥- លោក **ហ៊ុន ម៉ូលី** ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង សមាជិក
- ៦- លោក **ប៉ាង ម៉េង** ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង សមាជិក
- ៧- លោក **លន់ សាមឌី** អនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក

អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំសកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ទន្លេ និងសកម្មភាពកីឡាផ្សេងៗទៀត ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធនានា និងប្រទេសជាមិត្ត
- ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

គ.អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់

- ១- ឯកឧត្តមឧត្តមសេនីយ៍ឯក **ទួច ណារុដ** អគ្គស្នងការរងនគរបាលជាតិ ប្រធាន
- ២- ឯកឧត្តមឧត្តមសេនីយ៍ឯក **ចង្ស ពិសេន** មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធបាត់លើផ្ទៃប្រទេស អនុប្រធាន
- ៣- ឯកឧត្តម **ថា ថាវរិទ្ឋ** អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង អនុប្រធាន
- ៤- ឯកឧត្តម **ប្រាស ប័ន្ទសារ** អគ្គនាយករងទេសចរណ៍ និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សមាជិក
- ៥- ឧត្តមសេនីយ៍ទោ **សំ ស៊ីយ៉ាន** ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នៃក្រសួងមហាផ្ទៃ សមាជិក
- ៦- ឧត្តមសេនីយ៍ត្រី **ម៉ៅ ភារា** ស្នងការនគរបាលខេត្តស្ទឹងត្រែង សមាជិក
- ៧- ឧត្តមសេនីយ៍ត្រី **ស្វាយ ឆ័យ** មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សមាជិក
- ៨- ឧត្តមសេនីយ៍ត្រី **អៀង វណ្ណ័** មេបញ្ជាការកងរាជអាវុធបាត់លើខេត្តស្ទឹងត្រែង សមាជិក
- ៩- លោក **ម៉ិន ណារី** អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង សមាជិក
- ១០- លោក **ទូ សុផល** អធិការនៃអធិការដ្ឋានក្រសួងទេសចរណ៍ សមាជិក
- ១១- លោកវេជ្ជបណ្ឌិត **សុខ ស្រុន** ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល សមាជិក
- ១២- លោក **អ៊ិន យ៉ាស្រៀន** ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សមាជិក
- ១៣- លោក **អ៊ុន សុឡៀត** ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សមាជិក
- ១៤- លោក **ទួន សេដា** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ សមាជិក
- ១៥- លោក **មីក គារុណា** នាយការិយាល័យសន្តិសុខ សុវត្ថិភាពទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក



អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
 -រៀបចំការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរឱ្យធានាបាននូវ
 សុវត្ថិភាពគ្រប់គ្រាន់ ទាំងមុនពេល ក្នុងពេល និងក្រោយពេលនៃការប្រារព្ធពិធីបុណ្យទន្លេ
 -ត្រៀមលក្ខណៈ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីមានបាតុភាពជាយថាហេតុ
 ក្នុងពេលនៃការប្រារព្ធពិធីបុណ្យទន្លេ។

ប្រការ៣.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារបន្ថែម តាមការចាំបាច់។
 អនុគណៈកម្មការនីមួយៗ និងលេខាធិការដ្ឋាន អាចស្នើសុំជ្រើសរើសសមាជិកបន្ថែមតាមការចាំបាច់ ដោយមាន
 ការយល់ព្រមពីប្រធានគណៈកម្មការអន្តរក្រសួង។

ប្រការ៤.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ថវិការបស់ក្រសួងទេសចរណ៍ និងប្រកបថវិកាស្រប
 ច្បាប់ផ្សេងៗទៀត ដើម្បីដំណើរការការងាររបស់ខ្លួន។

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ដើម្បីជួយទ្រទ្រង់ និង
 ឧបត្ថម្ភដល់ដំណើរការរៀបចំពិធីបុណ្យទន្លេនេះ។

ប្រការ៥.

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងទេសចរណ៍ ដើម្បីដំណើរការការងារ
 របស់ខ្លួនតាមការចាំបាច់។

អនុប្រធាន សមាជិកគណៈកម្មការ ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ និងលេខាធិការដ្ឋាន
 ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការអន្តរក្រសួង។

ប្រការ៦.

គណៈកម្មការអន្តរក្រសួងនេះ នឹងត្រូវវិសាយក្រោយពេលចប់ភារកិច្ច។

ប្រការ៧.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៨.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
 រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួង
 សុខាភិបាល រដ្ឋលេខាធិការគ្រប់គ្រង និងប្រធានគ្រប់គ្រងស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង
 សាមីខ្លួនដូចមានចែងក្នុងប្រការ១ ប្រការ២ ត្រូវទទួលអនុវត្តតាមសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់
 ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...១៤៣៦...សហវ.ប្រក.

ប្រកាស

ស្តីពី

ការដាក់ឱ្យប្រើប្រាស់ឯកសារស្តីពី

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែ សម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០០/១០ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨/អនក្រ/បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤០/អនក្រ/បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅ នៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ
- បានឃើញប្រកាសលេខ ១៥៤៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តិ ទៅនៃនាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញប្រកាសលេខ ៧៣៩ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៤០៥ សហវ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦ ស្តីពីការដាក់ឱ្យប្រើប្រាស់ឯកសារក្រមសីលធម៌សម្រាប់សវនករផ្ទៃក្នុង និងស្តង់ដារវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង
- បានឃើញប្រកាសលេខ ២៩៥ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យប្រើប្រាស់ឯកសារបច្ចុប្បន្នកម្មនៃគោលនយោបាយស្តីពីការគ្រប់គ្រងផ្ទៃក្នុង
- បានឃើញសារាចរណែនាំលេខ ១២ សណន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការបន្តពង្រឹងមុខងារសវនកម្មផ្ទៃក្នុងតាមបណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ
- ផ្អែកតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សេចក្តីផ្តើម

ប្រការ ១..

ត្រូវបានដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពី “ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន” សម្រាប់ការរៀបចំការគ្រប់គ្រង និងការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតាមបណ្តាក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ ដូចមានភ្ជាប់ជាមួយប្រកាសនេះ។

ប្រការ ២..

គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាលត្រូវទទួលអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ ៣..

ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៦

នាយករដ្ឋមន្ត្រី



- កន្លែងទទួល:
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័ន
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ការគ្រប់គ្រងប្រព័ន្ធ
ត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន

ឆ្នាំ ២០១៦



មាតិកា

	ទំព័រ
សេចក្តីផ្តើម	3
ផ្នែក ក: គោលនយោបាយត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន	4
១. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (បបព).....	4
២. និយមន័យនៃការត្រួតពិនិត្យផ្ទៃក្នុង	4
៣. គោលបំណងនៃការត្រួតពិនិត្យផ្ទៃក្នុង	4
៤. ការទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង.....	5
៥. បច្ចុប្បន្នភាពឯកសារការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន.....	6
ផ្នែក ខ: គោលការណ៍ និងស្តង់ដារប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន	7
១. ការទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង.....	7
២. តួនាទី និងភារកិច្ចរបស់សវនកម្មផ្ទៃក្នុង ក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន.....	7
៣. លក្ខណៈនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងល្អ	8
៤. ស្តង់ដារនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង	8
៥. ការវាយតម្លៃហានិភ័យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន	9
៦. គោលការណ៍ត្រួតពិនិត្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន	9
៦.១. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការត្រួតពិនិត្យផ្ទៃក្នុង	9
៦.២. អត្ថប្រយោជន៍នៃស្វ័យប្រវត្តកម្មប្រព័ន្ធត្រួតពិនិត្យ	9
៦.៣. គោលការណ៍ទូទៅសម្រាប់តាក់តែងប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន.....	10
៦.៤. ទស្សនទាននៃប្រព័ន្ធត្រួតពិនិត្យ	10
៦.៥. ប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត និងដោយដៃ	11
៦.៦. ប្រភេទប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន	11
៦.៧. ស្តង់ដារប្រព័ន្ធត្រួតពិនិត្យអប្បបរមា.....	12
៧. រចនាសម្ព័ន្ធប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន	12
ក. ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានទូទៅ.....	13
ក.១ ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានរួម	13
ក. ២ ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានកម្រិតដំណើរការ.....	14



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

- ខ. ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានទូទៅ..... 14
 - ខ.១ ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេច..... 14
 - ខ.១.១ សុវត្ថិភាពកម្មវិធីស្រេច 15
 - ខ.១.២ ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេចទាក់ទងនឹងការបែងចែកមុខងារប្រើប្រាស់..... 15
 - ខ.១.៣ ប្រព័ន្ធត្រួតពិនិត្យរៀបចំប្រព័ន្ធកម្មវិធីស្រេច..... 16
 - ខ.១.៤. ប្រព័ន្ធត្រួតពិនិត្យបង្កប់កម្មវិធីស្រេច 16
 - ខ.១.៥. ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការ 17
 - ខ.២ ប្រព័ន្ធត្រួតពិនិត្យដំណើរការធុរកិច្ចដោយឡែក 17
 - ខ.២.១. ខួបសំណើចំណាយដល់ការទូទាត់..... 17
 - ខ.២.២. ខួបនៃការផ្គត់ផ្គង់ដល់ការទទួលសាច់ប្រាក់..... 18
 - ខ.៣. ប្រព័ន្ធត្រួតពិនិត្យដោយផែសម្រាប់គោលដៅស្វ័យប្រវត្តកម្ម..... 19
- ៨. ការតាមដានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង..... 19
- សន្ទានុក្រម 21



សេចក្តីផ្តើម

ក្នុងបរិការណ៍បច្ចុប្បន្ន ដំណើរការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈនៃរាជរដ្ឋាភិបាលនៅអនុវត្តដោយដៃគោរពច្រើននោះឡើយ។ យ៉ាងណាមិញ ក្នុងគោលដៅទំនើបភាវូបនីយកម្មនិងធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព ភាពឆាប់រហ័សនៃការត្រួតពិនិត្យផ្ទៃក្នុងនៃរាជរដ្ឋាភិបាលនាពេលខាងមុខ រាល់ដំណើរការគ្រប់គ្រងផ្ទៃក្នុងក៏ដូចជាកិច្ចបញ្ជីកាតាសាត្រូវធ្វើឡើងដោយប្រព័ន្ធកុំព្យូទ័រ។

ការរីកចម្រើននៃស្វ័យប្រវត្តកម្មដំណើរការធុរកិច្ច នឹងមិនធ្វើឱ្យមានការប្រែប្រួលដល់គោលបំណងនៃការគ្រប់គ្រងឬសវនកម្មផ្ទៃក្នុងទេ ក៏ប៉ុន្តែវានឹងនាំមកនូវហានិភ័យថ្មីៗដែលងាយនឹងក្លាយជាប្រភពកំហុសថ្មី។ ទន្ទឹមនឹងនេះ ភាពរូបិននៃចម្លងការត្រូវបានកាត់បន្ថយ ដែលតម្រូវឱ្យថ្នាក់ដឹកនាំនិងសវនករអនុវត្តវិធីសាស្ត្រ និងបច្ចេកទេសត្រួតពិនិត្យថ្មី។ ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលមាននាពេលបច្ចុប្បន្ន ដើម្បីបង្ការនិងកាត់បន្ថយហានិភ័យ។

បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Information Technology System) ប្រព័ន្ធនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃយន្តការត្រួតពិនិត្យផ្ទៃក្នុង ហើយអាចសម្រេចបានជោគជ័យអាស្រ័យជាចម្បងលើគុណភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធ។

អាស្រ័យហេតុនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំឯកសារស្តីពីការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាននៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រើប្រាស់សម្រាប់ការដាក់តែង គ្រប់គ្រង និងវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ ម្យ៉ាងទៀត ឯកសារនេះ ក៏ផ្តល់ជូនសវនករផ្ទៃក្នុងនូវលក្ខណៈវិនិច្ឆ័យ សម្រាប់ការធ្វើសវនកម្មលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មានដែលបាន ដាក់អនុវត្តដោយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ។

- ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មានចែកជាពីរផ្នែក ÷
- ផ្នែក ក៖ គោលនយោបាយត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន
- ផ្នែក ខ៖ គោលការណ៍ និងស្តង់ដារត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន។



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ផ្នែក ក: គោលនយោបាយត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន

១. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (បបព)

ព័ត៌មានគឺជាបណ្តុំនៃទិន្នន័យ ដែលអាចជាព័ត៌មានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងត្រូវបានផ្តល់ជូនថ្នាក់ដឹកនាំដើម្បីធ្វើការសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ព័ត៌មានគឺជាទ្រព្យសកម្មមួយដូចទ្រព្យសកម្មនៃធុរកិច្ចសំខាន់ៗដទៃទៀតដែលមានតម្លៃដល់អង្គភាព និងទាមទារកិច្ចការពារឱ្យបានហ្មត់ចត់។

បបព សំដៅដល់អ្នកពាក់ព័ន្ធ ដំណើរការ និងបច្ចេកវិទ្យាដែលអាចផ្តល់នូវព័ត៌មានតាមតម្រូវការដោយស្វ័យប្រវត្តិ។ ដូច្នេះ បបព ក៏តម្រូវឱ្យមានកិច្ចការពារដូចប្រព័ន្ធព័ត៌មានដទៃទៀតដែរ។ គោលនយោបាយនេះ ផ្តោតសំខាន់ទៅលើការចាត់ចែងរបស់ថ្នាក់ដឹកនាំ នៅក្នុងការតាក់តែង ការដាក់អនុវត្ត ការថែរក្សា ដើម្បីទទួលបាន បបពមួយដែលមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសមស្រប និងគ្រប់គ្រាន់។

២. និយមន័យនៃការត្រួតពិនិត្យផ្ទៃក្នុង

ការត្រួតពិនិត្យផ្ទៃក្នុងគឺជាដំណើរការអនុវត្តដោយថ្នាក់ដឹកនាំ និងបុគ្គលិកផ្សេងទៀតត្រូវបានរៀបចំឡើងដើម្បីផ្តល់ការធានាដល់ការសម្រេចបាននូវគោលដៅដូចខាងក្រោម ÷

- របាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន
- ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រតិបត្តិការ
- អនុលោមភាពជាមួយច្បាប់ និងបទប្បញ្ញត្តិ ។

៣. គោលបំណងនៃការត្រួតពិនិត្យផ្ទៃក្នុង

គោលបំណងនៃការត្រួតពិនិត្យផ្ទៃក្នុង គឺដើម្បីធានាឱ្យបាននូវគោលដៅ ឬលក្ខខណ្ឌដែលអាចកាត់បន្ថយដល់កម្រិតអប្បបរមាលើការខ្លះខ្លាយ ការបាត់បង់ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការបែងចែកមិនសមស្រប។ ម្យ៉ាងទៀត ដើម្បីឱ្យគោលបំណងនៃការត្រួតពិនិត្យសម្រេចបានប្រកបដោយប្រសិទ្ធភាព សកម្មភាព អនុលោមតាមគោលបំណងត្រូវតែអាចវាស់វែង និងសង្កេតបាន។

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ បបព ត្រូវរៀបចំឡើង ដើម្បីជួយដល់ថ្នាក់ដឹកនាំសម្រេចបាននូវគោលបំណងដូចខាងក្រោម ÷

- ការទទួលបាន :** ធានាថាចម្លងការទាំងអស់ត្រូវបានទទួលបានការឯកភាពពីមន្ត្រីទទួលខុសត្រូវ ស្របតាមសិទ្ធិសម្រេចជាទូទៅដោយឡែកមុនពេលដែលចម្លងការត្រូវបានកត់ត្រា។
- ប្តូរធានា :** ធានាថារាល់ចម្លងការមានសុពលភាពទាំងអស់ត្រូវបានកត់ត្រាក្នុងប្រព័ន្ធគណនេយ្យ។



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

សុវត្ថិភាព : ធានាថាលំដាប់ការគ្រប់គ្រង មានសង្គតិភាពជាមួយព័ត៌មាននិងទិន្នន័យប្រតិបត្តិការដើម ហើយត្រូវបានកត់ត្រាទាន់ពេលវេលា។

សុពលភាព : ធានាថាចម្លងការទាំងអស់ដែលបានកត់ត្រា បានឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍សេដ្ឋកិច្ចពិត ដែល កើតឡើង មានការអនុញ្ញាតរបស់ថ្នាក់ដឹកនាំ និងស្របតាមបទប្បញ្ញត្តិជាធរមាន។

សុវត្ថិភាព និងសន្តិសុខរូបវន្ត : ធានាថាការប្រើប្រាស់ទ្រព្យសកម្មរបស់និងប្រព័ន្ធព័ត៌មានត្រូវបានត្រួត ពិនិត្យ និងសម្រាប់តែមន្ត្រីដែលមានការអនុញ្ញាតប៉ុណ្ណោះ។

ការដោះស្រាយកិច្ចការ : ធានាថាកំហុស ដែលបានរកឃើញនៅដំណាក់កាលនីមួយៗនៃប្រតិបត្តិការត្រូវ ទទួលបានការកែតម្រូវ និងរាយការណ៍ជូនថ្នាក់ដឹកនាំពាក់ព័ន្ធបានទាន់ពេលវេលា។

វិសិទ្ធភាពសុខុមាលៈ : មន្ត្រីគ្រប់រូបមិនអនុញ្ញាតឱ្យមានមុខងារពីរក្នុងពេលតែមួយ គឺមុខងារកត់ត្រា និងគ្រប់ គ្រងលើនីតិវិធីដំណើរការចម្លងការ។


ដំណើរការដែលតាក់តែងបានល្អ ប្រកបដោយប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសមស្រប គួរបញ្ចូលនូវគោលបំណង ខាងលើឱ្យបានច្រើនប្រសិនបើមិនអាចបានទាំងអស់។

៤. ការទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង

ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ត្រូវទទួលខុសត្រូវលើការតាក់តែង និងការដាក់ឱ្យអនុវត្ត ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងទាំងអស់ រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ បបព ដើម្បីធានាថា ÷

- បបព ដែលបានអនុវត្តកន្លងមក និងបានស្នើឡើងត្រូវមានរចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុងគ្រប់គ្រាន់
- ការអភិវឌ្ឍន៍ និងការដាក់អនុវត្តហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីស្រេចនៅគ្រប់ដំណាក់ កាលត្រូវមានប្រព័ន្ធត្រួតពិនិត្យគ្រប់គ្រាន់
- ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងកាន់តែពឹងផ្អែកលើស្វ័យប្រវត្តកម្មច្រើនជាងដោយដៃ
- ស្តង់ដារអប្បបរមានៃការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្ត (លម្អិតចំណុច ៦. ៧)
- ប្រព័ន្ធត្រួតពិនិត្យគន្លឹះត្រូវបានដាក់អនុវត្តជាប្រចាំ ដោយមានភស្តុតាងបញ្ជាក់អត្ថិភាពនៃប្រតិបត្តិការទាំង នោះ
- ប្រព័ន្ធត្រួតពិនិត្យការពារ ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ដោយមានការគាំទ្រពីប្រព័ន្ធត្រួតពិនិត្យស្វែង រក និងប្រព័ន្ធត្រួតពិនិត្យកែតម្រូវសមស្រប
- នៅពេលប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តពុំទាន់ជឿជាក់បាន ប្រព័ន្ធត្រួតពិនិត្យដោយដៃត្រូវដាក់បន្ថែម

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

- រចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចុប្បន្នត្រូវផ្លាស់ប្តូរជាបណ្តើរៗ ទៅជាប្រព័ន្ធត្រួតពិនិត្យចម្រុះសមស្របរវាងប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត និងដោយដៃ
- បច្ចេកទេសសវនកម្មបច្ចេកវិទ្យាព័ត៌មានត្រូវបានបញ្ចូលទៅក្នុងស្ថាប័នរបស់ខ្លួន
- ប្រសិទ្ធភាពសវនកម្មផ្ទៃក្នុងត្រូវបានបង្កើនឱ្យខិតទៅរកកម្រិតស្តង់ដារ
- សវនករផ្ទៃក្នុងតាមស្ថាប័ន ត្រូវបានបណ្តុះបណ្តាលលើការរៀបចំផែនការ ការវាយតម្លៃ និងការធ្វើរបាយការណ៍អំពីការត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងបរិស្ថាន បបព។

សវនកម្មផ្ទៃក្នុងមានតួនាទីពិនិត្យតាមដានការត្រួតពិនិត្យផ្ទៃក្នុង ដែលរៀបចំដោយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ហើយផ្តល់ការអះអាងដើម្បីជួយដល់ថ្នាក់ដឹកនាំក្នុងការអនុវត្ត និងការរក្សាបាននូវភាពគ្រប់គ្រាន់ និងត្រឹមត្រូវនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បបព។

៥. បច្ចុប្បន្នភាពឯកសារគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង (អសក) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) ត្រូវពិនិត្យឡើងវិញ ជារៀងរាល់ឆ្នាំនូវឯកសារស្តីពី “ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន” នេះ និងធ្វើការកែតម្រូវតាមការចាំបាច់។



ផ្នែក ខ: គោលការណ៍ និងស្តង់ដារប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន

ខាងក្រោមនេះ គឺជាគោលការណ៍ និងស្តង់ដារដែលថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈត្រូវអនុវត្តដើម្បីបង្កើត ពង្រឹង និងអភិវឌ្ឍន៍នូវចន្លោះសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុងគ្រប់គ្រាន់មួយសម្រាប់ បបព។

១. ការទទួលខុសត្រូវចលើការត្រួតពិនិត្យផ្ទៃក្នុង

ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ជាអ្នកទទួលខុសត្រូវលើការដាក់តែង ការដាក់អនុវត្ត និងការថែរក្សាចន្លោះសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីទាំងអស់ត្រូវទទួលខុសត្រូវក្នុងការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុងស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធ។ សវនកម្មផ្ទៃក្នុង ត្រូវផ្តល់នូវការអះអាងជូនថ្នាក់ដឹកនាំអំពីគុណភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធនេះ។

២. តួនាទី និងភារកិច្ចរបស់សវនកម្មផ្ទៃក្នុង ក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

សវនកម្មផ្ទៃក្នុង ត្រូវផ្តល់ការអះអាងលើប្រសិទ្ធភាព និងសក្តិសិទ្ធភាពដំណើរការអភិវឌ្ឍន៍ និងប្រតិបត្តិការនៃដំណើរការនេះរបស់ បបព និងមានតួនាទី និងភារកិច្ចសំខាន់ៗដូចខាងក្រោម៖

- ត្រួតពិនិត្យលើការទទួលខុសត្រូវ សិទ្ធិ សេរីភាព និងករណីលើកលែងដែលបានស្នើឡើង
- ត្រួតពិនិត្យអំពីបច្ច័យរបស់ប្រព័ន្ធត្រួតពិនិត្យនៃការអនុវត្តអង្គភាពថវិកា ជាមួយការបែងចែកការទទួលខុសត្រូវ
- ត្រួតពិនិត្យម៉ាទ្រីសក្របខ័ណ្ឌហានិភ័យសម្រាប់ដំណើរការធុរកិច្ចទាំងមូល
- ត្រួតពិនិត្យលើផ្នែកពាក់ព័ន្ធក្នុងអង្គភាពដែលបានដាក់ឱ្យប្រើប្រាស់ បបព ដើម្បីជួយដល់ថ្នាក់ដឹកនាំពង្រឹងបរិស្ថានគ្រប់គ្រង
- ត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- វាយតម្លៃហានិភ័យមុនដាក់ដំណើរការ និងភាពរួចរាល់នៃប្រព័ន្ធត្រួតពិនិត្យដែលបានត្រៀមនៅតាមទីតាំងប្រើប្រាស់ បបព សំខាន់ៗ
- ត្រួតពិនិត្យការដាក់តែង និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធត្រួតពិនិត្យរួម ក្នុងបរិស្ថានដែលនឹងត្រូវប្រើប្រាស់ បបព
- ត្រួតពិនិត្យភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យរៀបចំប្រមូល និងប្រព័ន្ធត្រួតពិនិត្យបង្កប់នៅក្នុង បបព
- ត្រួតពិនិត្យប្រតិបត្តិការដាក់ស្តង់ដារនៃប្រព័ន្ធត្រួតពិនិត្យដែលមាននៅតាមទីតាំងដែលត្រូវប្រើប្រាស់ បបព
- ត្រួតពិនិត្យភាពអាចដំណើរការបាននៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងតាមប្រព័ន្ធព័ត៌មានវិទ្យា

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

• ផ្តល់អនុសាសន៍កែលម្អលើបញ្ហាប្រឈម ពាក់ព័ន្ធការបង្កើត ការអនុវត្ត និងការអភិវឌ្ឍ បបព។
លើសពីនេះទៀត អសក នៃ កសហវ ទទួលខុសត្រូវលើការធានាសង្គតិភាពនៃស្តង់ដារ និងការពង្រឹងវិជ្ជាជីវៈ
សវនកម្មផ្ទៃក្នុងជូនក្រសួង ស្ថាប័ន និងអង្គការសាធារណៈ ព្រមទាំងផ្តល់ជូនថ្នាក់ដឹកនាំនូវការធានា÷

- ពង្រឹងសវនកម្មបច្ចេកវិទ្យាព័ត៌មានតាមក្រសួង ស្ថាប័ន និងអង្គការសាធារណៈ
- ត្រួតពិនិត្យការរៀបចំផែនការសកម្មភាពដើម្បីផ្លាស់ប្តូរជាបណ្តើរៗ ចេញពីការគ្រប់គ្រងបែបមជ្ឈការរបស់ កសហវ
- ត្រួតពិនិត្យរាល់ការបញ្ជូលការប្រមូលចំណូល និងចំណាយទៅក្នុងប្រព័ន្ធទូទាត់ទូទៅ
- ត្រួតពិនិត្យលើការរៀបចំគោលការណ៍ត្រួតពិនិត្យអប្បបរមា
- ផ្តល់ប្រឹក្សាលើអភិក្រមពាក់ព័ន្ធនឹងគណនីនៃប្លង់គណនេយ្យសាធារណៈ។

សវនករផ្ទៃក្នុងអាចចុះពិនិត្យផ្តល់ការធានាអះអាងលើ បបព នៅមុន និងក្រោយពេលដាក់ឱ្យអនុវត្តដោយ មានកិច្ចសហការពីសវនដ្ឋាន។

៣. លក្ខណៈនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

ជាទូទៅប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលល្អ គួររួមបញ្ចូលនូវលក្ខណៈដូចខាងក្រោម÷

- ការបែងចែកភារកិច្ចបានសមស្រប
- ការត្រួតពិនិត្យលើការគ្រប់គ្រង
- ដំហានដំណើរការមានលំដាប់លំដោយត្រឹមត្រូវ
- ការងារបាននិងកំពុងធ្វើ នៅតាមទីកន្លែង និងពេលវេលាដែលត្រឹមត្រូវតាមលំដាប់លំដោយ និងដំនាញ
- ចំណុចរួមនៃការទទួលខុសត្រូវរបស់ថ្នាក់គ្រប់គ្រងត្រូវបានកំណត់
- ចំណុចដោះស្រាយ និងពាក់ព័ន្ធមានតិចបំផុត
- លំហូរការងារត្រឡប់ក្រោយមានតិចបំផុត
- សកម្មភាពជាយថាហេតុមានតិចបំផុត។

៤. ឆ្លងដាវនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

ក្របខ័ណ្ឌសវនកម្មកំណត់ដោយគណៈកម្មាធិការនៃអង្គការគាំទ្ររបស់ស្តង់ដារទ្រឹស្តី (COSO) ត្រូវបានយក មកប្រើប្រាស់ដើម្បីវាយតម្លៃលើភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ COSO ផ្តោតលើផ្នែកចំនួនប្រាំដើម្បី សម្រេចគោលបំណងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង រួមមានបរិស្ថានត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ សកម្មភាពត្រួត ពិនិត្យព័ត៌មាននិងគមនាគមន៍ និងការតាមដាន។

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្របខ័ណ្ឌ COSO មិនអាចប្រើប្រាស់សម្រាប់ធ្វើសវនកម្មប្រព័ន្ធព័ត៌មានបានពេញលេញទេ គឺត្រូវប្រើប្រាស់ ក្របខ័ណ្ឌ “គោលបំណងប្រព័ន្ធគ្រួតពិនិត្យព័ត៌មាន និងបច្ចេកវិទ្យាពាក់ព័ន្ធ” (Control Objectives for Information and Related Technology-COBIT) នៃវិទ្យាស្ថានអភិបាលកិច្ចប្រព័ន្ធព័ត៌មាន (Information System Governance Institute)។ នៅក្នុងការអនុវត្ត COBIT សម្រាប់ធ្វើសវនកម្មប្រព័ន្ធព័ត៌មាន ពិសេសការវាយ តម្លៃលើភាពគ្រប់គ្រាន់នៃការគ្រួតពិនិត្យផ្ទៃក្នុងនៃ បបព ត្រូវគោរពគោលបំណងរបស់ COSO ខាងលើ។

៥. ការវាយតម្លៃហានិភ័យប្រព័ន្ធព័ត៌មាន

គោលការណ៍គ្រួតពិនិត្យ: ការវាយតម្លៃហានិភ័យត្រូវអនុវត្តជាប្រចាំ ហើយប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងត្រូវតាក់តែង តែង ដើម្បីកាត់បន្ថយហានិភ័យដែលបានកត់សម្គាល់ឃើញ។

“ហានិភ័យ” គឺជាស្ថានភាពដែលព្រឹត្តិការណ៍ ឬសកម្មភាព (រួមទាំងដំណើរការសកម្មភាព) បណ្តាលឱ្យប៉ះពាល់ទៅលើការសម្រេចគោលដៅធុរកិច្ច ឬកិច្ចសន្យានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ កម្រិតហានិភ័យអាចវាស់វែង ដោយលទ្ធភាព និងផលប៉ះពាល់នៃព្រឹត្តិការណ៍ដែលអាចកើតឡើង។ ហានិភ័យអាចកើតឡើងនៅក្នុងដំណើរការធុរកិច្ច និងដំណើរការផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ និងប្រតិបត្តិការប្រចាំថ្ងៃនៃ បបព។

ហានិភ័យដែលទាក់ទងនឹងដំណើរការ បបព ត្រូវបានកំណត់ បន្ទាប់មកប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងត្រូវតាក់តែង ឡើង ហើយចំណុចចាប់ផ្តើមសំខាន់ៗគឺវាយតម្លៃរចនាសម្ព័ន្ធគ្រួតពិនិត្យដែលមានស្រាប់ ដើម្បីកែតម្រូវក្នុងករណីមិន ឆ្លើយតបក្នុងបរិស្ថានស្វ័យប្រវត្ត។

៦. គោលការណ៍គ្រួតពិនិត្យប្រព័ន្ធព័ត៌មាន

៦.១. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការគ្រួតពិនិត្យផ្ទៃក្នុង

គោលការណ៍គ្រួតពិនិត្យ: ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងត្រូវមានរចនាសម្ព័ន្ធដែលមានលក្ខណៈគ្រប់គ្រាន់ និងត្រូវ ដាក់ឱ្យអនុវត្តក្នុងអំឡុងពេលនៃខួបក្នុងការកសាង បបព។

បបព នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងរចនាសម្ព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល នៅពេលដែល បានដាក់ឱ្យប្រើប្រាស់ពេញលេញ។ ដូច្នេះ រចនាសម្ព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងត្រូវរៀបចំឱ្យបានរឹងមាំ នៅតាមទីតាំងសាក ល្បងជាមុន មុននឹងដាក់ឱ្យដំណើរការ បបព និងការពង្រីកបន្ថែមជាបន្តបន្ទាប់។

៦.២. អត្ថប្រយោជន៍នៃស្វ័យប្រវត្តកម្មប្រព័ន្ធគ្រួតពិនិត្យ

គោលការណ៍គ្រួតពិនិត្យ: ជំរុញការផ្លាស់ប្តូរជាបណ្តើរៗពីរចនាសម្ព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដោយដៃទៅជាប្រព័ន្ធ គ្រួតពិនិត្យស្វ័យប្រវត្ត។

អត្ថប្រយោជន៍នៃការគ្រួតពិនិត្យផ្ទៃក្នុងស្វ័យប្រវត្តមាន÷



- កាត់បន្ថយលទ្ធភាពអាចកើតឡើងនូវកំហុស និងការកេងបន្លំដែលបង្កដោយមនុស្ស
- ចំណាយពេលវេលាជាងក្នុងការងារ ឬការគ្រប់គ្រងដែលបំពេញដោយដៃ
- បង្កើនវិសាលភាពនិងគុណភាពការអនុវត្តសាកល្បងសវនកម្មតាមរយៈការទាញយកនិងការបម្លែងកំណត់ត្រា និងទិន្នន័យអេឡិចត្រូនិច
- បង្កើនប្រសិទ្ធភាពសវនកម្មតាមរយៈការជំនួសការអនុវត្តសាកល្បងដោយដៃ ដែលយឺតយ៉ាវនិងងាយកើតមានកំហុសដោយកម្មវិធីស្រេច។

ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពី បបព សវនកម្មផ្ទៃក្នុងត្រូវការសិទ្ធិចូលដល់ដំណើរការជាក់ស្តែង (គ្មានសិទ្ធិកែប្រែ) និងមានលទ្ធភាពទាញយកទិន្នន័យពីប្រព័ន្ធ និងកម្មវិធីជាក់លាក់សម្រាប់បម្លែងទិន្នន័យទាំងនេះ។

៦. ៣. គោលការណ៍ទូទៅសម្រាប់តាក់តែងប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន

គោលការណ៍ត្រួតពិនិត្យ៖ គោលការណ៍មួយចំនួនត្រូវចងចាំក្នុងពេលតាក់តែងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ ការតាក់តែងប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន ត្រូវគោរពគោលការណ៍ទូទៅមួយចំនួនដូចជា៖

- ការបង្កើតប្រព័ន្ធត្រួតពិនិត្យនៅក្នុងកម្មវិធីស្រេច មានប្រសិទ្ធភាពជាងការរង់ចាំសង្កេត និងធ្វើសវនកម្មក្រោយពេលអនុវត្ត
- ប្រព័ន្ធត្រួតពិនិត្យរៀបចំត្រូវក្នុងកម្មវិធីស្រេចអាចជឿទុកចិត្តជាងប្រព័ន្ធត្រួតពិនិត្យដោយដៃ
- កម្រិតរឹងមាំនៃការត្រួតពិនិត្យផ្ទៃក្នុងទូទៅ អាចបង្កើនតាមរយៈការជំនួសប្រព័ន្ធដោយដៃជាមួយប្រព័ន្ធត្រួតពិនិត្យរៀបចំត្រូវជាបណ្តើរៗ។

ក្នុងដំណាក់កាលតាក់តែងកម្មវិធីស្រេច សវនករត្រូវវាយតម្លៃលើប្រព័ន្ធត្រួតពិនិត្យរៀបចំត្រូវដែលចាត់ទុកជាមូលដ្ឋានគោល ក្នុងការធានាភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យនៅមុនដំណាក់កាលដាក់ឱ្យអនុវត្ត បបព។ ដោយឡែក នៅដំណាក់កាលក្រោយការដាក់ឱ្យអនុវត្តត្រូវវាយតម្លៃលើប្រព័ន្ធត្រួតពិនិត្យជាក់ស្តែង ដើម្បីផ្តល់ការធានាថាប្រព័ន្ធត្រួតពិនិត្យត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

ការអនុវត្តសាកល្បងលើប្រព័ន្ធត្រួតពិនិត្យរៀបចំត្រូវមិនចាំបាច់ធ្វើជាប្រចាំឆ្នាំនោះទេ ប្រសិនបើការគ្រប់គ្រងការផ្លាស់ប្តូរ និងប្រព័ន្ធត្រួតពិនិត្យគ្រប់គ្រងសុវត្ថិភាពដំណើរការប្រកបដោយប្រសិទ្ធភាព។

៦. ៤. ទស្សនទាននៃប្រព័ន្ធត្រួតពិនិត្យ

គោលការណ៍ត្រួតពិនិត្យ៖ ទស្សនទាននៃប្រព័ន្ធត្រួតពិនិត្យជាលាយលក្ខណ៍អក្សរត្រូវរៀបចំ ដើម្បីជួយក្នុងការតាក់តែងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានភាពប្រទាក់គ្នា សង្គតិភាព និងប្រសិទ្ធភាព។



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ការអនុវត្ត បបព ដោយជោគជ័យត្រូវអនុលោមតាមទស្សនទាននៃប្រព័ន្ធត្រួតពិនិត្យ និងអភិក្រមជាលាយលក្ខណ៍អក្សរច្បាស់លាស់ ជាអាទិ៍÷

- ការកំណត់ហានិភ័យគន្លឹះ
- រចនាសម្ព័ន្ធត្រួតពិនិត្យសមស្របដែលត្រូវអនុវត្ត
- ជម្រើសពាក់ព័ន្ធនឹងគោលការណ៍ទូទៅនៃការតាក់តែងប្រព័ន្ធត្រួតពិនិត្យ ដែលបានបង្ហាញនៅផ្នែកខាងលើ (ពិនិត្យចំណុច ៥.៣)
- ប្រព័ន្ធត្រួតពិនិត្យជាមូលដ្ឋានដែលត្រូវជ្រើសយកមានប្រព័ន្ធត្រួតពិនិត្យការពារ ប្រព័ន្ធត្រួតពិនិត្យ ស្វែងរក និងប្រព័ន្ធត្រួតពិនិត្យកែតម្រូវ
- កំណត់ “ស្តង់ដារប្រព័ន្ធត្រួតពិនិត្យអប្បបរមា” ដែលត្រូវដាក់អនុវត្ត
- តុល្យភាពសមស្របរវាងប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត និងដោយដៃ
- ចាត់ចែងការគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់រចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

៦.៥. ប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត និងដោយដៃ

គោលការណ៍ត្រួតពិនិត្យ: ប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត និងដោយដៃគួរត្រូវដាក់អនុវត្តមគ្គុទ្ទេសក៍ជាមួយតុល្យភាពសមស្រប។

ប្រព័ន្ធត្រួតពិនិត្យនិងរចនាសម្ព័ន្ធនៃកម្មវិធីស្រេច ជាបន្សំរវាងប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត និងដោយដៃ។ តម្រូវការជាគន្លឹះ ដើម្បីទទួលបានស្តង់ដារប្រព័ន្ធត្រួតពិនិត្យអប្បបរមា គឺត្រូវធានាថារចនាសម្ព័ន្ធប្រព័ន្ធត្រួតពិនិត្យទាំងមូលបានបញ្ចូលប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត និងបំពេញបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យដោយដៃ ប្រកបដោយតុល្យភាពសមស្រប។ ប្រការនេះមានសារៈសំខាន់ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

៦.៦. ប្រភេទប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន

គោលការណ៍ត្រួតពិនិត្យ: ប្រព័ន្ធត្រួតពិនិត្យការពារដោយស្វ័យប្រវត្តអនុវត្តនៅតាមទីកន្លែងដែលអាចធ្វើបាន។

ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានអាចចែកជាបីប្រភេទទៅតាមគោលបំណងត្រួតពិនិត្យ ÷

- ការពារ
- ស្វែងរក
- កែតម្រូវ

ទន្ទឹមនេះ ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានក៏អាចចែកជាបីប្រភេទតាមមធ្យោបាយដាក់ឱ្យប្រើប្រាស់÷

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



- រដ្ឋបាល
- រូបវន្ត
- បច្ចេកទេស/ប្រព័ន្ធ

ប្រព័ន្ធត្រួតពិនិត្យការពារស្វ័យប្រវត្តិជារឿយៗ ត្រូវបានចាត់ទុកថាជាប្រព័ន្ធត្រួតពិនិត្យវិងមាំបំផុត ព្រោះក្រោយពេលបង្កើត ប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធនេះមិនអាស្រ័យលើអន្តរាគមន៍របស់មនុស្សទៀតទេ និងមានសកម្មភាពមុនពេលកំហុសកើតឡើង។ ផ្ទុយមកវិញប្រព័ន្ធត្រួតពិនិត្យកែតម្រូវដោយដៃមានលក្ខណៈទន់ខ្សោយ។

៦. ៧. ស្តង់ដារប្រព័ន្ធត្រួតពិនិត្យអប្បបរមា

គោលការណ៍ត្រួតពិនិត្យ៖ ស្តង់ដារប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងអប្បបរមា ត្រូវប្រកាន់ខ្ជាប់ឱ្យបានគ្រប់ពេលវេលា។ ប្រព័ន្ធត្រួតពិនិត្យដែលវិងមាំបំផុត ត្រូវមានសមាសធាតុប្រាំបួន រួមមាន៖ ប្រព័ន្ធត្រួតពិនិត្យការពារ ប្រព័ន្ធត្រួតពិនិត្យស្វែងរក និងប្រព័ន្ធត្រួតពិនិត្យកែតម្រូវ ដែលប្រព័ន្ធត្រួតពិនិត្យនីមួយៗ ត្រូវបានដាក់ឱ្យប្រើប្រាស់តាមវិធីសាស្ត្រ រដ្ឋបាល រូបវន្ត និងបច្ចេកទេស/ប្រព័ន្ធ។ ប្រសិទ្ធភាពអប្បបរមានៃប្រព័ន្ធត្រួតពិនិត្យទាមទារឱ្យអនុដំណើរការនីមួយៗ ត្រូវមានប្រព័ន្ធត្រួតពិនិត្យនីមួយៗនៃប្រព័ន្ធត្រួតពិនិត្យទាំងបី។ គោលការណ៍ណែនាំណាដែលមិនមានយន្តការការពារ ស្វែងរក ឬកែតម្រូវ មិនគួរដាក់ឱ្យប្រតិបត្តិការទេ។ ប្រព័ន្ធត្រួតពិនិត្យមិនគ្រប់គ្រាន់អាចកត់សម្គាល់ឃើញតាមរយៈការតាក់តែង (Design) ឬការអនុវត្តជាក់ស្តែងរបស់ប្រព័ន្ធដែលមិនមានប្រសិទ្ធភាព។

ជាទូទៅ÷

$$\begin{aligned} \text{ប្រព័ន្ធត្រួតពិនិត្យខ្លាំង} &= \text{ពហុប្រព័ន្ធត្រួតពិនិត្យការពារ} + \text{ពហុប្រព័ន្ធត្រួតពិនិត្យស្វែងរក} + \text{ពហុប្រព័ន្ធត្រួតពិនិត្យកែតម្រូវ} \\ \text{ប្រព័ន្ធត្រួតពិនិត្យអប្បបរមា} &= \text{ប្រព័ន្ធត្រួតពិនិត្យការពារមួយ} + \text{ប្រព័ន្ធត្រួតពិនិត្យស្វែងរកមួយ} + \text{ប្រព័ន្ធត្រួតពិនិត្យកែតម្រូវមួយ} + \text{ប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធត្រួតពិនិត្យទាំងអស់} \\ \text{ប្រព័ន្ធត្រួតពិនិត្យខ្សោយ} &= \text{គិតជាងកម្រិតប្រព័ន្ធត្រួតពិនិត្យអប្បបរមា} + \text{ប្រតិបត្តិការប្រព័ន្ធត្រួតពិនិត្យមានចំណុចសង្ស័យ ឬអសមត្ថភាព} \end{aligned}$$

៧. រចនាសម្ព័ន្ធប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន

គោលការណ៍ត្រួតពិនិត្យ៖ រចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រូវដាក់ឱ្យអនុវត្តលើ បបព ។

ជាទូទៅរចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុងពេញលេញសម្រាប់ បបព ត្រូវមានលក្ខណៈដូចខាងក្រោម÷

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក. ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានទូទៅ

ក.១. ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានរួម : គឺជាប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានទូទៅដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រង និងពិនិត្យតាមដានលើបរិស្ថានបច្ចេកវិទ្យាព័ត៌មាន ហើយមានឥទ្ធិពលលើកម្មវិធីស្រេចទាំងអស់។ ប្រព័ន្ធត្រួតពិនិត្យនេះផ្តោតសំខាន់លើការគ្រប់គ្រង និងការតាមដានលើ បបព។

គោលការណ៍ត្រួតពិនិត្យ: ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានរួមដែលគ្រប់គ្រាន់ ត្រូវដាក់ឱ្យអនុវត្តដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេចនៃ បបព។

ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងដោយស្វ័យប្រវត្ត អាស្រ័យមួយផ្នែកលើស្តង់ដារនៃការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យនៅក្នុងបរិស្ថានដែលកំពុងអនុវត្តនោះ។

បរិស្ថានត្រួតពិនិត្យទូទៅនៅក្នុងអង្គភាព បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព និងបានបង្កើតនូវ “ភាពម៉ឺងម៉ាត់” និងគំណាងឱ្យចំណុចកំពូលនៃរចនាសម្ព័ន្ធអភិបាលកិច្ចអង្គភាព។

បបព រួមត្រូវគាំទ្រដោយប្រព័ន្ធត្រួតពិនិត្យនៅតាមផ្នែកនានា ដូចខាងក្រោម៖

- ការរៀបចំផែនការយុទ្ធសាស្ត្ររបស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង បបព
- ការកំណត់ការរៀបចំ ទំនាក់ទំនង និងដំណើរការបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
- គមនាគមន៍គោលបំណង និងទិសដៅនៃការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន
- ការគ្រប់គ្រងធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
- ការគ្រប់គ្រងគុណភាពបច្ចេកវិទ្យាព័ត៌មាន
- ការវាយតម្លៃ និងគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
- ការគ្រប់គ្រងគម្រោង
- ការផ្គត់ផ្គង់ និងគាំទ្រ (ប្រតិបត្តិការកុំព្យូទ័រ និងសិទ្ធិចូលដល់កម្មវិធី និងទិន្នន័យ)
- ការកំណត់ និងការគ្រប់គ្រងកម្រិតសេវាកម្ម
- ការផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
- ការគ្រប់គ្រងការអនុវត្ត និងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
- ការអប់រំ និងបណ្តុះបណ្តាលអ្នកប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
- ការតាមដាន និងវាយតម្លៃលើការអនុវត្ត
- អភិបាលកិច្ចបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ក.២.ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានកម្រិតដំណើរការ : គឺជាប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានទូទៅ កម្រិតដំណើរការ ដែលមិនរាប់បញ្ចូលប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានរួមខាងលើទេ ព្រោះវាសំដៅដោយឡែក តែលើប្រព័ន្ធត្រួតពិនិត្យ បបព ជាក់លាក់មួយ។

គោលការណ៍ត្រួតពិនិត្យ: កម្មវិធីស្រេចកម្រិតដំណើរការត្រូវគាំទ្រដោយយន្តការត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ ព័ន្ធនឹង ដើម្បីធានាឱ្យមាននីតិវិធីគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធ និងការផ្លាស់ប្តូរប្រព័ន្ធត្រួតពិនិត្យ ក៏ដូចជានីតិ វិធីសមស្របសម្រាប់ការផ្តល់សេវា បបព។

បបព កម្រិតដំណើរការត្រូវបានគាំទ្រដោយយន្តការត្រួតពិនិត្យផ្ទៃក្នុងនៅតាមផ្នែកនានា ដូចខាងក្រោម៖

- ការអភិវឌ្ឍន៍ បបព
- ការទទួលយក និងការថែរក្សាផ្នែកទន់នៃកម្មវិធីស្រេច
- ការទទួលយក និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា
- ការបង្កើតប្រតិបត្តិការ និងការប្រើប្រាស់
- ការគ្រប់គ្រងការផ្លាស់ប្តូរ
- ការតម្លើង ការបង្កើតដំណោះស្រាយ និងការផ្លាស់ប្តូរ
- ការផ្តល់សេវាកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- ការកំណត់ និងគ្រប់គ្រងកម្រិតសេវាកម្ម
- ការគ្រប់គ្រងសេវាកម្មរបស់ភាគីទីបី
- ការការពារសុវត្ថិភាពលើការផ្តល់សេវាកម្មបច្ចេកវិទ្យាព័ត៌មាន
- ការធានាសុវត្ថិភាពប្រព័ន្ធ
- ការគ្រប់គ្រងការរៀបចំប្រូម៉ូ
- ការគ្រប់គ្រងបញ្ហា
- ការគ្រប់គ្រងសេវាកម្មដោះស្រាយបញ្ហា និងឧបទ្វរហេតុ
- ការគ្រប់គ្រងទិន្នន័យ
- និរន្តរភាពបុរេកិច្ច និងការស្តារឡើងវិញក្រោយពេលខូចខាត។

ខ. ប្រព័ន្ធត្រួតពិនិត្យកម្មវិធីលម្អិត:

ខ.១.ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេច : ជាប្រព័ន្ធត្រួតពិនិត្យ មាននៅក្នុង បបព ស្រាប់រួមជាមួយប្រព័ន្ធត្រួត ពិនិត្យដោយដៃបន្ថែម។

គោលការណ៍ត្រួតពិនិត្យ: កម្មវិធីស្រេចនីមួយៗ ត្រូវគាំទ្រដោយការអនុវត្តយន្តការត្រួតពិនិត្យដែលគ្រប់គ្រាន់។

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



គោលបំណងចម្បងនៃប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេច គឺដើម្បីធានាសុវត្ថិភាព ភាពគ្រប់គ្រាន់ ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃការរៀបចំធាតុចូល ដំណើរការ និងធាតុចេញ។

ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេចត្រូវបានកំណត់ដោយកម្មវិធីស្វ័យប្រវត្តិ ឬដោយដៃតាមការចាត់ចែងរបស់អ្នកប្រើប្រាស់ ឬនាយកដ្ឋានព័ត៌មានវិទ្យា។

ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេចត្រូវអនុវត្តនៅតាមផ្នែកដូចខាងក្រោម៖

- សុវត្ថិភាពកម្មវិធីស្រេច
- ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេចទាក់ទងនឹងការបែងចែកមុខងារប្រើប្រាស់
- ប្រព័ន្ធត្រួតពិនិត្យរៀបចំតម្រូវ
- កម្មវិធីប្រព័ន្ធត្រួតពិនិត្យផ្សេងៗ
- ប្រព័ន្ធត្រួតពិនិត្យផ្នែកប្រតិបត្តិការ
- ប្រព័ន្ធត្រួតពិនិត្យលើដំណើរការគុណភាពជាក់លាក់
- ប្រព័ន្ធត្រួតពិនិត្យដោយដៃដែលអាចប្តូរជាស្វ័យប្រវត្តបាន។

ផ្នែកទាំងអស់ខាងលើគឺជាកម្មវត្ថុនៃសវនកម្ម ដើម្បីធានាចំពោះថ្នាក់ដឹកនាំថាប្រព័ន្ធត្រួតពិនិត្យបានតាក់តែងល្អ អនុវត្តប្រកបដោយប្រសិទ្ធភាព អាចផ្តល់នូវសក្តានុពលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវកម្រិតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានស្រាប់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ពេញលេញពី បបព។

ខ.១.១ សុវត្ថិភាពកម្មវិធីស្រេច

គោលការណ៍ត្រួតពិនិត្យ: ការរៀបចំសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្តោតលើការរក្សាការសម្ងាត់ ប្តូរណាភាព និងលទ្ធភាពនៃការប្រើប្រាស់ទិន្នន័យ។

ហានិភ័យសំខាន់ៗពាក់ព័ន្ធនឹងសុវត្ថិភាពនៃការផ្តល់សិទ្ធិចូល គឺអាចមានការផ្សាយទិន្នន័យសម្ងាត់ដោយគ្មានការអនុញ្ញាត ឬប្តូរណាភាពទិន្នន័យអាចទទួលរងការបំពាន ឬ បបព មិនអាចប្រើប្រាស់បាននៅពេលដែលត្រូវការ។

ដំណើរការ និងប្រព័ន្ធត្រួតពិនិត្យត្រូវបង្កើតសម្រាប់ត្រួតពិនិត្យលើការផ្តល់សិទ្ធិចូលជូនអ្នកប្រើប្រាស់ និងការលុប ឬការកែប្រែសិទ្ធិចូលនៅពេលដែលអ្នកប្រើប្រាស់បានផ្លាស់ប្តូរ ឬលាលែងពីការងារ។ ម្យ៉ាងទៀត ការចូលប្រើប្រាស់ បបព របស់ភាគីទីបីក៏ត្រូវមានប្រព័ន្ធត្រួតពិនិត្យផងដែរ។

ខ.១.២ ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេចទាក់ទងនឹងការបែងចែកមុខងារប្រើប្រាស់

គោលការណ៍ត្រួតពិនិត្យ: មុខងាររបស់អ្នកប្រើប្រាស់នៅក្នុង បបព ត្រូវបានកម្រិតទៅតាមការកំណត់ ដើម្បីរក្សាប្រសិទ្ធភាពនៃការបែងចែកមុខងារ។



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

នៅក្នុងបរិស្ថានស្វ័យប្រវត្ត ការបែងចែកមុខងារត្រូវបានធានាដោយការកម្រិតសិទ្ធិរបស់អ្នកប្រើប្រាស់តាមស្ត្រីន ដោយឡែកពីគ្នានៅក្នុងប្រព័ន្ធ។ ដើម្បីភាពងាយស្រួល និងសង្គតិភាព ការចូលដល់ស្ត្រីនជាក់លាក់នីមួយៗ ត្រូវបាន ភ្ជាប់ទៅក្រុមការងារ ដែលអ្នកប្រើប្រាស់នីមួយៗបានភ្ជាប់ជាមួយសិទ្ធិចូល និងសម្រេចតាមការកំណត់។

តម្រូវការគន្លឹះ គឺ បបព ត្រូវរក្សាការបែងចែកមុខងារសមស្របមួយ ដែលរារាំងអ្នកប្រើប្រាស់មិនឱ្យមានសិទ្ធិ ត្រួតពិនិត្យទាំងស្រុងលើដំណើរការទាំងអស់នៃចម្លងការនីមួយៗ។

១.១.៣ ប្រព័ន្ធត្រួតពិនិត្យរៀបចំតម្រូវកម្មវិធីស្រេច

គោលការណ៍ត្រួតពិនិត្យ: ប្រព័ន្ធត្រួតពិនិត្យ “រៀបចំតម្រូវ” ត្រូវគាំទ្រគោលការណ៍ធានា ដែលបានអនុម័តដោយ ថ្នាក់ដឹកនាំ។

ប្រព័ន្ធត្រួតពិនិត្យ “រៀបចំតម្រូវ” គឺជាចំណែកនៃប្រព័ន្ធត្រួតពិនិត្យដំណើរការស្វ័យប្រវត្ត ដែលរៀបចំឡើងពាក់ ព័ន្ធនឹងដែនកំណត់និងទំហំគំលាត ការឆែកឆេរណាភាពទិន្នន័យ ការឆែកឆេរលើទម្រង់ទិន្នន័យក្នុងប្រព័ន្ធ និងការអនុម័ត លើលំហូរការងារជាដើម។ ប្រព័ន្ធត្រួតពិនិត្យរៀបចំតម្រូវជាប្រព័ន្ធត្រួតពិនិត្យដែលរៀបចំតាមជម្រើស។

ជម្រើសនៅក្នុងប្រព័ន្ធត្រួតពិនិត្យរៀបចំតម្រូវ ត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្នដើម្បីជៀសវាងការទទួលបានលទ្ធ ផលមិនសមតាមបំណង។ យន្តការអនុម័តស្វ័យប្រវត្ត ជាធម្មតាត្រូវកំណត់អ្នកប្រើប្រាស់ដែលមានសិទ្ធិអនុម័តទៅ តាមកម្រិតនិងដែនកំណត់។ ដោយឡែក នៅក្នុងបរិស្ថានដោយដៃអ្នកប្រើប្រាស់ដែលជាអ្នកគ្រប់គ្រងមិនត្រូវបាន អនុញ្ញាតឱ្យប្រតិបត្តិចម្លងការទេ។ ផ្ទុយទៅវិញ ការផ្តល់តួនាទីឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ មានសិទ្ធិអនុម័តនៅក្នុងកម្មវិធី ស្រេច នឹងផ្តល់លទ្ធភាពឱ្យអ្នកទាំងនោះអាចលុបការសម្រេច និងអនុម័តលើចម្លងការដែលហាមឃាត់បាន។

សវនកម្មផ្ទៃក្នុងមានកាតព្វកិច្ចធានាចំពោះថ្នាក់ដឹកនាំ លើជម្រើសដែលបានជ្រើសរើស ឱ្យឆ្លើយតបទៅនឹង គោលនយោបាយបានកំណត់ មុនពេលប្រព័ន្ធត្រួតពិនិត្យ “រៀបចំតម្រូវ” ត្រូវបានដាក់អនុវត្ត ។

១.១.៤. ប្រព័ន្ធត្រួតពិនិត្យបង្កប់កម្មវិធីស្រេច

គោលការណ៍ត្រួតពិនិត្យ: ប្រព័ន្ធត្រួតពិនិត្យបង្កប់កម្មវិធីស្រេច ត្រូវអនុវត្តដោយវេទយិតភាព ដើម្បីរក្សា កម្រិតនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានស្រាប់ និងកែលម្អបន្ថែម ប៉ុន្តែជៀសវាងការចំណាយហួសហេតុ។

កម្មវិធីស្រេចបច្ចេកវិទ្យាព័ត៌មានអាចបំពាក់ប្រព័ន្ធត្រួតពិនិត្យបង្កប់មួយចំនួន ដូចជា: ប្រព័ន្ធត្រួតពិនិត្យបង្កប់ លើការផ្ទៀងផ្ទាត់ឯកសារ (ការបញ្ជាទិញ វិក័យប័ត្រ របាយការណ៍ទទួលទំនិញ) ការពិនិត្យនិងចុះហត្ថលេខាលើមូល ប្បទានប័ត្រ និងការតម្រូវឱ្យទិន្ននុប្បវត្តមានតុល្យភាពរវាងឥណពន្ធ និងឥណទាន ។

ប្រព័ន្ធត្រួតពិនិត្យបង្កប់មិនដូចប្រព័ន្ធត្រួតពិនិត្យរៀបចំតម្រូវទេ គឺអ្នកប្រើប្រាស់ពុំមានជម្រើសក្នុងការសម្រេច ឱ្យប្រព័ន្ធត្រួតពិនិត្យបង្កប់នេះត្រូវប្រតិបត្តិតាមគោលបំណងរបស់ខ្លួនឡើយ។ អាស្រ័យហេតុនេះ តម្រូវឱ្យមានការ

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្ស៊ីគ្នារវាងប្រព័ន្ធត្រួតពិនិត្យទាំងនេះ នៅក្នុងរចនាសម្ព័ន្ធត្រួតពិនិត្យដែលចង់បាន។ ប្រសិនបើប្រព័ន្ធត្រួតពិនិត្យបង្កប់មិនទាន់បំពេញបានតាមតម្រូវការនៃការត្រួតពិនិត្យផ្ទៃក្នុង ប្រព័ន្ធត្រួតពិនិត្យដោយ ដៃត្រូវបំពេញបន្ថែម ហើយក្នុងករណីចាំបាច់បំផុត ត្រូវពិចារណាភែតតម្រូវកម្មវិធីកុំព្យូទ័រ។

១.១.៥. ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការ

គោលការណ៍ត្រួតពិនិត្យ៖ ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការ ត្រូវធានានូវភាពពេលលេញ សុក្រិតភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃធាតុចូល ដំណើរការ និងធាតុចេញ។

ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការត្រូវមានក្នុងផ្នែកខាងក្រោម៖

- ធាតុចូល (ការអនុញ្ញាត ការឆែកសំណេរ គោលការណ៍ត្រួតពិនិត្យជាដើម)
- កិច្ចដំណើរការ
- ធាតុចេញ (ស្តង់ដារ របាយការណ៍ចំពោះកិច្ច ជាដើម)
- សន្ទានកម្មជាមួយប្រព័ន្ធកុំព្យូទ័រផ្សេងទៀត
- ការរៀបចំឯកសារ (សៀវភៅណែនាំប្រព័ន្ធ ប្រតិបត្តិការ និងអ្នកប្រើប្រាស់ជាដើម)
- គន្លងសវនកម្ម (Audit Trail) និងភាពអាចធ្វើសវនកម្មបាន
- ការអប់រំ និងការបណ្តុះបណ្តាលអ្នកប្រើប្រាស់
- និរន្តរភាព។

១.២. ប្រព័ន្ធត្រួតពិនិត្យដំណើរការធុរកិច្ចដោយឡែក : ជាប្រព័ន្ធត្រួតពិនិត្យដែលទាក់ទងទៅនឹងដំណើរការធុរ កិច្ចដោយឡែក ហើយត្រូវបានគ្រប់គ្រងតាមរយៈ បបព។

គោលការណ៍ត្រួតពិនិត្យ៖ រាល់ដំណើរការធុរកិច្ចទាំងអស់ដែលប្រតិបត្តិដោយ បបព ត្រូវមានប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងគ្រប់គ្រាន់។

ដំណើរការធុរកិច្ច និងតម្រូវការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងគន្លឹះមានដូចខាងក្រោម៖

១.២.១. ខួបសំណើចំណាយដល់ការទូទាត់

ដំណើរការនៃការស្នើសុំចំណាយរហូតដល់ការទូទាត់ រួមបញ្ចូលនូវសកម្មភាពទាក់ទងនឹងការស្នើសុំ ការធានា ចំណាយ ការបញ្ជាទិញ ការទទួលទំនិញ ឬសេវាកម្ម និងការទូទាត់លើទំនិញ ឬសេវាកម្មជាមួយអ្នកផ្គត់ផ្គង់។

សកម្មភាពទាំងនេះរួមមាន៖

- ការកត់ត្រាឯកសារមេអំពីទំនិញ និងអ្នកផ្គត់ផ្គង់
- ដំណើរការស្នើសុំ ធានាចំណាយ និងបញ្ជាទិញ
- ដំណើរការទទួលទំនិញ ឬសេវាកម្ម និងផ្ទៀងផ្ទាត់

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

- ការកត់ត្រាវិក័យប័ត្រ និងការផ្គូផ្គង
- ដំណើរការទូទាត់ និងចេញលិខិតប្រកាសឥណទាន
- ការធ្វើបច្ចុប្បន្នភាពសៀវភៅធំ និងសៀវភៅធំរង។

ប្រព័ន្ធត្រួតពិនិត្យដែលត្រូវយកចិត្តទុកដាក់នៅក្នុងផ្នែកនេះមាន៖

ទីត្រួតពិនិត្យនីមួយៗ	ប្រព័ន្ធត្រួតពិនិត្យរៀបចំ
ចម្លងការទិញ	វិធីសាស្ត្រផ្ទៀងផ្ទាត់៖ - លិខិតបញ្ជាទិញ និងវិក័យប័ត្រ - លិខិតបញ្ជាទិញ ទំនិញដែលបានទទួល និងវិក័យប័ត្រ - លិខិតបញ្ជាទិញ ទំនិញដែលបានទទួល អធិការកិច្ច និងវិក័យប័ត្រ
ការកត់ត្រាវិក័យប័ត្រ	ការព្រមានអំពីលេខវិក័យប័ត្រស្តួន
ការផ្គូផ្គងវិក័យប័ត្រ	ចំនួនទឹកប្រាក់ល្បែងសមស្របដែលអាចអនុញ្ញាតឱ្យទូទាត់
ដំណើរការទូទាត់	ដំណើរការអនុម័តលើការទូទាត់ និងកម្រិតកំណត់

ខ. ២. ២. ខួបនៃការផ្គត់ផ្គង់ដល់ការទទួលសាច់ប្រាក់

ខួបនៃការផ្គត់ផ្គង់រហូតដល់ការទទួលសាច់ប្រាក់ រួមបញ្ចូលនូវសកម្មភាពដែលទាក់ទងទៅនឹងការលក់ ការផ្គត់ផ្គង់ និងការចេញវិក័យប័ត្រនៃការផ្តល់សេវាកម្មរបស់រដ្ឋាភិបាល។ សកម្មភាពទាំងនេះរួមមាន៖

- ការធ្វើបច្ចុប្បន្នភាពសៀវភៅធំ និងសៀវភៅធំរង
- ការកត់ត្រាឯកសារមេអំពីអតិថិជន
- ការសួរតម្លៃ ការកំណត់តម្លៃ ការកំណត់តម្លៃ និងការគ្រប់គ្រងកិច្ចសន្យា
- ដំណើរការបញ្ជាទិញ និងការគ្រប់គ្រងឥណទាន
- ដំណើរការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម
- ការប្រគល់ទំនិញត្រលប់មកវិញ
- ដំណើរការចេញវិក័យប័ត្រ និងការបង់ប្រាក់។

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ប្រព័ន្ធត្រួតពិនិត្យដែលត្រូវយកចិត្តទុកដាក់នៅក្នុងផ្នែកនេះរួមមាន៖ ការគ្រប់គ្រងលើការធ្វើបច្ចុប្បន្នភាព
ឯកសារមេអំពីអតិថិជន ការដែកភាពស្តុន តម្លៃល្បែងអនុញ្ញាត ការអនុញ្ញាតកត់ត្រាទំហំល្បែងក្នុងវិក័យប័ត្រ
ការដែកវិក័យប័ត្រស្តុន អាយុកាលបំណុល កម្រិតកំណត់ឥណទាន ដំណើរការបញ្ចូលទិន្នន័យទៅក្នុងទិន្ននុប្បវត្តិ
ការផ្ទៀងផ្ទាត់ចម្លងការ ការទទួលស្គាល់ចំណូល និងការបែងចែកតាមគណនី។

ខ. ព. ប្រព័ន្ធត្រួតពិនិត្យដោយដៃសម្រាប់គោលដៅស្វ័យប្រវត្តកម្ម : ជាប្រព័ន្ធត្រួតពិនិត្យដោយដៃដែលអាចជា
ជម្រើសសម្រាប់បង្កើតប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត។

គោលការណ៍ត្រួតពិនិត្យ: ដំណើរការស្វ័យប្រវត្តកម្មនៃប្រព័ន្ធត្រួតពិនិត្យដោយដៃត្រូវបញ្ចូលក្នុងផែនការ និង
គ្រប់គ្រងច្បាស់លាស់ ដើម្បីកាត់បន្ថយការចំណាយនិងពេលវេលាការងាររបស់មន្ត្រី ព្រមទាំងបង្កើនប្រសិទ្ធភាព
ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ។

ការជំរុញចរន្តសម្ព័ន្ធ និងការអនុវត្តសកល្យឯកពាក់ព័ន្ធនៃប្រព័ន្ធត្រួតពិនិត្យ ឆ្ពោះទៅរកការផ្តល់ភាពជឿជាក់
លើប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្ត គឺជាដំណើរការសន្សឹមៗ និងទាមទារពេលវេលា។

- ស្វ័យប្រវត្តកម្មប្រព័ន្ធត្រួតពិនិត្យត្រូវរៀបចំក្នុងករណី៖
- បឋម មានជម្រើសបន្ថែមសម្រាប់ស្វ័យប្រវត្តកម្មប្រព័ន្ធត្រួតពិនិត្យ
 - ប្រព័ន្ធត្រួតពិនិត្យកំពុងដំណើរការនៅផ្នែកមានហានិភ័យ ដែលប៉ះពាល់ខ្លាំងលើប្រតិបត្តិការ និងឬរបាយ
ការណ៍ហិរញ្ញវត្ថុ
 - ប្រព័ន្ធត្រួតពិនិត្យបច្ចុប្បន្នដែលទាមទារចំណាយខ្ពស់ និងឬពេលវេលាច្រើនសម្រាប់ប្រតិបត្តិការ
 - ដំណើរការអនុវត្តបច្ចុប្បន្នងាយនឹងមានកំហុស និងឬខូចខាត
 - នីតិវិធីបច្ចុប្បន្នមានលក្ខណៈដដែលៗ និងត្រូវការការវិនិច្ឆ័យតិចតួចពីអ្នកពាក់ព័ន្ធ។

នៅពេលប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តពុំទាន់បានធ្វើការអនុវត្តសកល្យឯកពេញលេញ និងពិនិត្យដោយសវន-
កម្មផ្ទៃក្នុង ប្រព័ន្ធត្រួតពិនិត្យដោយដៃនៅអនុញ្ញាតឱ្យបន្តអនុវត្ត។

៨. ការតាមដានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

គោលការណ៍ត្រួតពិនិត្យ: ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បឋម គឺជាកម្មវត្ថុនៃការពិនិត្យតាមដានបន្ត។
ការតាមដាន គឺជាដំណើរការនៃការវាយតម្លៃដោយមន្ត្រីទទួលបន្ទុកលើការតាក់តែង និងប្រតិបត្តិការនៃប្រព័ន្ធ
ត្រួតពិនិត្យក្នុងពេលវេលាសមស្រប និងចាត់វិធានការតាមការចាំបាច់។ ការតាមដាននេះត្រូវធ្វើលើគ្រប់សកម្មភាព
នៅក្នុងអង្គភាព និងពេលខ្លះជាមួយភាគីកិច្ចសន្យាខាងក្រៅផងដែរ។

ការតាមដានអាចអនុវត្តបានតាមពីរបៀប៖

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

- សកម្មភាពជាប្រចាំ: សំដៅដល់សកម្មភាពតាមដានប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃប្រតិបត្តិការជាធម្មតា ដែលរួមមានការត្រួតពិនិត្យ និងគ្រប់គ្រងទៀងទាត់ដោយថ្នាក់ដឹកនាំ ការប្រៀបធៀប ការផ្គូផ្គង និងសកម្មភាពជាប្រចាំផ្សេងទៀត
- ការវាយតម្លៃដោយឡែក: សំដៅដល់ការវាយតម្លៃលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដោយថ្នាក់ដឹកនាំ និងឬដោយសវនកម្មផ្ទៃក្នុង។ ចំពោះប្រព័ន្ធត្រួតពិនិត្យទាក់ទងនឹងហានិភ័យកម្រិតខ្ពស់និងសំខាន់ ត្រូវវាយតម្លៃឱ្យបានញឹកញាប់។

រាល់សកម្មភាពតាមដានលើប្រសិទ្ធភាពប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃប្រតិបត្តិការប្រចាំថ្ងៃ ត្រូវបញ្ចូលជារចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បបព។



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

សន្និដ្ឋាន

ការគ្រប់គ្រងការផ្លាស់ប្តូរ: Change Management	ដំណើរការនៃការរៀបចំផែនការ សហប្រតិបត្តិការ ការត្រួតពិនិត្យ និងគមនាគមន៍ លើការផ្លាស់ប្តូរ
ការគ្រប់គ្រងហានិភ័យ: Risk Management	ការអនុវត្តជាប្រព័ន្ធនូវគោលការណ៍គ្រប់គ្រង នីតិវិធី និងការអនុវត្តផ្សេងៗ ទៅលើការវិភាគ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ
ការច្នៃប្រឌិត : Customization	ការបង្កើតដោយច្នៃប្រឌិតលើប្រព័ន្ធស្វ័យប្រវត្តកម្មវិធីកុំព្យូទ័រ
ការពិនិត្យឡើងវិញ: Review	សកម្មភាពអនុវត្តដើម្បីកំណត់នូវភាពសមស្រប ភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រធាន បទ ដើម្បីសម្រេចបានតាមគោលបំណងរំពឹងទុក
ការត្រួតពិនិត្យលើការផ្លាស់ ប្តូរ: Change Control	ដំណើរការ សិទ្ធិអំណាច និងនីតិវិធីដែលត្រូវប្រើសម្រាប់ការផ្លាស់ប្តូរទៅលើប្រព័ន្ធកុំព្យូទ័រ ឬទិន្នន័យ
ការសម្ងាត់: Confidentiality	ការការពារព័ត៌មានដោយគ្មានការអនុញ្ញាត
ការរៀបចំប្រព័ន្ធ: Configuration	ការកំណត់នូវចំនួន លក្ខណៈ និងអន្តរទាក់ទងនៃប្រព័ន្ធកុំព្យូទ័រ
ការវិភាគហានិភ័យ: Risk Analysis	ការប្រើប្រាស់លក្ខណៈជាប្រព័ន្ធលើព័ត៌មានដែលមានដើម្បីកំណត់គ្រោះថ្នាក់ និងប៉ាន់ស្មាន ហានិភ័យ
ការវាយតម្លៃហានិភ័យ: Risk Assessment	ការវាយតម្លៃពេញលេញលើហានិភ័យ រួមទាំងផលប៉ះពាល់របស់វា
ការអនុវត្ត: Implementation	ដំណើរការបញ្ចូលការដាក់តែងទៅក្នុងធាតុផ្សំផ្នែកវិទ្យា ផ្នែកទន់ ឬក្នុងផ្នែកទាំងពីរ
ការអនុវត្តសាកល្បងសុវត្ថិ ភាព: Security Testing	ការអនុវត្តសាកល្បងសុវត្ថិភាពលើផ្នែកផ្សេងៗនៃប្រព័ន្ធ
កំហុស: Error	ភាពខុសគ្នារវាងតម្លៃឬលក្ខខណ្ឌដែលបានគណនា អង្កេត ឬវាស់វែង ធៀបនឹងតម្លៃ ឬ លក្ខខណ្ឌដែលត្រឹមត្រូវ
កម្មវិធីកុំព្យូទ័រ ឬផ្នែកទន់: Software	កម្មវិធី នីតិវិធី វិធាន និងឯកសារផ្សេងៗពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ប្រព័ន្ធ ដែលខុសពីផ្នែក វិទ្យា

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



Handwritten mark or signature.

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

កម្មវិធីស្រេច: Application (Software)	កម្មវិធីកុំព្យូទ័រដែលតាក់តែងឡើងដើម្បីបំពេញតម្រូវការជាក់លាក់របស់អ្នកប្រើប្រាស់។ ឧទាហរណ៍ កម្មវិធីសម្រាប់នាំចេញ កម្មវិធីគ្រប់គ្រងប្រាក់បៀវត្ស កម្មវិធីត្រួតពិនិត្យដំណើរការ
កម្មវិធីរៀបចំតម្រូវ: Configurable software	កម្មវិធីរៀបចំតម្រូវផ្តល់នូវសន្ទានកម្ម និងមុខងារជាស្តង់ដារដែលអាចឱ្យអ្នកប្រើប្រាស់កំណត់បាននូវដំណើរការនិងការត្រួតពិនិត្យជាក់លាក់
គន្លងសវនកម្ម: Audit trail	ទិន្នន័យដែលប្រើប្រាស់សម្រាប់តាមដានប្រតិបត្តិការដែលប៉ះពាល់ទិន្នន័យបានកត់ត្រា។ គន្លងសវនកម្មអាចរួមបញ្ចូល ឈ្មោះអ្នកកែចម្លងការ និងពេលវេលាកែ ជាដើម
ដំណើរការ: Processing	ការអនុវត្តនូវប្រតិបត្តិការដែលកំណត់ទុកជាមុនតាមលំដាប់បន្តគ្នាលើទិន្នន័យបញ្ចូលដើម្បីបញ្ចេញជា ទិន្នន័យ ឬព័ត៌មាន
តម្រូវការ: Requirement	ការរំពឹងទុកដែលបានបញ្ជាក់ជាកាតព្វកិច្ចច្បាស់លាស់ ឬដោយប្រយោល
តម្រូវការជាក់លាក់នៃអ្នកប្រើប្រាស់: User Requirements Specification (URS)	ឯកសារពណ៌នាអំពីសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់
ទិន្នន័យ: Data	លេខ តួអក្សរ រូបភាព ឬកំណត់ត្រាតាមវិធីសាស្ត្រផ្សេងៗ ក្នុងទម្រង់ដែលអាចវាយតម្លៃបានដោយមនុស្ស ឬអាចបញ្ចូលក្នុងកុំព្យូទ័រ។ ត្រឹមតែជាទិន្នន័យ នៅពុំទាន់មានអត្ថន័យនៅឡើយ លើកលែងទិន្នន័យនោះត្រូវបានបកប្រែដោយប្រព័ន្ធដំណើរការទិន្នន័យ ទើបមានអត្ថន័យ ហើយក្លាយទៅជាព័ត៌មាន
ធាតុចូល: Input	ក. ទិន្នន័យដែលបញ្ចូលក្នុងកុំព្យូទ័រសម្រាប់ដំណើរការ ខ. ដំណើរការបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធកុំព្យូទ័រ
ធាតុចេញ/ទិន្នន័យបញ្ចេញ: Output	ទិន្នន័យបញ្ជូនពីប្រព័ន្ធកុំព្យូទ័រទៅខាងក្រៅតាមរយៈឧបករណ៍បញ្ចេញទិន្នន័យ ឬព័ត៌មានផ្សេងៗ
ធាតុផ្សំសំខាន់: Critical Component	ធាតុផ្សំនៅក្នុងប្រព័ន្ធដែលប្រតិបត្តិការ ទំនាក់ទំនង ទិន្នន័យ ការត្រួតពិនិត្យ ការផ្តល់សញ្ញា ឬការខូចខាតរបស់វា អាចនឹងមានផលប៉ះពាល់ផ្ទាល់លើការសម្រេចបាននៃគោលបំណងធុរកិច្ច
ធនធានឌីជីថល: Digital Assets	រាល់សម្ភារៈឌីជីថលរួមមានអត្ថបទ ក្រាហ្វិក អូឌីយ៉ូ និងវីដេអូចលនា ដែលគ្រប់គ្រងដោយបុគ្គលឬសហគ្រាស
ប្រឈមភាព: Integrity	ការការពារ ឬការស្វែងរកលើការកែប្រែដែលគ្មានការអនុញ្ញាត។ ឧទាហរណ៍ ការកែប្រែលើទិន្នន័យ

ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



✓

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ប្រណិបតន៍ទិន្នន័យ: Data Integrity	សូមមើលពាក្យ “ប្រណិបតន៍” ខាងក្រោម
បន្ទាត់មូលដ្ឋាន: Baseline	មូលដ្ឋាន ឬចំណុចគោលសម្រាប់ប្រៀបធៀប ដើម្បីធ្វើការវាយតម្លៃ។ ឧទាហរណ៍: ប្រព័ន្ធសុវត្ថិភាពជាមូលដ្ឋាន
ប្រព័ន្ធកុំព្យូទ័រ: Computerized System	ដំណើរការ ឬប្រតិបត្តិការបញ្ចូលជាមួយប្រព័ន្ធកុំព្យូទ័រ រួមមានផ្នែករឹង ផ្នែកទន់ ឧបករណ៍កុំព្យូទ័រ បុគ្គលិក និងឯកសារ (សៀវភៅណែនាំ និងស្តង់ដារប្រតិបត្តិ ឬនីតិវិធី)
ប្រព័ន្ធគ្រួតពិនិត្យកម្មវិធីស្រេច: Application controls	នីតិវិធីគ្រួតពិនិត្យផ្ទៃក្នុងលើប្រព័ន្ធកម្មវិធីស្រេច ដែលធានាថាចម្លងការទាំងអស់ត្រូវបានអនុញ្ញាត កត់ត្រា និងត្រូវបានដំណើរការដោយពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលាជាមួយលទ្ធផលតាមការកំណត់
ប្រព័ន្ធគ្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន: IT controls	នីតិវិធី ឬគោលនយោបាយដែលផ្តល់ការធានាសមស្របថាបច្ចេកវិទ្យាព័ត៌មានប្រើប្រាស់ដោយអង្គការប្រព្រឹត្តទៅតាមការរំពឹងទុក ទិន្នន័យជឿទុកចិត្តបាន ហើយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ប្រព័ន្ធគ្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានចែកជា ប្រព័ន្ធគ្រួតពិនិត្យប្រមូល និងប្រព័ន្ធគ្រួតពិនិត្យកម្មវិធីស្រេច
ប្រព័ន្ធគ្រួតពិនិត្យហានិភ័យ: System Risk Control	ដំណើរការនាំឱ្យឈានដល់ការសម្រេចចិត្ត និងអនុវត្តវិធានការការពារ ដើម្បីកាត់បន្ថយហានិភ័យ ឬរក្សាហានិភ័យឱ្យស្ថិតក្នុងកម្រិតមួយដែលបានកំណត់
ផែនការស្តារឡើងវិញ: Disaster Recovery Plan	ផែនការស្តារឡើងវិញ ចែងលម្អិតអំពីសកម្មភាពបន្ទាន់ ក្នុងករណីមានបញ្ហា និងមានគោលបំណង ផ្តល់លទ្ធភាពដោះស្រាយបញ្ហាដោយរលូន និងមានប្រសិទ្ធភាព
ផ្នែករឹង: Hardware	ធាតុផ្សំប្រព័ន្ធដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធកុំព្យូទ័រ។ ឧបករណ៍រូបវន្តមិនមែនជាកម្មវិធីនីតិវិធី វិធាន និងឯកសារពាក់ព័ន្ធផ្សេងៗ
ព័ត៌មានលម្អិត: Specification	ព័ត៌មានចែងអំពីតម្រូវការជាក់លាក់
មជ្ឈមណ្ឌលទិន្នន័យ: Data Centres	ទីតាំងដែលបំពាក់ដោយ ឬភ្ជាប់ជាមួយកុំព្យូទ័រមួយ ឬច្រើនសម្រាប់ដំណើរការ ឬបញ្ជូនទិន្នន័យ
សុវត្ថិភាព: Security	ការរារាំងចំពោះការចូលដំណើរការ និងការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាត ព្រមទាំងការបាត់បង់ភាពប្រើប្រាស់បាននៃព័ត៌មាន និងប្រព័ន្ធ
សកម្មភាពកែតម្រូវ: Corrective action	សកម្មភាពដើម្បីលប់បំបាត់ប្រសិទ្ធភាពមិនអនុលោម ឬស្ថានភាពមិនសមស្របផ្សេងៗដែលបានរកឃើញ

ការគ្រប់គ្រងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

សវនកម្មបច្ចេកវិទ្យាព័ត៌មាន: IT Audit	ដំណើរការមានលក្ខណៈជាប្រព័ន្ធ ឯករាជ្យ និងចងក្រងឯកសារ ដើម្បីប្រមូល និងវាយតម្លៃ ភស្តុតាង ក្នុងគោលបំណងបញ្ជាក់អំពីកម្រិតសមស្របជាមួយលក្ខណៈវិនិច្ឆ័យនៃសវនកម្ម បច្ចេកវិទ្យាព័ត៌មាន
សវនករបច្ចេកវិទ្យាព័ត៌មាន: IT Auditor	សវនករដែលមានសមត្ថកិច្ចធ្វើផែនការ អនុវត្ត និងវាយការណ៍អំពីការងារសវនកម្មបច្ចេក វិទ្យាព័ត៌មាន
ហានិភ័យ: Risk	ឱកាសដែលព្រឹត្តិការណ៍ ឬសកម្មភាព (រួមទាំងការមិនមានសកម្មភាព) នាំឱ្យមានលទ្ធផល មិនគាប់បំណង ដូចជាផលប៉ះពាល់អវិជ្ជមានលើការសម្រេចបាននូវគោលបំណងផ្ទៃកិច្ច ឬ កំហុសឆ្គងក្នុងរបាយការណ៍ហិរញ្ញវត្ថុ
ហេដ្ឋារចនាសម្ព័ន្ធ: Infrastructure	ប្រព័ន្ធសម្ភារៈ ឧបករណ៍ និងសេវាកម្មផ្សេងៗសម្រាប់ដំណើរការរបស់អង្គភាព។ សូមមើល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន: IT Infrastructure	បណ្តាញ ម៉ាស៊ីនបម្រើ ម៉ាស៊ីនភ្ញៀវ ម៉ាស៊ីនបោះពុម្ព ជាដើម សូមមើលពាក្យ“ហេដ្ឋារចនា សម្ព័ន្ធ ” ខាងលើ
អាយុកាលកម្មវិធីកុំព្យូទ័រ ឬ ផ្នែកទំនៈ:Software Life Cycle	រយៈពេលរាប់ចាប់តាំងពីផលិតផលកម្មវិធីកុំព្យូទ័រត្រូវបានផលិតរហូតដល់ពេលដែលកម្មវិធី កុំព្យូទ័រ នោះមិនអាចប្រើប្រាស់បានទៅទៀត។ អាយុកាលនៃកម្មវិធីចែកចេញជាជំហានៗ តាមសកម្មភាពផ្សេងៗដូចជា តម្រូវការ ការតាក់តែង ការសរសេរកូដបង្កើតកម្មវិធី ការអនុ វត្តសាកល្បង ការតម្លើង និងការប្រតិបត្តិនិងថែរក្សា
អាយុកាលប្រព័ន្ធ: System Life Cycle	រយៈពេលនៃការផ្លាស់ប្តូរប្រែប្រួលដែលប្រព័ន្ធមួយបានឆ្លងកាត់ចាប់តាំងពីការផ្តួចផ្តើមគំនិត ដំបូងរហូតដល់ពេលបញ្ចប់ការប្រើប្រាស់
អត្តសញ្ញាណសំគាល់អ្នកប្រើ ប្រាស់: User ID	“ឈ្មោះ” របស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលអាចជាឈ្មោះពេញ ឬជាឈ្មោះ បង្កើតដោយអក្សរកាត់
អ្នកប្រើប្រាស់: User	មនុស្ស អង្គភាព ឬក្រុមបំពេញការងារដែលប្រើប្រាស់ប្រព័ន្ធព័ត៌មានក្នុងគោលបំណងដំណើរ ការទិន្នន័យ
ឧបករណ៍បញ្ចូលទិន្នន័យ: Input device	ឧបករណ៍ដែលប្រើប្រាស់ ដើម្បីបញ្ជូនទិន្នន័យពីខាងក្រៅចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ឧទាហរណ៍ ក្តារចុច ដុំចុច អេក្រង់ពាល់ មីក្រូហ្វូន



រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី